



ព្រឹត្តិបត្រ ព្រះបាទ ព្រះរាជាណាចក្រកម្ពុជា

THE PRACHEACHUN MAGAZINE

(១៩៧៩-២០១៧)



របបអាសាទរ ខួបទី ៣៨ នៃ
ទិវាជ័យជម្នះ ៧ មករា



ឆ្នាំទី១១ លេខ ១៨៧ ខែធ្នូ ឆ្នាំ ២០១១



និពន្ធនាយក :

លោក គាត ស៊ុនរ៉ុ

គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំធី
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកចម្លង

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុំធី

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065



ទស្សនកិច្ចរបស់ឯកឧត្តម

វ៉ុមឌីឡា ឌុនីត

កាន់តែពង្រឹងបានទំនាក់ទំនងល្អ
និងកិច្ចសហប្រតិបត្តិការរវាង
រវាងកម្ពុជា-ហ្វីលីពីន

៦



ទិដ្ឋភាពទូទៅនៃសន្និបាត

គណៈកម្មាធិការកណ្តាលលើកទី ៤០

អាណត្តិទី ៥

ថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ២០១៦

១០



សម្តេចព្រះហេង សំរិទ្ធ មាន២ ជួរ

ទើបមាន ៧ មករា, មាន ៧ មករា

ទើបមានអ្វីៗដូចសព្វថ្ងៃនេះ

១២



វេទិកាស្តារកិច្ច និងហិរញ្ញវត្ថុ

កម្ពុជា-ចិន ផ្តល់សហប្រយោជន៍

យ៉ាងខ្លាំង ដល់ការ

អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

១៤



ជោគជ័យនៃដំណើរទស្សនកិច្ច

របស់**សម្តេចកេរ្តិ៍ ហ៊ុន សែន**

នៅសាធារណរដ្ឋសង្គម

និយមវៀតណាម

១៥



សម្តេចកេរ្តិ៍ ហ៊ុន សែន : តុលាការ

ឧក្រិដ្ឋកម្មអន្តរជាតិគួរកាត់ទោស

* កម្ពុជាពុំមានការរើសអើងចំពោះ

* អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខ

* ចង់ឃើញកម្ពុជាបញ្ចប់បង្គោលដោយ

រលោយដោយខ្លួនឯង

១៧

ក្របបង្កើន

សន្និបាតគណៈកម្មាធិការកណ្តាល

លើកទី៤០ អាណត្តិទី ៥

និងសមិទ្ធផលធំៗ ដែលសម្រេចបាន

ក្នុងរយៈពេល ៣៨ ឆ្នាំកន្លងមក

មាតិកា
Contents

វិចារណកថា : ថែរក្សាពូជស្រីស្មារតី ៧ មករា ជំរុញសកម្មភាពឆ្ពោះទៅមូលដ្ឋាន ដើម្បី.....

Editorial : Keeping and Promoting January-7 Spirit, Mobilizing Local..... ៣

⇒ គណបក្សប្រជាជនកម្ពុជាភ្ជាប់ជាប់ជាប់ទង់បង្រួបបង្រួមជាតិ និងពង្រឹងនីតិវិធី..... ៥

⇒ សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៩ ៨

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ២០

⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ២២

⇒ សមិទ្ធផលសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងរយៈពេលកន្លងមក..... ២៤

⇒ ថវិកាឆ្នាំ២០១៧ គឺជាថវិកានៃការពូតផ្គុំកម្លាំង និងធនធាន ដើម្បីអនុវត្តបានជោគជ័យ..... ២៥

⇒ បរិយាកាសល្អនៃការវិនិយោគនៅកម្ពុជាទាក់ទាញបានទុនវិនិយោគពីក្រៅប្រទេស..... ២៨

⇒ ចំណេះដឹងទូទៅ : រូបរាងសង្គ្រោះពិភពលោកឲ្យរួចផុតពីគ្រោះមហន្តរាយនយោបាយ..... ២៩

⇒ វប្បធម៌ : ប្រវត្តិនិទាន ពិធីពូជស្រីស្មារតី..... ៣០

⇒ បទសម្ភាសន៍ : ខ្ញុំនៅតែដឹងគុណថ្ងៃជ័យជម្នះ ៧ មករា ជានិច្ច ៣២

⇒ កំណាព្យ : ជំនោរ មករា.....សំណើច..... ៣៥

សូមគោរពជូនពរចរស្តង្គីមហាប្រសើរ
ក្នុងឱកាសដ៏មហានក្ខត្តបូករៀនទិវាបុណ្យព្រះខ្មែរ
អនុស្សាវរីយ៍លើកទី ៣៨ ទិវាជ័យជម្នះ ៧ មករា
(៧.១.១៩៧៩ ~ ៧.១.២០១៧)



សម្តេចអគ្គមហាេញាចក្រី
ហេង សំរិន
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា



សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា



សម្តេចក្រឡាហោម
ស ខេង
អនុប្រធានគណបក្សប្រជាជនកម្ពុជា



សម្តេចវិបុលសេនាភក្តី
សាម ឈុំ
អនុប្រធានគណបក្សប្រជាជនកម្ពុជា

សូម **សម្តេច** បានប្រកបដោយសុខភាពបរិបូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជំនួយយុយីនយូរ ដើម្បីបន្តដឹកនាំ មាតុភូមិ និងប្រជាជនកម្ពុជាសម្រេចបានជោគជ័យធំៗថ្មីទៀត ក្នុងបុព្វហេតុ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។

គោរពជូនដោយភ្នំកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅមង្គុត
និស្សាវរីយ៍ប្រជាជន

សិរីស្ន៍ឆ្នាំថ្មី

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសករ ២០១៧



យើងខ្ញុំសូមគោរពជូនពរសិរីស្ន៍ សិរីមង្គល មហាប្រសើរជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា មន្ត្រីរាជការកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងនគរបាលជាតិ និងប្រជាជនកម្ពុជានៅគ្រប់ទិសទី ព្រមទាំងអង្គទូត និងអង្គការ អន្តរជាតិនានា ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅ ព្រះរាជាណាចក្រ កម្ពុជា សូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ច និងសូមបានប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គោរពជូនពរ

ទស្សនាវដ្តីប្រជាជន

Happy New Year

On the occasion of the Universal New Year 2017

the Pracheachun Magazine would like to express its sincere best wishes to Samdechs, Your Royal Highnesses, Excellencies, Lok Chumteav, Lok Oknha, Government Officials, Royal Armed Forces, Military Police, National Police, Compatriots, Diplomatic Mission and International Organizations in the Kingdom of Cambodia good health, wealth, happiness, prosperity and every success.

*from the Pracheachun
magazine*



ថែរក្សាពូជប្រឹស្តារតី ៧ មករា ជំរុញសកម្មភាពឆ្ពោះទៅមូលដ្ឋាន ដើម្បីជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្កាត់

Keeping and Promoting January-7 Spirit, Mobilizing Local Actions for Victory in Communal Councils Elections

ឆ្លងកាត់រយៈពេល ៣៨ ឆ្នាំ បន្ទាប់ពីបានរំដោះផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មាតុភូមិកម្ពុជាជាទីស្នេហានៃយើងបានប្រែមុខមាត់ថ្មីយ៉ាងស្រស់បំព្រងដែលពុំអាចស្មានដល់ អាស្រ័យដោយប្រជាជនយើងបានបង្កើតឡើងនូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាពូជប្រឹស្តារតីនៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ។ មនុស្សមានវិចារណញ្ញាណដែលស្រឡាញ់សន្តិភាពសេរីភាព និងយុត្តិធម៌នៅលើពិភពលោកសុទ្ធតែបានដឹងថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែល ប្រជាជនកម្ពុជាត្រូវបានសង្គ្រោះឲ្យមានជីវិតរស់ឡើងវិញ រួចផុតពីការកាប់សម្លាប់ដ៏ឃោរឃៅបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត។ គឺថ្ងៃនោះហើយ ដែលកងកម្លាំងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយវីរជនស្នេហាជាតិដ៏បរិសុទ្ធទាំងឡាយនៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តាច់ខ្លួនចេញពីរបបកម្ពុជាប្រជាធិបតេយ្យបានដឹកនាំប្រជាជនប្រយុទ្ធនូវលំរបបដ៏យឺងយូងនេះ ហើយបើកឡើងនូវទំព័រសករាជថ្មីនៅលើទឹកដីកម្ពុជា ។ ប្រជាជនយើងចងចាំជានិច្ចថា “មានជ័យជម្នះ៧មករាទើបយើងអាចមានអ្វីៗនៅថ្ងៃនេះ៧មករាគឺជាថ្ងៃកំណើតទីពីរបស់យើង” ។ ពេលនេះ ប្រជាជនកម្ពុជាកំពុងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៨ នៃទិវាជ័យជម្នះ ៧ មករា (៧មករា ១៩៧៩-៧មករា ២០១៧) ប្រកបដោយមោទនភាពចំពោះរាល់សមិទ្ធផលដ៏វិសេសវិសាល ដែលយើងសម្រេចបានក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ រយៈពេល ៣៨ ឆ្នាំមកនេះ និងអបអរដោយនៃសន្តិភាពលើកទី៤០ អាណត្តិទី៥ របស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។

គប្បីរំលឹកថា ក្រោយថ្ងៃរំដោះ៧មករា រដ្ឋអំណាចប្រជាជននៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានពុះពារជម្នះឧបសគ្គធំៗគ្រប់បែបយ៉ាង ក្នុងការការពារអាយុជីវិតរបស់ប្រជាជន រាំងស្ងាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងក្នុងការធ្វើឲ្យរស់ឡើងវិញនូវខ្សែសង្វាក់កិច្ច សង្គមមួយដែលរលាយខ្ទេចខ្ទីឲ្យមានស្ថិរភាពជាបណ្តើរៗហើយអាចរីកចម្រើនជាជំហានៗ។ ឆ្លងកាត់ដោយយ៉ាងធំធេងក្នុងដំណើរការនេះ បានធានានូវមូលដ្ឋានសម្រាប់ការដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិ ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពនិងការផ្សះផ្សារជាតិដែលជាប់ណាងប្រាថ្នាដ៏ពិតប្រាកដប្រជា របស់ប្រជាជនកម្ពុជាទាំងមូល ។ ផ្ដើមពីនោះ ជំនួបចរចា សីហនុ-ហ៊ុនសែន លើកដំបូងបានប្រព្រឹត្តទៅនៅឆ្នាំ១៩៨៧ បន្ទាប់មកនៅឆ្នាំ១៩៨៨ ព្រមទាំងមានជំនួបចរចាជាបន្តបន្ទាប់មកទៀត រវាងភាគីពាក់ព័ន្ធទាំងអស់ ទាំងជាតិនិងអន្តរជាតិ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងនាទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ លើមូលដ្ឋានអនុវត្តកិច្ចព្រមព្រៀងនេះ ការបោះឆ្នោតជាតិលើកទី១ បានប្រព្រឹត្តទៅក្រោមការចាត់ចែង និងត្រួតពិនិត្យដោយ អ៊ុន តាក់ បន្ទាប់មករដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័ត ហើយស្ថាប័នជាតិនានាក៏ត្រូវបានបង្កើតឡើងតាមស្មារតីនៃរដ្ឋធម្មនុញ្ញនេះ ដើម្បីធានាដល់ដំណើរការរបស់រដ្ឋ និងស្ថិរភាពសង្គម ។ ប៉ុន្តែលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងនេះមិនបានបញ្ចប់សង្គ្រាមនៅកម្ពុជាឡើយ ។ សង្គ្រាមត្រូវ

Over the past 38 years, after the liberation from the genocidal regime of Pol Pot, the Cambodian motherland has changed her face astonishingly beyond imagination thanks to tremendous achievements scored in all fields by our people, who are resolutely determined to safeguard and foster the historic January-7 victory. Conscientiously peace, freedom, and justice loving people in the world know that on 7 January 1979, the Cambodian people were rescued to a new life from the barbarous regime of the Democratic Kampuchea of Pol Pot. It was on that day that the armed forces of the National United Front for Salvation of Kampuchea led by pure patriots of the Cambodian People's Party, who separated themselves from the Democratic Kampuchea, had brought our people together to overthrow the barbarous regime, while ushering in a new era on the land of Cambodia.

The Cambodian people remember always that “it was because of the 7-January victory that we have everything today. 7 January is our second birthday.” At the moment the people of Cambodia are greeting the 38th anniversary of the 7 January (7 January 1979-2017) victory, while taking pride on glorious achievements scored in the course of building and defending our motherland over the past 38 years. We are also hailing the success of the 40th Convention of the fifth term of the Central Committee of the Cambodian People's Party on 17 and 18 December 2016.

It should be reminded that after the 7-January liberation, the people's authority of the People's Republic of Kampuchea led by the Cambodian People's Party overcame numerous obstacles, big and small, in the defense of people's livelihood and prevention of possible return of the genocidal regime, for the gradual normalization and development of a destructed socio-economic foundation. Going through this enormous success, we have secured a foundation for launching national reconciliation policy to bring about an end to war for peace and national reconciliation aspired by the whole people of Cambodia.

Starting from there, the first Sihanouk-Hun Sen meeting for negotiation commenced in 1987 and later in 1988, with consecutive meetings taken parts by involved parties – national and international ones, until the Paris Peace Agreement reached in 23 October 1991. It was with that agreement, the first general elections held under the management and control of UNTAC (the United Nations Transitional Authority in Cambodia) led to adoption of the new Constitution, whereas the various national institutions were created to guarantee working procedure of the state and social life.

Unfortunately, the implementation of the agreement did not end the war in Cambodia. The war ended completely through the win-win policy put out by Samdech Techo Hun Sen that led to the dissolution of the Khmer Rouge organization politically and militarily at the later part of 1998, creating a full peace and national unity for the first time in over 500 years in the history of Cambodia. Peace, stability, and national reconciliation provide favorable conditions unprecedented to the people of Cambodia

បញ្ចប់ទាំងស្រុងតាមរយៈនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោហ៊ុន សែន ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និង យោធា របស់ខ្មោចខ្មែរក្រហមត្រូវរលំរលាយទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីជា លើកដំបូងក្នុងរយៈពេលជាង ៥០០ ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ។ សន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ បានផ្តល់ភាពអនុគ្រោះដែល ពុំធ្លាប់មានដល់ប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យ មានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។

បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងបន្តធ្វើដំណើរទៅមុខតាមទិសដៅដ៏ត្រឹម ត្រូវឆ្ពោះទៅរកអនាគតដ៏ប្រពៃថ្លៃថ្លា ដែលគ្មានការកើតមានជាថ្មីនូវគ្រោះ មហន្តរាយដូចពីអតីតកាល។ ប្រទេសកម្ពុជាត្រូវបានសហគមន៍អន្តរជាតិ វាយតម្លៃថា ជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចគួរឲ្យកោតសរ សើរក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាន នូវវឌ្ឍនភាពដ៏ល្អក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក៏ដូចជាការ កែលម្អសុខភាពសង្គមនានា។ អត្រានៃភាពក្រីក្រដែលមាន១០០% នៅ ឆ្នាំ១៩៧៩ បានថយចុះមក ៥៣,៤% នៅឆ្នាំ២០០៤ និងបានថយចុះមក នៅប្រមាណ ១៣,៥% នៅឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៦ កម្ពុជាបន្តសម្រេច បានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ដូច ការព្យាករណ៍ដើមឆ្នាំ ហើយនៅឆ្នាំ២០១៧នេះ ក៏រំពឹងថានឹងសម្រេចបាន កំណើនប្រមាណ ៧% បន្តទៀត ។ ដូច្នេះកម្ពុជាបានចេញផុតពីចំណាត់ ថ្នាក់ជាប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតទាប ហើយកំពុងខិតខំឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ ។

ឆ្លងតាមបណ្តាសមិទ្ធផលដ៏វិសេសវិសាលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ នូវពលិកម្មដ៏អង់អាចក្លាហាន និងការពុះពារប្រឹងប្រែងរបស់ប្រជាជនយើង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមជ្ឈដ្ឋាននានាក្នុងសង្គម ជាមួយ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ព្រម ទាំងបង្ហាញច្បាស់ថា ស្មារតី ៧ មករា ស្ថិតស្ថេរ រស់រវើកជានិច្ចក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់វ័យ ទាំងអ្នកធ្លាប់បានឆ្លងកាត់របប ប្រល័យពូជសាសន៍ ទាំងយុវជនដែលបានកើតក្រោយថ្ងៃ៧ មករា ។

ទន្ទឹមនឹងដំណើររីកចម្រើននៃសង្គមជាតិ ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអតីតមួយចំនួន ក៏នៅតែមិនព្រមបោះបង់ចោលនូវមហិច្ឆតាដ៏ អាក្រក់របស់ខ្លួន ដែលនឹងនាំកម្ពុជាឲ្យវិលត្រឡប់ទៅរកគ្រោះមហន្តរាយ វិញនោះឡើយ។ ពួកគេនៅតែបន្តមូលបង្កាច់ប្រវត្តិសាស្ត្រប្រឆាំង និង ជ័យជម្នះ៧ មករា កុហកបោកប្រាសប្រជាភិប័ត្តិ ញុះញង់ អុចអាណបង្ក ទំនាស់ធ្វើឲ្យមានភាពរីករក្នុងសង្គម សាបព្រោះនយោបាយនានាដ៏ គ្រោះថ្នាក់ រួមទាំងការព្យាយាមប៉ិនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ ឬអំណាចប្រជាជនតាមដងផ្លូវ ក្រោមផ្លាកប្រជា- ធិបតេយ្យ និងសិទ្ធិមនុស្សដែលផ្ទុយទាំងស្រុងពីគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យ និងនីតិវិធី។ ប៉ុន្តែពួកគេមិនអាចសម្រេចមហិច្ឆតានេះបាន ឡើយ ព្រោះថា ប្រជាជនកាន់តែមានជីវភាពល្អប្រសើរឡើង ទាំងខាង សម្ភារៈ និងស្មារតី ប្រជាជនកាន់តែឃើញច្បាស់ការពិតនៃការរីកចម្រើន របស់សង្គមជាតិ និងកាន់តែយល់ច្បាស់អំពីអត្ថន័យដ៏វិសេសវិសាលនៃ ជ័យជម្នះ៧ មករា និងអំពីសិទ្ធិ និងករណីកិច្ចរបស់ខ្លួន ហើយព្រមជាមួយ នេះ គណបក្សប្រជាជនកម្ពុជា នៅតែជាបង្អែកដឹកនាំក្តៅរបស់ប្រជាជន ជាស្នូលដ៏រឹងមាំនៃកម្លាំងសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ។

ឆ្នាំ២០១៧ នេះ គឺជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី៤ ដែលមានអត្ថន័យសំខាន់ក្រៃលែងចំពោះការដឹកនាំ របស់គណបក្ស។ អាស្រ័យហេតុនេះ គណបក្សនៅគ្រប់ថ្នាក់ មន្ត្រីគណ បក្សគ្រប់រូបគប្បីរួមចិត្ត រួមកម្លាំង រួមសកម្មភាព បន្តប្រឹងប្រែងអនុវត្តភារកិច្ច និងតម្រង់ទិសឆ្ពោះទៅមូលដ្ឋានផ្សារភ្ជាប់ជាមួយប្រជាជន ខិតខំដោះស្រាយ បញ្ហានានាជូនប្រជាជន លុបបំបាត់ឲ្យអស់នូវបាតុភាពអសកម្មនានាដែល ជាភ្នាក់ងាររារាំងរបស់ប្រជាជន ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤០ កាលពីពេលថ្មីៗនេះ ដើម្បីដំណើរយុទ្ធសាស្ត្រក្នុងការ បោះឆ្នោត និងការពារថែរក្សាពូជសាសន៍សុទ្ធជ័យ ៧ មករា ជាប្រវត្តិសាស្ត្រ។

ឧស្សាហកម្មប្រជាជន

in rapid national restoration and development.

At present, the people of Cambodia are marching forward on a correct path to a brilliant future, which will be free of disaster of any kind it suffered in the past. The international community has evaluated Cambodia to be a country that realized astonishing economic growth in the last more than two decades and achieved good progress in reducing people's poverty as well as improving various other social indicators. The poverty rate of 100% in 1979 has come down to 53.4% in 2004 and to roughly 13.5% in 2014. In 2016, Cambodia continues to achieve an inclusive and equitable economic growth around 7% as predicted from the beginning of the year. In 2017, it is expected that the country will realize another 7% growth. It is with such developmental trend that Cambodia stepped out of being a low-income country to become a lower-middle income country, while efforts are underway to become a higher-middle income country by 2030.

These magnificent achievements reflect brave sacrifices and efforts of our people, the civil servants, the armed forces, and various circles in our country under the leadership of the Cambodian People's Party and the Royal Government of Cambodia. It also clearly indicates that the spirit of 7 January lives lastingly and lively in the hearts of every Cambodians, both those who had gone through the regime of genocide and those who are born after the 7 January.

In coincidence with national progress, the extremist opposition and ill-will circles do not abandon their perfidious ambition that would lead Cambodia back to disaster. They continue to slander history, to go against the 7 January victory, to sow dangerous political seeds, while attempting to ignite change in Cambodia through color revolution or people's power in the street under the pretext of democracy and human rights contrary to the democratic principle and rule of law. However, they could never realize their ambitions because our people see clearly the national progress and understand the meaning of the 7 January victory, their rights, and obligations. More so, the Cambodian People's Party will stay as a backer that is warm always to the people, a firm core of national solidarity forces for the construction and defense of national achievements.

In 2017, the year that people will elect their fourth term communal councils, it will be an extremely significant years for the Party's leadership. In this meaning, the Party at every levels and officials must unite mentally and physically to orientate actions to local level, stay close, and make efforts to resolve concerns for our people, in conformity with the spirit of the 40th Central Committee's Convention for the sake of elections victory and defense and support of the 7 January historic truth./.

គណបក្សប្រជាជនកម្ពុជាគ្រប់ដប់ឆ្នាំបង្រួបបង្រួមជាតិ និងពង្រឹងនីតិវិធី

ប្រវត្តិសាស្ត្របានបង្ហាញថា កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលបត់បែន ជាច្រើនប្រកបដោយភាពស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ដែលមានពេល ខ្លះត្រូវជួបនឹងគ្រោះមហន្តរាយ និងការបែកបាក់យ៉ាងធ្ងន់ធ្ងរស្ទើរតែមិន អាចក្រោកឈរវិញបាន។ ប៉ុន្តែនៅក្នុងរយៈពេល ៣៨ឆ្នាំចុងក្រោយនេះ គឺ ចាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ១៩៧៩ មក ប្រជាជនកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរយ៉ាងធំធេង ជាពិសេសបានទទួលមកវិញនូវ សន្តិភាព ការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ។ នោះគឺអាស្រ័យដោយ ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលបានជ្រោងជ្រួច ខ្ពស់ នូវទង់សន្តិភាព និងបង្រួបបង្រួមជាតិ ដោយការប្តេជ្ញាចិត្តខ្ពស់ ឥតរាជ្ជយ។

គ្រប់កាលៈទេសៈ តាំងពីដំណាក់កាលសង្គ្រោះប្រទេសជាតិពីរបប ប្រល័យពូជសាសន៍មក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែ ប្រួលនូវជំហរផ្សះផ្សារជាតិ ដើម្បីដោះស្រាយជម្លោះរវាងខ្មែរនិងខ្មែរតាម ផ្លូវនយោបាយដោយបានធ្វើការសម្របសម្រួល និងសម្បូនយ៉ាងធំធេង រហូតសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនាថ្ងៃទី១៣ ខែ តុលា ឆ្នាំ១៩៩១ ទោះបីពេលនោះគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងទឹកដី ភាគច្រើនលើសលប់ ហើយមានកងកម្លាំងប្រដាប់អាវុធដ៏រឹងមាំក៏ដោយ និងបានធ្វើជាកម្លាំងស្នូលក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ បន្ទាប់មក តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលដាក់ចេញដោយ**សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន** បានធ្វើឲ្យភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង បង្កើតឡើងនូវសន្តិភាពពេញលេញ និងការ ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយតាំងពីចុង ឆ្នាំ១៩៩៨ មក ។

ប៉ុន្តែសមិទ្ធផលសន្តិភាព និងការបង្រួបបង្រួមជាតិ តែងតែត្រូវទទួល រងការគំរាមកំហែងឲ្យបាត់បង់ទៅវិញ ពីសំណាក់កម្លាំងនយោបាយ ប្រឆាំង និងមជ្ឈដ្ឋានអតីតមួយចំនួនទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ។ ជាក់ស្តែងព្រឹត្តិការណ៍ផ្ទុះអាវុធនៅក្រុងភ្នំពេញថ្ងៃ៥-៦ ខែកក្កដាឆ្នាំ១៩៩៧ ដែលបង្កដោយក្រុមជនអនាធិបតេយ្យ និងជ្រុលនិយមយុបយឺតនឹងឧទ្ទាម ខ្មែរក្រហម ជាពិសេសរៀងរាល់ពេលក្រោយការបោះឆ្នោតតំណាងរាស្ត្រ ម្តងៗ ពួកគេតែងតែប្រកាសមិនទទួលយកលទ្ធផលបោះឆ្នោត បំផុសធ្វើ បាតុកម្មតវ៉ាខុសច្បាប់តាមដងផ្លូវ រហូតបង្កជាកុហកម្មដ៏ហិង្សា បំផ្លាញ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បង្កភាពរីករក្នុងសង្គម។ ប៉ុន្តែគណ បក្សប្រជាជនកម្ពុជា ដែលប្រកាន់ជំហររឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពារ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជន បាន ខិតខំសម្របសម្រួលដោះស្រាយបញ្ហារបស់ជាតិ ក្នុងស្មារតីបង្រួបបង្រួម ជាតិយ៉ាងស្មោះស្រ ដោយឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ទប់ស្កាត់មិនឲ្យប្រទេសជាតិធ្លាក់ ទៅក្នុងជម្លោះបែកបាក់ និង អស្ថិរភាពជាថ្មីបាន។

ដោយឡែក ក្នុងឆ្នាំ២០១៦ នេះ មានអ្នកនយោបាយ និងជនអតីតមួយ ចំនួនបានធ្វើសកម្មភាពបំពានច្បាប់បង្កើតបទល្មើសជាច្រើន ហើយត្រូវ ស្ថាប័នតុលាការចាត់ការតាមច្បាប់ និងនីតិវិធី ដោយផ្ដន្ទាទោសជនទាំង នោះទៅតាមស្ថានទម្ងន់ទោសដែលពួកគេបានប្រព្រឹត្ត។ នេះជាវិធានការ ដ៏ត្រឹមត្រូវក្នុងដំណើរការអនុវត្តនីតិវិធី ប៉ុន្តែពួកប្រឆាំងតែងតែមូលបង្កាច់ ថា ការដាក់ទោសដល់ពួកគេគឺជាបញ្ហានយោបាយទៅវិញ ហើយថាពួកគេ ជាអ្នកទោសមនសិការ ជាអ្នកទោសនយោបាយ ដែលការពិតនៅកម្ពុជា គ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយដែលជាប់ទោស ព្រហ្មទណ្ឌ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយលិខិតទៅព្រះមហាក្សត្រ សុំព្រះអង្គមេត្តាប្រោសព្រះរាជទាននូវ ព្រះរាជក្រឹត្យលើកលែងទោសដល់លោក កឹម សុខា ដែលត្រូវតុលាការ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ខែ ពីបទបដិសេធការចូលខ្លួនបន្ទាប់ពី លោក កឹម សុខា ធ្វើលិខិតស្នើមកសម្តេចសុំ សម្តេចអន្តរាគមន៍សុំព្រះ រាជទានទោសពីព្រះមហាក្សត្រ ។ ទង្វើនេះបង្ហាញឲ្យឃើញពីទឹកចិត្ត មនុស្សធម៌គតិបណ្ឌិត និងស្មារតីបង្រួបបង្រួមជាតិរបស់ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល តែងតែប្រកាន់ខ្ជាប់ជារៀងរាល់ជារបស់ គឺមិនមែនអាស្រ័យដោយការទទួល រងសម្ពាធពីមជ្ឈដ្ឋានណាមួយឡើយ។

គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាង ម៉ឺងម៉ាត់បន្តជ្រោងជ្រួចខ្ពស់ទងបង្រួប បង្រួមជាតិ សាមគ្គីជាតិ ឯកភាពជាតិ ឲ្យកាន់តែបានរឹងមាំ។ ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព នយោបាយ ពង្រឹងនីតិវិធី ដែលជាបុព្វបទដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រទេស និងទប់ស្កាត់ឲ្យខាងតែបាននូវរាល់ ឧបាយកលបង្កឲ្យមានភាព រីករវបង្កើតឡើងនូវចលាចលសង្គម ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុង ភ្នាក់ភ្លើងសង្គ្រាម និងភាពវិនាសហិនហោច ខ្លោចផ្សាជាថ្មីម្តងទៀត។

ដូច្នេះតាមរយៈការលើកលែងទោសដល់លោក កឹម សុខា ថ្នាក់ដឹកនាំ នៃគណបក្សសង្គ្រោះជាតិ និងជនមួយចំនួនទៀតបានបង្ហាញថា ទី១. កម្ពុជាជាប្រទេសមានច្បាប់ អ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវតែទទួលទោស ទោះកំពុងមានឋានៈនាទីណាក៏ដោយ ទី២. ការលើកលែងទោសដល់ លោក កឹម សុខា ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ និងនីតិវិធី។ ទី៣. ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិវិធីនៅកម្ពុជាមាន ជំហានទៅមុខកាន់តែរឹងមាំ ទី៤. ស្មារតីបង្រួបបង្រួមជាតិត្រូវបានថែរក្សា និងពូនព្រីថែមទៀត ទី៥. ធ្វើឲ្យបរិយាកាសនយោបាយឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ កាន់តែមានភាព ល្អប្រសើរ ។

ទស្សនកិច្ចរបស់ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ កាន់តែពង្រឹងបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន



ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះប្រទានសវនាការជូន ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ



ព្រះករុណាព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រៀបចំព្រះរាជពិធីលាងសាយភោជន៍ជូន ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ

ឆ្លើយតបតាមសេចក្តីអញ្ជើញរបស់ ព្រះករុណាព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ (Rodrigo Roa Duterte) ប្រធានាធិបតីហ្វីលីពីន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ច ថ្ងៃនៅកម្ពុជាចាប់ពី ថ្ងៃទី១៣ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងឱកាសស្នាក់នៅបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅកម្ពុជានា ថ្ងៃទី១៤ ខែធ្នូ ម៉ោង១០:៣០ នាទីព្រឹក ឯកឧត្តមប្រធានាធិបតីបានដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណាព្រះមហាក្សត្រព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋទទួល ឯកឧត្តមប្រធានាធិបតីហ្វីលីពីនក៏ត្រូវបានធ្វើនៅព្រះបរមរាជវាំងក្នុងឋានៈជាប្រមុខរដ្ឋ និងជាភ្ញៀវរបស់ព្រះមហាក្សត្រ។ បន្ទាប់មក ឯកឧត្តមប្រធានាធិបតីហ្វីលីពីនបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុរសខ្មែរនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធព្រះបរមរូប ព្រះបរមរតនកោដ ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ដែលស្ថិតនៅជិតវិមានឯករាជ្យ។

នារសៀលថ្ងៃទី១៤ ខែធ្នូឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាទូទៅជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព។ ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរកម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងជាបងប្អូនតាំងពីយូរលង់ណាស់មកហើយ គឺមានរយៈពេល ៥៩ ឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តមបានប្រកាសផ្តល់អាហារូបករណ៍ដល់កម្ពុជា ចំនួន ៦០ កន្លែងសម្រាប់ឆ្នាំ ២០១៧ ដើម្បីឲ្យនិស្សិតកម្ពុជាបានទៅសិក្សានៅក្នុងប្រទេសហ្វីលីពីន។ តាមរយៈការផ្តល់អាហារូបករណ៍នេះនឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការចែករំលែកចំណេះដឹងរវាងគ្នានិងគ្នា។ ឯកឧត្តមបានបន្តថា ថ្ងៃនេះប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈមួយចំនួន ហើយតាមរយៈនៃការចុះហត្ថលេខា នេះនឹងពង្រឹងព្រឹត្តិការណ៍នូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀតពិសេសវិស័យទេសចរណ៍ពាណិជ្ជកម្ម កីឡា និងកសិកម្ម។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ បាន

បញ្ជាក់ថា អង្គរកម្ពុជាមានសេចក្តីស្នាមញញឹមណាស់ ហើយឯកឧត្តមក៏បានជំរុញឲ្យអ្នកជំនាញហ្វីលីពីនបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យស្រូវអង្ករនេះផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ ដែលបានផ្តល់អាហារូបករណ៍ចំនួន ៦០ កន្លែងដល់កម្ពុជា និងបានអរគុណចំពោះរដ្ឋាភិបាលប្រជាជនហ្វីលីពីនដែលកន្លងមកបានផ្តល់ជំនួយដល់កម្ពុជា ពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។ សម្តេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទី១. លើវិស័យនយោបាយប្រទេសទាំងពីរមានទំនាក់ទំនងចំនួន៥៩ ឆ្នាំ ហើយឆ្នាំក្រោយជាខួបលើកទី ៦០ ឆ្នាំ ដែលបញ្ហានេះ ក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាត្រូវសហការជាមួយក្រសួងការបរទេសហ្វីលីពីន ធ្វើយ៉ាងណាឱ្យគ្នារៀបចំពិធីបុណ្យខួបនេះឲ្យបានល្អ ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានស្នើសុំឲ្យមានជំនួបលើកទី២ នៃគណកម្មាធិការចំរុះនៃប្រទេសទាំងពីរ ដែលមានរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ហ្វីលីពីន ជាប្រធានដើម្បីពិនិត្យសក្តានុពលទាំងឡាយណាដែលប្រទេសទាំងពីរមាន ហើយអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចតេជោ ហ៊ុន សែន បានស្នើសុំពិនិត្យមើលលទ្ធភាពពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានធំជាងនេះ តាមរយៈការរៀបចំពិធីរំលឹកពាណិជ្ជកម្ម ក៏ដូចជាការពិនិត្យមើលការយកពន្ធមិនត្រួតគ្នាដែលយើងអាចធ្វើបាន។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្តេចតេជោបានលើកឡើងថា បច្ចុប្បន្នមានទេសចរហ្វីលីពីន ប្រមាណ ៩ ម៉ឺននាក់ រួចមកហើយមកទស្សនកិច្ចនៅកម្ពុជា។ តាមរយៈទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ នឹងជំរុញទេសចរមានការកើនឡើងទៀត តាមរយៈនៃការជំរុញការហោះហើរត្រង់មកកម្ពុជាឲ្យបានច្រើនដឹងក្នុង ១ សប្តាហ៍។ លើវិស័យកសិកម្មសម្តេចតេជោបានជម្រាប ជូនឯកឧត្តម រ៉ូដ្រីហ្គោ ឌូតឺតេ ថាប្រទេសកម្ពុជាមានអតិរេក អង្ករ ចំណែកហ្វីលីពីនជាប្រទេសនាំចូលអង្ករ។ ដូចនេះកម្ពុជាសូមបើកចំហឲ្យអ្នកវិនិយោគហ្វីលីពីនមកវិនិយោគនៅកម្ពុជា ១០០% ដោយវិនិយោគទៅលើការផលិត ការប្រមូលទិញ ការកែច្នៃ និងនាំចេញទៅ



សម្ព័ន្ធមិត្តភាពកម្ពុជា-សូវៀត និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៤


កាន់ប្រទេសហ្វីលីពីនតែម្តង។ ពាក់ព័ន្ធវិស័យសន្តិសុខសម្តេចតេជោបានជំរុញឲ្យមានកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផង។ ពាក់ព័ន្ធបញ្ញាអាស៊ាន **សម្ព័ន្ធមិត្តភាពកម្ពុជា-សូវៀត** បានអបអរសាទរចំពោះប្រទេសហ្វីលីពីន ដែលនឹងត្រូវធ្វើជាប្រធានអាស៊ាននៅពេលខាងមុខ ហើយកម្ពុជាសូមគាំទ្រនូវគម្រោងអាទិភាពរបស់ប្រទេសហ្វីលីពីន និងខិតខំសហការជាមួយហ្វីលីពីនធ្វើយ៉ាងណាឲ្យកិច្ចប្រជុំ អាស៊ាននៅប្រទេសហ្វីលីពីនទទួលបានជោគជ័យ ។

ចំណែក ឯកឧត្តម **រ៉ូម៉េឡា ខូតីតេ** បានស្វាគមន៍ចំពោះការបើកចំហឲ្យមានការវិនិយោគ១០០%របស់ហ្វីលីពីនមកកម្ពុជាលើវិស័យ កសិកម្មនិងធនធានអង្ករសម្រាប់នាំចេញ។ ឯកឧត្តមបានលើកទឹកចិត្តឲ្យភាគីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងប៉ូលីសហ្វីលីពីនសហការគ្នាលើវិស័យប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយបានគាំទ្រឲ្យមានដំណើរទស្សនកិច្ចរបស់លោក**មេននី ប៉ាកគីអៅ** កំពុងអ្នកប្រដាប់ហ្វីលីពីនត្រឡប់មកកម្ពុជាជាថ្មីម្តងទៀត ដើម្បីផ្តល់នូវបទពិសោធន៍អំពីវិស័យកីឡាដល់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីបានបន្តទៀតថា យើងគប្បីជឿជាក់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជម្រៅថែមទៀត រវាងប្រជាជន និងប្រជាជន ពិសេសលើវិស័យស្រូវអង្ករ

និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។ ពាក់ព័ន្ធវិស័យទេសចរណ៍ ឯកឧត្តមប្រធានាធិបតីបានជម្រាបជូនសម្តេចតេជោថាកាលពី៣០ ឆ្នាំមុន ម្តាយឪពុករបស់លោកធ្លាប់មកកាន់កម្ពុជា ដើម្បីបានឃើញប្រាង្គប្រាសាទអង្គររបស់កម្ពុជា។ ឯកឧត្តមបន្តថា ប្រជាជនហ្វីលីពីនក៏ចង់មកឃើញនូវប្រាង្គប្រាសាទអង្គរ របស់កម្ពុជាផងដែរ ដោយសារតែវប្បធម៌និងអរិយធម៌របស់កម្ពុជាគឺជា អរិយធម៌ដ៏ចំណាស់ និងមានជាយូរលង់ណាស់មកហើយ។ ជំនួបរវាងមេដឹកនាំទាំងពីរពុំបានពិភាក្សាដល់បញ្ហាសមុទ្រចិនខាង ត្បូងនោះទេ ។

បន្ទាប់មក **សម្តេចតេជោ ហ៊ុន សែន** និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារ ចំនួន ៤ រួមមាន ១-អនុស្សរណៈយោគយល់គ្នារវាងនគបាលជាតិហ្វីលីពីន និងនគបាលជាតិកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ២-អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ៣-អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការកីឡាហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា និង៤-កម្មវិធីនៃការអនុវត្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ឆ្នាំ ២០១៦-២០២០ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋហ្វីលីពីន ។

ឯកឧត្តម **រ៉ូម៉េឡា ខូតីតេ** ប្រធានាធិបតីទី ១៦ របស់សាធារណរដ្ឋហ្វីលីពីន កើតនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ១៩៤៥នៅ Maasin ភាគខាងត្បូង ក្រុង Leyte ។ ឪពុកឈ្មោះ Vincent Duterte ជាអ្នករដ្ឋ ការជាអ្នកនយោបាយ និងក្រោយមកក៏ជាអភិបាលក្រុងពីឆ្នាំ១៩៩៩ ដល់១៩៩៩។ ម្តាយឈ្មោះ Soledad Roa ជាអ្នកគ្រូបង្រៀនសាលារដ្ឋ ។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម **រ៉ូម៉េឡា ខូតីតេ** បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីនយ៉ាងភ្លក់ភ្លែត បានក្លាយទៅជាប្រធានាធិបតីហ្វីលីពីនទី ១៦ ដែលទទួលបានសម្លេងឆ្នោតគាំទ្រមានចំនួន១៦ លាន ៦ សែន សម្លេងជាលើកទី១ សម្រាប់ប្រទេសហ្វីលីពីន និងជាលើកទី១ ដែរដែលមន្ត្រីប្រតិបត្តិកម្មមូលដ្ឋាន១រូប បានជាប់ឆ្នោតឈានដល់ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
សូមចូលមក Facebook Page : Pracheachun Magazine-ទស្សនាវដ្តីប្រជាជន
ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

គណបក្សប្រជាជនកម្ពុជា
គណៈកម្មាធិការកណ្តាល



ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ
អព្យាក្រឹត និង វឌ្ឍនភាពសង្គម

សេចក្តីជូនដំណឹង
ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល
លើកទី ៤០ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា

សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤០ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជាបានដំណើរការពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានគណបក្ស **សម្តេចអគ្គមហាពញាចក្រី ហេង សំរែ** ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ។ វត្តមានចូលរួមសន្និបាតមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលចំនួន ៤៩៥ រូប លើចនាសម្ព័ន្ធរួមចំនួន ៥៤៥ រូប និងបានអញ្ជើញមន្ត្រីគណបក្សជាសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះ ជួយរាជធានី ខេត្តចូលរួម ដែលធ្វើឲ្យសមាសភាពអញ្ជើញចូលរួមសរុបមានចំនួន ១.៨៦០ រូប ។

អង្គសន្និបាតសម្តែងនូវការកកើត និងកតញ្ញតាមដំណើរការដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ **ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា** និង**សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ** ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះពរសូមព្រះអង្គមានព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណក្តីថ្លា ព្រះជន្មា យូរឃើងយូរ ដើម្បីគង់ប្រថាប់ជាម្ចាស់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរដរាបរៀងទៅ ។

សន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានសម្រេចនូវការងារ ដូចខាងក្រោម ៖

១. អង្គសន្និបាតបានពិនិត្យ និងវាយតម្លៃប្រកបដោយការឯកភាពខ្ពស់ចំពោះសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០១៦ និងទិសដៅការកិច្ចឆ្នាំ ២០១៧ ។

២. អង្គសន្និបាតបានកត់សម្គាល់ដោយក្តីសោមនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាងមុតមាំចំពោះបរិយាកាសនយោបាយដ៏ល្អប្រសើរនៃ សង្គមជាតិ ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការប្រឹងប្រែងនៃគ្រប់ស្ថាប័នជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ក្នុងស្មារតីបង្រួបបង្រួមជាតិរវាង កម្លាំងនយោបាយ និងមជ្ឈដ្ឋាននានាក្នុងសង្គម ជាពិសេសកិច្ចសហប្រតិបត្តិការរវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ។ ព្រមជាមួយនោះ ដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីក្រោមការចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅដោយល្អនៃ សម្រេចបានលទ្ធផលយ៉ាងជោគជ័យដែលទទួលបានការសាទរនិងកោតសរសើរពីសាធារណមតិជាតិនិងសាធារណមតិអន្តរជាតិ ។ ដំណើរវិវត្តន៍ជាវិជ្ជមាននេះ បានបង្ហាញច្បាស់ថា លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាកាន់តែបានលើកកម្ពស់ ហើយប្រជាជនកម្ពុជាបានអនុវត្តនូវសិទ្ធិ និង ករណីយកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវក្នុងភាពជាម្ចាស់រាសនារបស់ប្រទេសជាតិ ។

៣. អង្គសន្និបាតគាំទ្រពេញទំហឹងចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ **សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ ដែលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀតជូនជាតិ និងប្រជាជន។ ខឿនការពារប្រទេសកាន់តែត្រូវបានពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា និងធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់ ។ ដំណើរការកែទម្រង់ នានាកំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លាប្រកបដោយឆន្ទៈមុតស្រួចនិងទទួលបានផ្លែផ្កា។ កម្ពុជាធានាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងល្អប្រសើរ និងសម្រេចបានកំណើនក្នុងរង្វង់ ៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ១១,៤% វិស័យសេវាកម្មមានកំណើន ៦,៧% និងវិស័យកសិកម្មមានកំណើនល្អជាងឆ្នាំមុន ។ វិស័យបរិស្ថាន ការងារ សង្គមកិច្ច អប់រំ សុខាភិបាល និងវិស័យ ផ្សេងៗទៀតក៏សម្រេចបានសមិទ្ធផល ថ្មីៗយ៉ាងច្រើន ។ ជីវភាពរបស់ប្រជាជនទូទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង ភាពក្រីក្រ

របស់ប្រជាជនក៏កាន់តែបានកាត់បន្ថយ ។

ព្រមជាមួយនេះ ព្រះរាជាណាចក្រកម្ពុជាបានបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសជាមិត្តជិត ឆ្ងាយ និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ហើយបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេស ។

ដំណើរវិវត្តន៍ជាវិជ្ជមាននេះ នឹងពង្រីកភាពអនុគ្រោះឲ្យប្រជាជនកម្ពុជាសម្រេចបានជោគជ័យថ្មីៗទៀតក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ។

៤. អង្គសន្និបាតជំរុញកិច្ចការពារចីរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ ជាពិសេសតាមរយៈជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពឡើង ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅគ្រប់ មូលដ្ឋាន ។ ក្នុងទិសដៅនេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្ទ្រានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការ ដាក់កុងត្រែលយកលុយខុសច្បាប់ ។ ជនដែលប្រព្រឹត្តល្មើសត្រូវតែទទួលទោសតាមច្បាប់ ។

៥. អង្គសន្និបាតបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យសម្រេចបានកំណើនក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០១៧ និងសម្រេចគោលដៅផ្សេងៗទៀតដែល កំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ។ ក្នុងនោះ បន្តពង្រឹងសកម្មភាពគាំទ្រគោលដៅនៃការកាត់បន្ថយភាពក្រីក្រ និងធានា សមធម៌នៃការបែងចែកផ្ទៃដីនៃកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការ គោលនយោបាយមួយចំនួនជាអាទិ៍ :

- ខិតខំរកទីផ្សារកសិផលដោយមានតម្លៃសមរម្យ ជាពិសេសក្នុងពេលដែលប្រជាសិក្សាកំពុងប្រមូលផលស្រូវចំពោះមុខនេះ ។
- បន្តបែងចែកដីធ្លី តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើប្រទានកម្មជូនប្រជាជនក្រីក្រ យោធនពិការ គ្រួសារយោធាពលី និងមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ដែលគ្មាន ឬខ្វះដីពិតប្រាកដ ។
- បងប្អូនអាជីវករតាមផ្សារដែលស្ថិតលើទីតាំងដីរបស់រដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅឲ្យកូន ឬអ្នកដទៃបានដោយពុំ មានការកំណត់អាណត្តិ ព្រមទាំងលុបការបង់កាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកម្រៃព្រៃ កញ្ជី ល្អិតនៅតាមទីផ្សារ ទូទាំងប្រទេស ។

- ផ្តល់ជូនប្រជាជនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។

- បន្តអនុវត្តការតភ្ជាប់បណ្តាញអគ្គិសនីនៅជនបទ ដើម្បីឈានទៅសម្រេចគោលដៅគ្រប់គ្រងមានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ ២០២០ ។ បញ្ចុះ ថ្លៃប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិមកត្រឹម ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់មិនលើសពី ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ចាប់ពីខែមេសា ឆ្នាំ ២០១៧ទៅ ។

- ដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សជាប់ពន្ធដល់ ១.០០០.០០០រៀល ។
- បន្តគិតគូរជំរុញដំឡើងបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងដំឡើងប្រាក់ឈ្នួលរបស់កម្មករ និយោជិត សម្រាប់ឆ្នាំ ២០១៨ បន្តទៀត ។
- បន្តសាងសង់គេហដ្ឋានជូនគ្រួសារអតីតយុទ្ធជនក្រីក្របន្ថែមទៀត ។

៦. អង្គសន្និបាតគាំទ្រការជំរុញអនុវត្តកំណែទម្រង់ស៊ីវិលលើគ្រប់វិស័យ ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធ្វើការ ផ្ទេរមុខងារ ធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ មូលដ្ឋានកាន់តែកៀកនឹងប្រជាជន កាន់តែមានគុណភាព ប្រសិទ្ធភាព និងកាន់តែឆ្លើយតបតម្រូវការរបស់ប្រជាជន ។

៧. អង្គសន្និបាតកំណត់ទិសដៅការកិច្ចសំខាន់ៗ ដើម្បីបន្តអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិ ទី ៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ឲ្យសម្រេចបានជោគជ័យ ដើម្បីបម្រើប្រជាជនក្នុងការជំរុញការអភិវឌ្ឍឃុំ សង្កាត់បន្តទៀត ។ នៅក្នុងដំណើរការនេះ គណបក្សប្រជាជនកម្ពុជាគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ ការបោះឆ្នោត ហើយចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋាន ផ្សេងៗទៀត ក្នុងការពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរប្រកបដោយលក្ខណៈអព្យាក្រឹត និងប្រជាធិបតេយ្យ ដើម្បីធានាឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

៨. អង្គសន្និបាតរក្សាជំហរស្មោះសរម៉ឺងម៉ាត់ក្នុងការអនុវត្តវិប្បធម៌សន្តិភាពជាមួយគណបក្សដែលមានអានុភាពក្នុងរដ្ឋសភារួមគ្នាបម្រើប្រទេសជាតិ និងប្រជាជន ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងការគោរព គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ។ ព្រមជាមួយនេះ គណបក្សប្រជាជន កម្ពុជា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្ស អង្គការសង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀត ដើម្បីលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសជាតិ ។ គឺមានតែកិច្ចសហការគ្នាប្រកបដោយភាពស្មោះត្រង់ ហើយជ្រោងជ្រួល នូវទង់អធិបតេយ្យជាតិប៉ុណ្ណោះ ទើបអាចធានាបាននូវផលប្រយោជន៍របស់ជាតិ និងប្រជាជន ។

៩. អង្គសន្និបាតបានអនុម័តកែប្រែខ្លឹមសារមួយចំនួនក្នុងប្រការ ២៥ ប្រការ ៣១ និងប្រការ ៣៣ នៃបទបញ្ជាផ្ទៃក្នុងគណបក្សឲ្យស្របតាមការ វិវត្តន៍នៃសភាពការណ៍ និងការកិច្ចបច្ចុប្បន្ន ។

**ទិដ្ឋភាពទូទៅ
នៃសន្និបាត
គណៈកម្មាធិការកណ្តាល
លើកទី ៤០ អាណត្តិទី ៥
ថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ២០១៦**





សម្តេចចក្រី ហេង សំរិល ៖ មាន ២ ឆ្នាំ ទើបមាន ៧ មករា, មាន ៧ មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសគណបក្សប្រជាជន កម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីមិទ្ធិញ្ញារណសិរ្ស ២ ឆ្នាំ

ពិធីមិទ្ធិញ្ញាអបរដ្ឋបាលស្ថាប័នរដ្ឋបាលកម្ពុជា ថ្ងៃកំណើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា) បានប្រារព្ធឡើងនៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សំរិល ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជា ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា។

សម្តេចចក្រីមានប្រសាសន៍ថា ការប្រារព្ធពិធីមិទ្ធិញ្ញានាពេលនេះ គឺរំលឹក ទៅដល់ថ្ងៃកំណើតរណសិរ្សសាមគ្គី ២ ឆ្នាំ ១៩៧៨ ជាប្រវត្តិសាស្ត្រ ដែល ពេលនោះកងកម្លាំងរណសិរ្សបានរំដោះ និងសង្គ្រោះជាតិមាតុភូមិ និង ប្រជាជនកម្ពុជាឲ្យរស់រានមានជីវិត ឡើងវិញរួចផុតពីគ្រោះមហន្តរាយ និង ការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការ រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។ សម្តេចចក្រី បានថ្លែងបញ្ជាក់ថា

"មាន២ឆ្នាំ ទើបមាន ៧មករា, មាន ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ"។ ដូច្នេះ យើងមិនអាចបំភ្លេចរណសិរ្ស ២ឆ្នាំ បានទេ ។ "រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា" បច្ចុប្បន្នឈ្មោះថា "រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា" ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជា- ជនកម្ពុជាបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្នុ ឃុំ២ ឆ្នុ ស្រុកស្នួល ខេត្តក្រចេះ។ ការប្រារព្ធពិធីនេះឡើង ក៏ដើម្បីបញ្ជាក់ពី ស្មារតី គោរពនិងដឹងគុណចំពោះវិវៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ ជំនាន់ ដែលបានធ្វើលើកម្មវិធីធំធេងនៅគ្រប់សម័យកាល ដើម្បីស្ថាបនាស្ថិត- ស្ថានឯងរៀបរៀងនៃទឹកដីមាតុភូមិ និងប្រជាជន។ ពេលនេះប្រជាជនទាំង មូលជិតឈានចូលដល់ឆ្នាំថ្មីជាមួយនឹងក្តីមោទនភាពក្រៃលែងចំពោះសមិទ្ធ ផលទាំងឡាយលើគ្រប់វិស័យ ដែលបានសម្រេចក្នុងឆ្នាំកន្លងទៅ ព្រមទាំង ជំនឿយ៉ាងមុតមាំចំពោះជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំ២០១៧ ខាងមុខនេះ។

សម្តេចចក្រី ហ៊ុន សំរិល បានថ្លែងបន្តថា ពិធីនេះបានរៀបចំឡើង ស្របពេលដែលស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា មានកម្រិតជីវភាព ល្អឥតលាស់ មានសេរីភាពពេញលេញ សម្បូរសប្បាយ និងពោរពេញទៅ

ដោយមោទនភាព ចំពោះជោគជ័យទាំងឡាយ ដែលយើងសម្រេចបាន បន្ទាប់ពីថ្ងៃប្រវត្តិសាស្ត្រ ២ឆ្នាំ ដែលយើងទាំងអស់គ្នាបានរួមចំណែកក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរួមជាតិ ទូទាំងប្រទេស។ ផ្ដើមចេញពីស្មារតី ២ ឆ្នាំ និងជ័យជម្នះ ៧ មករា ១៩៧៩ និងក្រោមការដាក់ចេញនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាឈប់បំបាត់ស្នាមបែកបាក់ប្រេះឆ្នាស្នាមសង្គមជាតិ ធ្វើឲ្យកម្ពុជាមានសាមគ្គីភាពជាតិកាន់តែរឹងមាំ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេចចក្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយបានធ្វើឲ្យបណ្តាប្រទេស ជាច្រើន ទាំងក្នុងតំបន់ និងពិភពលោកកាន់តែមានចំណងសាមគ្គីភាព មិត្តភាពនិងសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។ ដើម្បីបន្តគំរូរីភាព ដ៏ថ្លៃថ្លា របស់អ្នកស្នេហាជាតិ ដែលបានប្រឹងប្រែងបូជាសាច់ស្រស់



សមាជិក សមាជិកា នៃពិធីមិទ្ធិញ្ញាអបរដ្ឋបាលស្ថាប័នរដ្ឋបាលកម្ពុជា ថ្ងៃកំណើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជា)

ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជាយើងត្រូវខិតខំ ប្តេជ្ញាការពារ មាតុភូមិ និងថែរក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរ គង់វង្ស។

សម្តេចចក្រី ហ៊ុន សំរិល បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ «យើង ទាំងអស់គ្នាប្តេជ្ញាការពារមាតុភូមិ និងថែរក្សារាល់សមិទ្ធផលសង្គមជាតិឲ្យ ស្ថិតស្ថេរគង់វង្ស។ បន្តប្រឹងប្រែងកសាងកម្ពុជា ជាសង្គមមានការអភិវឌ្ឍន៍ រីកចម្រើនរុងរឿងក្នុងសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូច ពីអតីតកាល»។

សម្តេចចក្រី ក៏បានប្រកាសគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ- រដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដែលបានបង្កើត អង្គជំនុំជម្រះវិសាមញ្ញ នៅក្រោមច្បាប់កម្ពុជា និងនៅក្នុងទឹកដីកម្ពុជា ដើម្បីកាត់ទោសមេដឹកនាំ ខ្មែរក្រហមជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ។ ជោគជ័យនៃដំណើរ ការរបស់សាលាក្តីខ្មែរក្រហម មិនគ្រាន់តែផ្តល់ភាពយុត្តិធម៌សម្រាប់ប្រជាជន



ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម ក្នុងពិធីវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅខេត្តព្រៃវែង

កម្ពុជា ដែលជាអ្នករងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែបានជួយពង្រឹងនូវមូលដ្ឋាន ទប់ស្កាត់មិនឲ្យឧក្រិដ្ឋកម្មបែបនេះអាចនឹងកើតមានឡើងជាថ្មីទៀតនៅកម្ពុជា។

ដោយឡែកនៅយប់ថ្ងៃទី២ ខែធ្នូ នៅទីរួមខេត្តព្រៃវែង មានការរៀបចំ ពិធីដ៏អធិកអធមដើម្បីវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតប្រធានព្រឹទ្ធសភា អតីតប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាន បូជាអស់កម្លាំងកាយកម្លាំងចិត្តយកអាយុជីវិតធ្វើជាដើមទុន ដើម្បីជួយ សង្គ្រោះប្រជាជនចេញពីរបប ប៉ុល ពត ដោយផ្ដើមចេញពីចលនារណា- សិប្បសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយដែលមានរូបសម្តេចផ្ទាល់ជាមេដឹក នាំដ៏សំខាន់ម្នាក់នៅក្នុងរណសិរ្សនេះផងដែរ ។ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា ព្រមទាំង

មានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្ស ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់។ ក្នុងឱកាសនោះ សម្តេចក្រី ហេង សំរិន បានថ្លែងវត្តមានដ៏សកម្មភាពវិវាទ និងស្មោះផង ដ៏ ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាតិស្សរជននយោ- បាយជាន់ខ្ពស់មួយរូប ចូលរួមដឹកនាំចលនាស៊ុយផ្តួលរំលំរបបប្រល័យ ពូជសាសន៍នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដល់ប្រទេស កម្ពុជាអរហូតដល់បច្ចុប្បន្ននេះ ។ ប្រជាជនកម្ពុជានៅតែចងចាំជានិច្ច គុណបក្សៈដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន របស់សម្តេចដែលបានធ្វើ ពលិកម្មសព្វបែបយ៉ាង ដើម្បីភាពរុងរឿងរបស់មាតុភូមិ និងសុភមង្គល របស់ប្រជាជន ។

សម្តេច ហ៊ុន សែន បានទទួលងារជា "សម្តេច" ពី ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ កាលពីឆ្នាំ១៩៩៣ និងបាន ទទួលងារជា "សម្តេចអគ្គមហាសេនាបតីតេជោ" ពីសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពី ខែតុលា ឆ្នាំ២០០៧។ ក្រៅពីនោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានត្រៀមឥស្សរិយយសជាច្រើនទៀតពីព្រះមហា- ក្សត្រ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រសូតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២ នៅស្រុករមាសហែក ខេត្តស្វាយរៀង និងបានរៀបអា- ពាហ៍ពិពាហ៍ជាមួយលោកជំទាវ ឆ័យ សៀង នៅឆ្នាំ១៩៥៥។ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

តមកពីដំណើរ ៩

១០. អង្គសន្និបាតបានអនុម័តកែសម្រួលរចនាសម្ព័ន្ធគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលពីចំនួន ៧ រូប ដល់ ១១ រូប ដោយបានសម្រួលភារកិច្ចសមាជិកចំនួន ៤ រូប, បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកចំនួន ៨ រូប និងបោះឆ្នោតជ្រើសតាំង ឯកឧត្តម **នៃ ម៉េណា** ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលជំនួស ឯកឧត្តម **សាយ គូថ** ដែលបានទទួលមរណភាព ។

១១. អង្គសន្និបាតវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រី សមាជិក សមាជិកា គណបក្សគ្រប់រូប ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការអនុវត្តរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ។ ក្នុងនោះ បានយកចិត្តទុក ដាក់យ៉ាងខ្លាំងក្នុងការអប់រំ ចលនា និងជួយបង្កលក្ខណសម្បត្តិឲ្យសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតបានច្រើន លើសលប់ ។ សន្និបាតបានណែនាំដល់គ្រប់ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ មន្ត្រីគណបក្សគ្រប់រូប បន្តផ្សារភ្ជាប់ជាមួយមូលដ្ឋានទាំង នៅឃុំ សង្កាត់ ទាំងនៅក្រសួង ស្ថាប័ន អង្គភាពរបស់ខ្លួន ដើម្បីស្វែងយល់និងជួយដោះស្រាយនូវការលំបាក និងសំណូមពរនានារបស់ប្រជាជន ។

១២. អង្គសន្និបាតសូមសម្តែងនូវការគោរព និងកតញ្ញាតាមដំណើរជ្រាបជ្រួតជ្រាបផុតចំពោះជនរួមជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ គណបក្ស ។ ព្រមជាមួយនេះអង្គសន្និបាតសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រទេសជាមិត្តជិតឆ្ងាយដៃគូអភិវឌ្ឍន៍និងអង្គការអន្តរជាតិនានា ដែលបាន និងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ។

អង្គសន្និបាតអំពាវនាវដល់ប្រជាជនកម្ពុជាទាំងមូល សូមរួបរួមសាមគ្គីជាមួយនៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះ ករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗ ថ្មីៗទៀតក្នុងបុព្វហេតុសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ។

វេទិកាធុរកិច្ច និងហិរញ្ញវត្ថុ កម្ពុជា-ចិន ផ្តល់សារប្រយោជន៍ យ៉ាងខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន

វេទិកាធុរកិច្ច និងហិរញ្ញវត្ថុ កម្ពុជា-ចិន ក្រោមប្រធានបទ “ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយផ្លូវមួយ” ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនវិនិយោគឯកជននាំមុខគេរបស់ប្រទេសចិន គឺក្រុមហ៊ុន China Minsheng Investment Group និងក្រុមហ៊ុន LYP គ្របរបស់ប្រទេសកម្ពុជា ដោយមានអ្នកជំនួញជំរុញពីប្រទេសចិនប្រមាណ ៣០០ នាក់ បានចូលរួម។ វេទិកានេះប្រារព្ធឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកវេទិកានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិនចិន និងកូរ៉េដែលមកវិនិយោគឬមកទេសចរណ៍នៅកម្ពុជា ដោយមានសំណើសុំនិងឯកភាពពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចបានសម្រេចផ្តល់ជូនទិដ្ឋភាពម្តង៣ ឆ្នាំ (ចេញចូលច្រើនដង) ដល់អ្នកវិនិយោគរួមទាំងអ្នកទេសចរចិន និងកូរ៉េ។ សម្តេចតេជោបានរំលឹកផងដែរថា នៅពេលរំដោះប្រទេសពីរបបប៉ុលពតមិននឹកស្មានថា ទីក្រុងភ្នំពេញនឹងមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ។ ការរីកចម្រើនរបស់រាជធានីភ្នំពេញមកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសពីមិត្តចិន ។ កម្ពុជា និងមិត្តចិនមានចំណងទំនាក់ទំនងមិត្តភាពល្អជាមួយគ្នាជាយូរលង់ណាស់មកហើយ ចាប់តាំងពីអតីតប្រមុខរដ្ឋចិន ម៉ៅសេទុន និងលោកនាយករដ្ឋមន្ត្រីចិន ជូអេនឡាយ និងថ្នាក់ដឹកនាំចិនជាច្រើនទៀត ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយអតីតព្រះមហាក្សត្រកម្ពុជាសម្តេចព្រះ នរោត្តម សីហនុ ជំនាន់សង្គមរាស្ត្រនិយម។ ផ្អែកលើទំនាក់ទំនងជាមិត្តភាព ជាប្រពៃណីនេះ រដ្ឋាភិបាលនៃប្រទេស ទាំងពីរកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់កម្រិត កំពូលមួយគឺ ចាប់ពីឆ្នាំ២០១០ មកប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីគោលដៅរួមរវាងថ្នាក់ដឹកនាំនៃប្រទេសចិន និងកម្ពុជាគឺ បង្កើនទំហំពាណិជ្ជកម្មឲ្យដល់ចំនួន ៥.០០០

លានដុល្លារ នៅឆ្នាំ២០១៧។ ជាក់ស្តែងពាណិជ្ជកម្មសរុបរវាង កម្ពុជា-ចិន ក្នុងឆ្នាំ២០១៥ សម្រេចបានចំនួន៤,៣ ពាន់លានដុល្លារ កើនឡើង ១៥,១៩% ធៀបនឹងឆ្នាំ២០១៤ ដែលសម្រេចបានចំនួន ៣,៨ ពាន់លានដុល្លារ។ ក្នុងការនាំចេញរបស់កម្ពុជាទៅប្រទេសចិនក្នុងឆ្នាំ២០១៥ មានចំនួន៤០៥ លានដុល្លារ ក្នុងពេលដែលការនាំចូលរបស់កម្ពុជា ពីប្រទេសចិនមានចំនួន ៣,៩ពាន់ លានដុល្លារ កើនឡើង១៩,៧០% ធៀបនឹងឆ្នាំ២០១៤ ដែលមានចំនួន ៣,៣ ពាន់លាន ដុល្លារ។ ចិនជាប្រទេសដែលមានប្រភពទុនវិនិយោគធំជាងគេប្រមាណ៤.៩០០លានដុល្លារហើយជាក់ស្តែងនៅតំបន់សេដ្ឋកិច្ចពិសេស ចិនបានវិនិយោគទឹកប្រាក់ចំនួន ៥៦០ លានដុល្លារ។ គិតត្រឹម ខែតុលា ឆ្នាំ២០១៦ ចិនមានគម្រោងវិនិយោគជាង ៨៤គម្រោងដែលគិតជាទឹកប្រាក់ប្រមាណ៧១៦ លានដុល្លារ ស្មើនឹង ២៤,៦៩% នៃទុនវិនិយោគសរុប។ ទន្ទឹមនឹងនេះ ចិនក៏កំពុងវិនិយោគលើវិស័យធនាគារផងដែរ ដែលមានធនាគារឯកទេសចំនួនមួយ និងធនាគារពាណិជ្ជចំនួនពីរ ដែលសរុបទឹកប្រាក់វិនិយោគប្រមាណ ២២៣ លានដុល្លារ ។ នៅឆ្នាំ២០១៦ កម្ពុជាពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ ក្នុងនោះទេសចរចិនអាចមានប្រមាណ ៨០ ម៉ឺននាក់ កើនឡើង ១៤,២៩% ធៀបនឹងឆ្នាំ ២០១៥។ រហូតមកដល់បច្ចុប្បន្ន ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាមានចំនួន ៩៣ ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះ មករាជធានីភ្នំពេញ ៥១ជើង ខេត្តសៀមរាប ៣០ជើង និងក្រុងព្រះសីហនុ១២ ជើង ។ មិត្តចិនបានជួយកសាងផ្លូវវែងជាងគេបំផុតនៅកម្ពុជាប្រវែង ១៥០០ គ.ម និងស្ពានចំនួន៧ ប្រវែង ៣១០៤ ម៉ែត្រ។ ក្នុងរយៈពេល១៤ ឆ្នាំ កន្លងទៅនេះ ការផ្គត់ផ្គង់ថាមពលអគ្គិសនីមានការកើនឡើង១១ដង ពី១៨០មេហ្គាវ៉ាត់ នៅឆ្នាំ២០០២ ដល់១.៩៨៦ មេហ្គាវ៉ាត់ នៅឆ្នាំ២០១៥ ។ កំណើនការផ្គត់ផ្គង់ថាមពលអគ្គិសនីនេះសម្រេចទៅបានដោយសារមានការចូលរួមជាគំហុកពីសំណាក់អ្នកវិនិយោគចិន ក្នុងគម្រោងវិនិយោគវិនិយោគអគ្គិសនីតាមរូបភាព «សាងសង់អាជីវកម្ម និងធ្វើ(BOT)»។

ប្រធានបទនៃវេទិកាថ្ងៃនេះ គឺបានសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន និងសហគ្រាសឯកជនដូចជា CMIG ដើម្បីបន្តឈានទៅមុខ ក្នុងការអភិវឌ្ឍន៍ឱកាសវិនិយោគក្នុងប្រទេសកម្ពុជា លើវិស័យផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានាពេលបច្ចុប្បន្នមានឧត្តមភាពប្រៀបធៀប និងសក្តានុពលសំខាន់ៗដូចតទៅ៖ ទី១.កម្ពុជាមានភាពអំណោយផលនៃដីអាកាសធាតុធនធានធម្មជាតិកេរដំណែលប្រវត្តិសាស្ត្រទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ កោះទន្លេ បឹងបូ និងព្រៃព្រឹក្សា ដែលសក្តានុពលទាំងអស់នេះកំពុងតែរង់ចាំការវិនិយោគនិងការអភិវឌ្ឍប្រកបដោយចីរភាព ។ ទី២.ភាពអំណោយផលនៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេសបានធ្វើឱ្យកម្ពុជាស្ថិតនៅលើកន្លែងនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងអត្រា




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយឯកឧត្តម ត្រាវ៉ា យ៉ាង ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម

និងបោះបង្គោលព្រំដែនគោកក្នុងរយៈពេលកន្លងមកដោយឈរលើមូលដ្ឋាន នៃសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយនឹងសមិទ្ធផល ដែលសម្រេចបាននោះ ភាគីទាំងពីរបានប្តេជ្ញាថា នឹងស្វែងរកដំណោះ ស្រាយជាស្ថាពរនូវកំណត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានឆាប់តាមដែលអាច ធ្វើទៅបាន ដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រមុខដឹកនាំនៃ ប្រទេសទាំងពីរបានប្តេជ្ញារួមគ្នា ក្នុងការពង្រីកទំហំពាណិជ្ជកម្មឲ្យកើនដល់ ៥០០០លានដុល្លារ។ ក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ឡៀន ស្កង ហ៊ុក ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៦ ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៧ ផងដែរ។

បន្ទាប់មកមេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានអញ្ជើញ ធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ សំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ទី១-សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅ មកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ទី២-សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត និងទី៣-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និង សាសនារបស់ព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសបំពេញទស្សនកិច្ចនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាចម្បងដោយឡែកពីគ្នាជាមួយ លោកជំទាវ ឡៀន វីគីម៉ា ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម- និយមវៀតណាមឯកឧត្តម ត្រាវ៉ា យ៉ាង ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងឯកឧត្តម ឡៀន ភូដុន អគ្គលេខាធិការគណៈ កម្មាធិការបញ្ជិបក្សកុម្មុយនីស្តវៀតណាម។ នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំ ជាន់ខ្ពស់វៀតណាមបានសម្តែងនូវអំណរព្រះគុណ ថ្វាយចំពោះព្រះវិញ្ញា- ណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ ពេលដែលនៅមានព្រះជន្ម ព្រះ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលជួបសំដែងការគួរសម ជាមួយលោកជំទាវ ឡៀន វីគីម៉ា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

អង្គបានបញ្ចេញនូវព្រះបញ្ញាញាណ និងព្រះរាជកាយពលក្នុងការបន្តជួយ គាំទ្រឥតងាករង់ចាំប្រទេសវៀតណាម ក្នុងការវាយលំស្រួលឈ្លានពាន រហូតទទួលបាននូវឯករាជ្យយ៉ាងពេញ បរិបូណ៌ ។ ជាការឆ្លើយតប សម្តេច តេជោនាយករដ្ឋមន្ត្រីបានថ្លែងនូវអំណរគុណជូនដល់ថ្នាក់ដឹកនាំ និង ប្រជាជនវៀតណាម ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់ កម្ពុជាដែលមកដល់ពេលនេះ ធនធានមនុស្សដែលវៀតណាមបានជួយ បណ្តុះបណ្តាល កំពុងតែមានសមត្ថភាពពិតប្រាកដ ក្នុងការដឹកនាំកសាង ប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើន ។ ប្រមុខដឹកនាំនៃប្រទេស វៀតណាមនិងសម្តេចតេជោ ហ៊ុន សែនបានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដែលធ្វើឲ្យប្រទេសទាំងពីរមានការរីកចម្រើនទាំងផ្នែកវេជ្ជ និងផ្នែកឯកជន ពិសេសបានធ្វើការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចគ្រប់កម្រិត ក្នុងន័យ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ កំរិតថ្មីមួយទៀត ។ សម្តេចតេជោបានបន្តថា ភាពរីកចម្រើនរបស់វៀត- ណាមគឺ មានន័យស្មើនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ ព្រោះថាប្រទេសយើងទាំងពីរមិនចង់មើលប្រទេសណាមួយ ស្ថិតក្នុង ស្ថានភាពក្រីក្រនោះទេ ពោលគឺប្រទេសយើងទាំងពីរ ចង់រស់នៅប្រកប ដោយការរីកចម្រើនរុងរឿង និងប្រកបដោយសុខសន្តិភាព ក្នុងនាមជា ប្រទេសដែលមានភូមិផងរបងជាមួយ ។ បណ្តាមេដឹកនាំនៃប្រទេសវៀត- ណាមបានជូនពរយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា សូមទទួលបាននូវភាពជោគ ជ័យយ៉ាងធំធេងក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ និងការបន្តកសាងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសន្តិភាព និង វិបុលភាព ។

ជោគជ័យនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅ សាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក្នុងនាមជាប្រទេសភូមិផង របងជាមួយហើយសង្ឃឹមថានឹងកាន់តែពង្រឹងបាននូវទំនាក់ទំនងល្អដើម្បី ជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរទៅអនាគត។

សម្តេចតេជោ ហ៊ុន សែន: តុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រូវកាត់ទោសពួកមេក្លោង បង្កអសន្តិសុខនៅក្នុងពិភពលោក ឬក៏ត្រូវប្រគល់ជូនរដ្ឋាភិបាល?

- * កម្ពុជាពុំមានការរើសអើងចំពោះក្រុមហ៊ុនវិនិយោគ
- * អំពាវនាវដល់ក្រុមតន្ត្រីជនពិការឱ្យចូលរួមជាប់ក្នុងកម្មវិធី
- * បង់ប្រាក់កម្មវិធីបង្ការជំងឺឆ្លងផ្លូវភេទដោយឥតគិតថ្លៃ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីសម្ពោធរោងចក្រ ផលិតភេសជ្ជៈ (កូកាកូឡា)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងទិវាជនពិការ កម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤

ក្នុងខែធ្នូឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលធំៗមួយចំនួន។ សម្តេចតេជោបានផ្តល់អនុសាសន៍សំខាន់ៗ ក៏ដូចជាគោលនយោបាយសម្រាប់ការងារជាតិជាច្រើនផងដែរ។

- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្កោលទោសចំពោះទង្វើរបស់ប្រទេសមួយចំនួនដូចជា អាមេរិក និងអឺរ៉ុប ដែលបានបង្កឱ្យមានអសន្តិសុខនៅក្នុងពិភពលោកតាមរយៈលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការធ្វើបដិវត្តន៍ពណ៌ ដែលគ្រាន់តែដើម្បីផ្តល់រំលឹមនុស្សម្នាក់ ឬបែបបទមួយបានធ្វើឱ្យមនុស្សស្លាប់រាប់លាននាក់។ សម្តេចតេជោបានលើកជាសំណួរថា តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រូវកាត់ទោសពួកមេក្លោងទាំងនោះ ឬក៏ត្រូវប្រគល់ជូនរដ្ឋាភិបាលវិញ? សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី» នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ តើដល់ពេលដែលយើងត្រូវវាយតម្លៃអំពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ពេលនេះអ្នកដែលធ្លាប់ផ្តួចផ្តើមធ្វើបដិវត្តន៍ពណ៌ ហើយអ្នកដែលធ្លាប់អបអរសាទរនូវបដិវត្តន៍ពណ៌ តើពួកគេទៅទទួលសំណើនៅទីណា? តំបន់ដែលទទួលរងនូវសង្គ្រាមនិងបដិវត្តន៍ពណ៌ កំពុងតែរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរនោះក្រោមហេតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ការផ្តល់រំលឹមសាជាម ហូសេន តើបានផ្តល់ប្រយោជន៍អ្វីខ្លះទៅសម្រាប់ប្រជាជនអីរ៉ាក់? ការផ្តល់រំលឹម បេនណាលី នៅឡុយនេស៊ី ការផ្តល់រំលឹម កាដាហ្វី នៅលីប៊ី ការផ្តល់រំលឹម ហ្សឺណូប៉ាវ៉ាក នៅអេហ្ស៊ីប ការប្រឆាំងនឹងរបបដែលដឹកនាំដោយ

ប្រធានាធិបតី អាសាត ក៏ដូចជាសង្គ្រាមដែលកំពុងផ្ទុះឡើងនៅយ៉ែម៉ែន តើទាំងអស់នេះអ្នកណាជាអ្នកទទួលខុសត្រូវ? ដើម្បីប្តូរមនុស្សម្នាក់និងប្តូរបុគ្គលម្នាក់ ឬក៏រដ្ឋាភិបាលមួយនាំទៅដល់ការស្លាប់មនុស្សរាប់ម៉ឺនរាប់សែន រាប់លាននាក់ បែបនេះ? តើល្មមដល់ពេលដែលយើងវាយតម្លៃអំពីសភាពការណ៍នេះហើយ ឬនៅ? តើបដិវត្តន៍ពណ៌វាជាការគួរឱ្យជាទីស្រឡាញ់ ឬ ក៏ជាទីគួរឱ្យស្អប់ខ្ពើម ហើយតើតុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រូវកាត់ ទោសពួកមេក្លោងដែលធ្វើឱ្យប្រជាជនអីរ៉ាក់ និងប្រជាជននៃបណ្តាប្រទេសនៅមជ្ឈិមបូព៌ាយកទៅកាត់ទោស ឬត្រូវបំពាក់មេដាយជាព្រឹល្យបែលឱ្យពួកទាំងនោះ? សម្តេចតេជោបានបន្តថា ក្រៅពីការស្លាប់មនុស្សតើនៅមានមនុស្សប៉ុន្មាននាក់ទៀត ដែលកំពុងតែឆ្លងមហាសត្រូវមេឌីទែរ៉ាណេដើម្បីរៀសខ្លួនទៅកាន់អឺរ៉ុប? ឥឡូវអឺរ៉ុបកំពុងធ្វើការតឹងតែងជាមួយអ្នកទាំងអស់នោះទៀត តើអឺរ៉ុបគួរមានការទទួលខុសត្រូវឬយ៉ាងណា? ចំណុចនេះយើងត្រូវធ្វើការពិភាក្សា និងដើម្បីទប់ស្កាត់នូវទង្វើរបស់ជនទាំងឡាយណា ឬ ប្រទេសណាក៏ដោយដែលបានបង្កើតឡើងនូវស្ថានភាពទទឹងទិសស្តាប់ខ្ពើមមនុស្សម្នាក់ឬរដ្ឋាភិបាលមួយតែបាននាំមកនូវការជំនួសដោយការស្លាប់មនុស្សរាប់លាននាក់។ ដូចជា កម្ពុជាខ្លួនឯងផ្ទាល់តែម្តងស្តាប់ សម្តេច ព្រះនរោត្តម សីហនុ បែរជាបង្កើតរដ្ឋប្បហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ បង្កើតឡើងនូវសង្គ្រាមវិនាសកម្មស្លាប់មនុស្ស។ ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ ស្លាប់មនុស្សរាប់សិបម៉ឺននាក់ ពី១៩៧៥ ដល់ ១៩៧៩ ស្លាប់មនុស្សអស់ជាង ៣លាននាក់ បន្តសង្គ្រាមពី ឆ្នាំ១៩៧៩ មកបញ្ចប់នៅឆ្នាំ១៩៩៨។ យើងស្គាល់រស់ជាតិនៃសង្គ្រាម យើងខ្ញុំត្រូវការការសន្តិភាពតែយើងមិនមែនជាអ្នកជាតិនិយមចង្អៀតចង្អល់នោះទេ។ យើងជួបជុំគ្នាក្នុងនាមសភាពតំបន់អាស៊ី យើងគួរមាន ការទទួលខុសត្រូវក្នុង

ការលើកបញ្ហាឡើង តើពួកគេបានធ្វើអ្វីខ្លះនៅពេលនេះ។ សម្តេចបានបញ្ជាក់ថា ម៉ោងនេះនៅតំបន់មួយចំនួនដូចជាប្រទេសអ៊ីរ៉ាក់ និងតំបន់មួយចំនួននៅស៊ីរី កំពុងវាយប្រហារគ្នាយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះជនភៀសខ្លួនមួយចំនួនកំពុងរត់ភៀសខ្លួនចេញពីតំបន់ទាំងនោះ ទៅកាន់អឺរ៉ុបក្នុងពេលអឺរ៉ុបកំពុងបិទទ្វារ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យសហគមន៍អឺរ៉ុបទទួលយកជនភៀសខ្លួនទាំងនោះឲ្យមានការស្នាក់នៅសមរម្យ មានការងារធ្វើព្រោះនេះការទទួលខុសត្រូវរបស់ប្រទេសទាំងនោះ ដែលគាំទ្រនយោបាយសហរដ្ឋអាមេរិកលើបញ្ហាបដិវត្តន៍ពណ៌។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីការពារសន្តិភាពបាន លុះត្រាតែមានការទប់ស្កាត់កុំឲ្យមានអ្នកបង្កើតសង្គ្រាម។ កុំបន្ទោសប្រទេសដែល មានសង្គ្រាមត្រូវបន្ទោសពួកអ្នកលួចដៃចូល និងគាំទ្រសង្គ្រាម ។

- ព្រឹកថ្ងៃទី១ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកវេទិកាព្រឹកកម្ពុជា- ចិននៅសណ្ឋាគារ ហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។ ពិធីនេះមានធុរជនសំខាន់ៗមកពីប្រទេសចិនប្រមាណ ៣០០នាក់ចូលរួម។

សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលកត្តានេះឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពមួយចំនួនដូចជាកំណើននៃសកម្មភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែកំណើនសេដ្ឋកិច្ច នាពេលបច្ចុប្បន្នពឹងផ្អែកនៅឡើយលើវិស័យប្រពៃណី ដូចជាវិស័យកាត់ដេរ ទេសចរណ៍ សំណង់ និង កសិកម្ម។ ប្រការនេះចង្អុលបង្ហាញពីភាពចាំបាច់និងភាពបន្ទាន់ក្នុងការធ្វើពិពិធកម្មទៅកាន់វិស័យថ្មីៗផ្សេងទៀត ។ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក សភាពការណ៍ប្រែប្រួលនៃនិម្មិតកម្មសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក និងសម្រេចគោលដៅនៃការធ្វើពិពិធកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ - ២០២៥ ដែលគោលនយោបាយនេះមិនត្រឹមតែផ្តល់នូវយុទ្ធសាស្ត្រកំណើនថ្មី ដែលជាចក្ខុវិស័យ និង ផែនការចង្អុលទិសសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស ដែលជាផ្នែកមួយដ៏សំខាន់និង ជាឧបករណ៍គន្លឹះសម្រាប់សម្រេចបានតាមគោលដៅនៃយុទ្ធសាស្ត្រកំណើនថ្មីទៀតផង ។

សម្តេចតេជោបន្តថា គោលនយោបាយខាងលើនេះត្រូវបានដាក់ចេញស្របពេលនឹងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ឯកឧត្តម **ស៊ី ជិនគីន** ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺ “ខ្សែក្រវាត់សេដ្ឋកិច្ច ផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ ២១” ដែលគោលនយោបាយនៃប្រទេសទាំងពីរនេះមានលក្ខណៈបំពេញគ្នា ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ឧស្សាហកម្ម និង ហិរញ្ញវត្ថុជាដើម សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ជំរុញការអភិវឌ្ឍរួមដើម្បីមិត្តភាព សន្តិភាព និង

វិបុលភាពរវាងប្រទេសទាំងពីរកម្ពុជា - ចិន ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ហើយមានបំណងក្លាយជាប្រទេសគំរូនៃភាពជោគជ័យនៃការអនុវត្តន៍គំនិតផ្តួចផ្តើមនេះ ដែលបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗទៀតផងដែរ ។

- ព្រឹកថ្ងៃទី៥ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតភេសជ្ជៈ (កូកាកូឡា) របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាដែលបានចំណាយទុនវិនិយោគប្រមាណជាង១០០ លានដុល្លារ ។ សម្តេចតេជោបានកោតសរសើរ និងកត់សម្គាល់ពីភាពរឹងមាំរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា នៃសហរដ្ឋអាមេរិកដែលបានធ្វើការវិនិយោគនៅកម្ពុជាចាប់តាំងពីទំហំតូចរហូតមានទំហំធំ។ សម្តេចតេជោបញ្ជាក់ថាមានចំណុច ៤ យ៉ាងដែលគួរត្រូវបានលើកទឹកចិត្ត និងសរសើរចំពោះក្រុមហ៊ុនភេសជ្ជៈកូកាកូឡាក្នុងនោះ ទី១.ក្រុមហ៊ុនបានចាប់ផ្តើមពីទុនវិនិយោគតូចពង្រីកទៅជាទុនវិនិយោគដ៏ធំ។ ក្រុមហ៊ុននេះបានប្រើជនជាតិកម្ពុជាចំនួន៩៩,៧%។ ដូច្នេះជាការលើកទឹកចិត្តដ៏ណាស់សម្រាប់ការប្រើប្រាស់ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្រុក ។ សម្តេចពិតជាមានការពេញចិត្តនិងមោទនភាពចំពោះជនជាតិកម្ពុជា ដែលអាចមានសមត្ថភាពធ្វើការងារជាមួយនិងបច្ចេកវិទ្យាថ្មីៗ និងទំនើប។ ទី២.ការចូលរួមក្នុងកិច្ចការសង្គមដែលក្រុមហ៊ុនបានធ្វើទាក់ទងសុវត្ថិភាពចរាចរណ៍ ទាក់ទងបញ្ហាសង្គមនិងការបណ្តុះបណ្តាលធនធានមនុស្ស ។ ទី៣.ក្រុមហ៊ុនកូកាកូឡាបានធ្វើឲ្យកម្ពុជាមានមោទនភាពតាមរយៈដាក់អក្សរខ្មែរនៅលើកំប៉ុង កូកាកូឡា ។ ក្រុមហ៊ុនកូកាកូឡានៅកម្ពុជាមិនមែនសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥លាននាក់ប៉ុណ្ណោះទេ តែអាចនាំទៅបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានដែលមានអ្នកប្រើប្រាស់ជាង ៦០០លាននាក់ថែមទៀតផង ។

សម្តេចតេជោ បានលើកទឹកចិត្តឲ្យកម្មករកម្មការិនីទាំងអស់ខិតខំធ្វើការងារឲ្យបានល្អ។ ទំនាក់ទំនងរវាងកម្មករនិងថៅកែរោងចក្រគឺជាទំនាក់ទំនងមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយកម្មករកម្មការិនីទាំងអស់នឹងរក្សាឆ្លាំងបាយរបស់ខ្លួនឲ្យបានល្អ និងដោះស្រាយបញ្ហាដោយសន្តិវិធីមិនត្រូវធ្វើការដោះស្រាយដោយការធ្វើបាតុកម្មនោះទេ ។ សម្តេចតេជោក៏បានបង្ហាញការសង្ឃឹមផងដែរថា រោងចក្រអាមេរិកមួយនេះនឹងមិនធ្វើការកៀបសង្កត់ទៅលើកម្មករនោះទេ ដោយសារថា អាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។

- ព្រឹកថ្ងៃទី៦ ខែធ្នូ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចូលរួមជាគណៈអធិបតីទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤ នៅសាលាមហាស្រពកោះពេជ្ររាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័នគ្រឹះស្ថានសាធារណៈ ត្រូវរៀបចំធ្វើជម្រាលឲ្យជនពិការងារស្រួលចេញចូលដូចជាស្លាកសញ្ញា ជម្រាលរទេះ និងជណ្តើរ ។ល។ សម្តេចក៏បាន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ

ស្នើឲ្យមានការត្រួតពិនិត្យឡើងវិញ ចំពោះស្ថាប័នរដ្ឋដែលត្រូវទទួលយក ជនពិការឲ្យចូលបំរើការងារឲ្យបាន ២% ឡើងវិញថាតើស្ថាប័នណាធ្វើ បាន? ស្ថាប័នណាមិនទាន់ធ្វើបាន និងបានអំពាវនាវឲ្យវិស័យឯកជន ទទួលយកជនពិការចូលបំរើការងារផងដែរ។ ក្នុងឱកាសនោះសម្តេចតេជោ ក៏បានប្រកាស ពីការសម្រេចក្នុងការផ្លាស់ប្តូរទីលានប្រជាធិបតេយ្យដែល នៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងជាតំបន់ទេស- ចរណ៍ទៅរៀបចំនៅទីកន្លែងផ្សេងមួយទៀត ដែលសក្តិសមជាងនេះ ។ ទីលានប្រជាធិបតេយ្យថ្មីនោះ តាមគម្រោងនឹងរៀបចំនៅក្នុងខណ្ឌបូស្សី កែវ ។

- ថ្ងៃទី៨ ខែធ្នូ **សម្តេចតេជោ ហ៊ុន សែន** បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួប ៥ ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនបៀនៅកម្ពុជា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្នុងឱកាសនេះ សម្តេចតេជោ បានថ្លែងទៅកាន់អ្នកចូលរួមថា “រាជរដ្ឋាភិបាលដែលដឹកនាំដោយរូប សម្តេច នឹងបន្តការខិតខំរៀបចំអ្នកវិនិយោគថ្មីៗ។ រីឯអ្នកវិនិយោគចាស់ ដែលមានស្រាប់ខិតខំសម្រួលពាណិជ្ជកម្ម ការសម្រួលនានាដើម្បីឲ្យការ ផលិតកាន់តែមានផលចំណេញហើយផលចំណេញនេះបានធ្លាក់ទៅលើ កម្មករ ដូចជាបញ្ចុះតម្លៃអគ្គិសនីសម្រាប់ការផលិតនោះហើយគឺជាផ្នែកនៃ ប្រាក់ចំណេញរបស់រោងចក្រសហគ្រាស ហើយដែលនាំទៅដល់ការ បង្កើនប្រាក់បៀវត្សរបស់កម្មករនិយោជិត។ នេះជាការខិតខំរបស់រាជ រដ្ឋាភិបាល។

- ព្រឹកថ្ងៃទី១៥ ខែធ្នូ **សម្តេចតេជោ ហ៊ុន សែន** បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារថ្មី នៃទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

នាពេលនោះ សម្តេចតេជោបានថ្លែងពីបំណងចង់ឃើញកម្ពុជាអាច បង្ហាញផ្កាយរណបដោយខ្លួនឯងបាន តាមរយៈនៃការវិនិយោគពឹងផ្អែកនិង ការជំរុញឲ្យមន្ត្រីរាជការទាំងអស់មានការយល់ដឹង និងប្រើប្រាស់នូវផ្នែក ព័ត៌មានវិទ្យា។ សម្តេចតេជោបញ្ជាក់ថា ប្រព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេស របស់យើងមានការរីកចម្រើន បើទោះបីជាកម្ពុជានៅពឹងផ្អែកទៅលើហេដ្ឋា

រចនាសម្ព័ន្ធប្រទេសមួយចំនួននៅជុំវិញក៏ដោយ តែសម្តេចនៅតែមានការ ជឿជាក់ទៅលើការរីកចម្រើនខ្លាំងជាងនេះ តាមរយៈខ្សែកាបក្រោមសមុទ្រ ហើយសម្តេចក៏សុំស្នើឲ្យមានការពិចារណាទៅលើបញ្ហា ការបាញ់បង្ហោះ ផ្កាយរណបដោយខ្លួនឯង ។ សម្តេចតេជោបន្តថា ថ្ងៃអនាគតទៅកម្ពុជា ត្រូវការច្រើនណាស់អំពីផ្កាយរណប ទាំងក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុន អ៊ីនធឺណិត និងស្ថានីយទូរទស្សន៍ផងដែរ ។ ឥឡូវនេះ កម្ពុជាត្រូវការចាំ បាច់នូវអ៊ីនធឺណិតដែលមានល្បឿនលឿន។ សម្តេចតេជោបន្តថាយើងត្រូវ ខិតខំធ្វើយ៉ាងណា ដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់កម្ពុជាមានភាពទំនើប និងលឿន ។ មិនត្រឹមតែចង់បានរដ្ឋាភិបាល អេឡិកត្រូនិក (e.gorvemrnt, e.commerce) ប៉ុណ្ណោះទេ ថែមទាំងចង់ បានប្រជាជនអេឡិកត្រូនិក (e-people) ផងដែរ។ ប្រជាពលរដ្ឋទាំងអស់ ចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅក្នុងការងារនិងជីវភាពប្រចាំថ្ងៃ ។ ដូចនេះយើងត្រូវការប្រព័ន្ធអ៊ីនធឺណិតលឿនលឿន ទើបអាចដោះស្រាយ បញ្ហាបាន ។

- ថ្ងៃក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាយបំរើថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នេះ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា អាមេរិក គឺជា អ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់ **សម្តេច នរោត្តម សីហនុ** នៅក្នុង ប្រទេស កម្ពុជា ដែលរដ្ឋប្រហារនេះបានបង្កើតសង្គ្រាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតឲ្យមានរបបខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេស កម្ពុជា។ ដូច្នេះសហរដ្ឋអាមេរិកត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញតាមរយៈ ការលុបបំបាត់សម្រាប់សងដល់វិនាសកម្មនេះ។ អាមេរិក បានផ្តល់ប្រាក់ កម្ចីទៅឱ្យរបប លន់ នល់ ដែលជាអ្នកធ្វើរដ្ឋប្រហារទម្លាក់ **សម្តេច នរោត្តម សីហនុ** ប៉ុន្តែបំណុលនេះបាន ក្លាយជាបន្ទុកដល់រដ្ឋាភិបាលនាពេលបច្ចុប្បន្ន ទៅវិញ។ បំណុលនោះគឺជាបំណុលកខ្វក់មួយ ដែលគ្រាន់តែដូចជាគ្រាប់ បែកទម្លាក់មកលើក្បាលកម្ពុជាតែប៉ុណ្ណោះ។ សម្តេចតេជោ បានចោទជា សំណួរថា តើអាមេរិកគួរតែទទួលបានរង្វាន់អំពីការធ្វើបែបនេះ ឬត្រូវយក ទៅកាត់ទោសនៅតុលាការអន្តរជាតិ ចំពោះសោកនាដកម្មនៅប្រទេស កម្ពុជា និងសង្គ្រាមនៅប្រទេសវៀតណាម? **សម្តេចតេជោ ហ៊ុន សែន** ក៏បានប្រៀបប្រដូចវិនាសកម្ម នៅមជ្ឈឹមបូព៌ាពេលនេះ ដែលបណ្តាលមក ពីបដិវត្តន៍ពណ៌ជំរុញដោយប្រទេសមហាអំណាចអាមេរិក ទៅនឹងវិនាស កម្មនៅកម្ពុជា ដែលបណ្តាលមកពីរដ្ឋប្រហារទម្លាក់សម្តេច សីហនុ កាលពី ឆ្នាំ ១៩៧០ ផងដែរ។ នៅកម្ពុជា អាមេរិកបានទម្លាក់ **សម្តេច សីហនុ** ទើបមានសង្គ្រាម ហើយនៅមជ្ឈឹមបូព៌ា អាមេរិកបានទម្លាក់ សាដាម ហ៊ុសេន ទើបមានសង្គ្រាមដែរ ។ នេះហើយដោយសារតែការនិយាយថា ផ្លាស់ប្តូរ។ ទោះបីជាការផ្លាស់ប្តូរណាក៏ដោយមិនត្រូវធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុង សង្គ្រាមទេ ហើយសម្តេចតេជោអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ការពារឱ្យបាននូវសន្តិភាពនាពេលបច្ចុប្បន្ន ។ សម្តេចតេជោបញ្ជាក់ថា ជនទាំងឡាយត្រូវយល់ថា មិនគួរគ្រាន់តែស្អប់សម្តេចតែម្នាក់ បែរជាបង្កឱ្យ មានអស្ថិរភាពនៅកម្ពុជានោះទេ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ឯកឧត្តមបណ្ឌិត **ខួន ឡិន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំស្នាក់ការគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ ដើម្បីឆ្លងពិភាក្សាអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ និងទិសដៅភារកិច្ចសម្រាប់រយៈពេលបន្ត និងឯកសារសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦។

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ **ម៉ែន សំអែន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាគណៈអភិបាលខណ្ឌមន្ត្រីថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់ និងថ្នាក់ដឹកនាំភូមិក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោរាជធានីភ្នំពេញ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវឧបនាយករដ្ឋមន្ត្រីបានជំរុញឲ្យមន្ត្រីខណ្ឌដង្កោ ត្រូវតែខិតខំបន្តក្នុងការបម្រើសេវាសាធារណៈឲ្យបានល្អជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានឆាប់រហ័ស។



គណៈប្រតិភូគណៈកម្មការនីតិកម្មនិងយុត្តិធម៌ព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម **អ៊ុក ម៉ុងឈឿន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា និងប្រធានគណៈកម្មការអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ មេឃុំ នារីឃុំ ជំទប់ ស្បៀងឃុំ និងមេប៉ុស្តិ៍ ព្រមទាំងមេភូមិចំណុះ ឃុំចំនួន១២ ភូមិ នៅឃុំផ្កាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ព្រឹកថ្ងៃទី៧ខែធ្នូគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទាការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ **ហាន សំរោង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ និងចាស់ជរាចំនួន៣០ គ្រួសារ ដែលរស់នៅលើផ្ទះបណ្តែតទឹក នៅភូមិមាត់ខ្លាឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។



កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត **ម៉ែន ស៊ីម៉ែន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពតបានផ្តល់រង្វាន់ដល់សិស្សខេត្តកំពត ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ចំនួន ១១ នាក់ ក្នុង១ ម្នាក់ ទទួលបានម៉ូតូ១ គ្រឿង និងថវិកាចំនួន២០០ ដុល្លារ ។ ដោយឡែកលោកគ្រូ អ្នកគ្រូ និងសិស្សដែលប្រឡងមិនជាប់និទ្ទេស A ក៏ទទួលបានការឧបត្ថម្ភជាថវិកាផងដែរ។

ល្ងាចថ្ងៃទី១០ ខែធ្នូ ឯកឧត្តមបណ្ឌិត **ហង់ ជួន ណារ៉ុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាប្រារព្ធពិធីជួបជុំអតីតសិស្សសាលាចតុមុខរាជធានីភ្នំពេញ។ ពិធីនេះ ប្រព្រឹត្តទៅដោយមានការប្រគំនំន្ត្រី ពិធីគោរពដឹងគុណ និងសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងការពិសាអាហារជួបជុំផងដែរ។

ចូលរួមក្នុងពិធីនេះដែរមានវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាអតីតសិស្សានុសិស្សធ្លាប់សិក្សានៅសាលាចតុមុខ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើន កុះករ ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ព្រឹកថ្ងៃទី១១ ខែធ្នូ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនកម្មករ កម្មការនី រោងចក្រ និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតប្រាក់នេះបានសម្តែងនូវការអរគុណក្រៃលែងចំពោះសកម្មភាពមនុស្សធម៌នេះ។



ព្រឹកថ្ងៃទី ៨ ខែធ្នូ ឯកឧត្តមបណ្ឌិត **ម៉ៅ ភិរុណ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម **នួន ផា** ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្រុងតាខ្មៅ ដែលមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីរាជការជាង៥០០ នាក់។ ក្នុងឱកាសនោះ មានអ្នកចូលរួមចំនួន ៨ នាក់ បានលើកឡើងជាសំណួរ សំណូមពរ ទុក្ខលំបាក និងសរសេរជាលិខិតមួយចំនួនទៀតពាក់ព័ន្ធទៅ នឹងបញ្ហាសំរាម ផ្លូវ លូ អគ្គិសនី ទឹកស្អាត។

ក្នុងខែធ្នូ នេះ ដែរឯកឧត្តម **ម៉ៅ ឆន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម **សុះ មូសិន** រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិហារ អីស្លាមត្បែងបង្គាប់ទំហំ ១០ ម៉ែត្រ គុណ១៥ ម៉ែត្រ ដែលមានតម្លៃជាង ៣ ម៉ឺនដុល្លារ ស្ថិតក្នុងភូមិត្បែងបង្គាប់ ឃុំកញ្ជ័រ ស្រុកកណ្តៀង ។



ព្រឹកថ្ងៃទី១១ខែធ្នូ ឯកឧត្តម **ឡាយ វណ្ណៈ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម **គិន ឈែន** សមាជិកក្រុមប្រឹក្សាខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្តេចស្រះទឹកតម្លៃជាង ៣ ម៉ឺនដុល្លារ ដែលជាអំណោយរបស់សប្បុរសជននៅសហរដ្ឋអាមេរិក និងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តទេពនិម្មិត ហៅវត្តព្រៃគុយ ស្ថិតក្នុងឃុំព្រៃពុំឈូក ស្រុកកោះអណ្តែត។

ព្រឹកថ្ងៃទី៩ ខែធ្នូ ឯកឧត្តម **ម៉ែម ម៉ុននាង** ជាសមាជិកព្រឹទ្ធសភា និងជាប្រធានស្តីទីគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានអញ្ជើញនាំយកសំលៀកបំពាក់ និងកាបូបសិក្សាស្បែកជើងកីឡា ចែកជូនសិស្សានុសិស្សចំនួន ៤៥ នាក់ និងរឹមកម្ចីតូមួយគ្រឿងសម្រាប់ដឹកកូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀនមានភាពងាយស្រួលធ្វើដំណើរមករៀននៅបុរី មិត្តភាព កម្ពុជា បារាំង ហុងគ្រី ដែលស្ថិតនៅភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។



ព្រឹកថ្ងៃទី៨ខែធ្នូ ឯកឧត្តម **អ៊ុន ចាន់ដា** ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យការជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ៥០០ ម៉ែត្រ ទទឹង៥ ម៉ែត្រ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ថិត នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្ត។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម **កែ ម៉ុងឡេង** បានចុះជួបប្រជុំផ្លាស់ប្តូរយោបល់ការងារ យុវជនគណបក្សពីថ្ងៃទី១៦ ដល់១៧ ខែធ្នូ ឆ្នាំ២០១៦ ជាមួយ៖

- គណៈអចិន្ត្រៃយ៍ខេត្តពោធិ៍សាត់ ក្រុមការងារយុវជន គណបក្ស ខេត្ត ក្រុង-ស្រុក ដោយមានការចូលរួមពីឯកឧត្តម **ខួយ សុខា**



ប្រធានគណបក្សខេត្ត ឯកឧត្តម **ស៊ី ប៊ុនឡាន** អនុប្រធានគណបក្ស ខេត្ត និងជាអភិបាលខេត្ត ឯកឧត្តម **ម៉ក់ វ៉ា** ប្រធានគណៈប្រចាំការ គណបក្សខេត្ត បន្ទាប់មកចុះជួបគណៈអចិន្ត្រៃយ៍គណបក្ស ស្រុក ក្រុមការងារយុវជនគណបក្សស្រុកបាគាន, គណៈកម្មាធិការ គណបក្សឃុំ និងក្រុមសកម្មជនយុវជនគណបក្សឃុំត្រពាំងជង។

- តំណាងគណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក ដោយមានការចូលរួមពី ឯកឧត្តម **សួន ប៊ុនរ៉ា** អនុប្រធានគណបក្សខេត្ត ជាអភិបាលខេត្ត និងជាប្រធាន ក្រុមការងារយុវជនគណបក្សខេត្តបន្ទាប់មកចុះជួបគណៈអចិន្ត្រៃយ៍គណបក្សស្រុក ក្រុមការងារយុវជនគណបក្សស្រុកមង្គលបុរី, គណៈកម្មាធិការគណបក្សឃុំ និងក្រុមសកម្មជនយុវជនគណបក្សឃុំ រហាត់ទឹក។

- តំណាងគណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក ដោយមានការចូលរួមពី ឯកឧត្តម **ជាន់ ម៉ុងសេន** អនុប្រធានគណបក្សខេត្ត អភិបាលខេត្ត និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បន្ទាប់មកចុះជួបគណៈអចិន្ត្រៃយ៍គណបក្សស្រុក ក្រុមការងារយុវជនគណបក្សស្រុកម៉ោងបួនប្រាំ, គណៈកម្មាធិការគណបក្សឃុំ និងក្រុមសកម្មជនយុវជន គណបក្សឃុំបុស្សីក្រាំង។



ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានគណបក្ស ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបចំពិធីបញ្ចូល យុវជន សមាជិកបក្ស ចំនួន ៧០១ នាក់ ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម **ហ៊ុន ម៉ាណែត** ។

កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត **ជ្រុង ថេរ៉ាវ៉ាត** អនុប្រធានគណៈពង្រឹងស្រុកល្វាឯម និងជាប្រធានគណៈពង្រឹងឃុំកោះកែវ និង សហការីបានធ្វើការសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស ប្រមាណ ៣០០ នាក់ នៅទីស្នាក់ការបក្សឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។



ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីប្រជុំក្រុមការងារយុវជនខេត្តរួច ឯកឧត្តម **គុន សារលេង** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ យុវជនខេត្តកំពត បានដឹកនាំក្រុមការងារយុវជនខេត្តចូលរួមពិធីសម្ពោធផ្លូវលំចំងាយ ៥០០ ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ចាន់ មេស្តា** ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត (ផ្លូវចូលខាងកើត បឋមសិក្សា កូនីតារក) ចំណាយអស់ថវិកា១៤០០\$ ឧបត្ថម្ភដោយក្រុមយុវជនស្រឡាញ់ សន្តិភាពខេត្តកំពត។

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៣:៣០ នាទីរសៀល នៅសណ្ឋាគារ Marriott នៅទីក្រុងដាឡាស រដ្ឋតិចសាស មានរៀបចំកម្មវិធីសំណេះសំណាលជាមួយ សកម្មជន យុវជន និងសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តម **ខ៊ុំ ម៉ុងរ៉ុន** ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងមានគណកម្មការសាខាបក្ស សមាជិកយុវជន សកម្មជនចូលរួម ប្រមាណ ៤០នាក់ ព្រមជាមួយសមាជិកកម្មករពីរដ្ឋ Kentucky ផងដែរ ។



ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ដែលដឹកនាំដោយ ឯកឧត្តម **កែ ម៉ុងឡេង** ចូលរួមជាមួយ ឯកឧត្តម **ឈឹម ម៉ា** ជាអ្នកតំណាងរាស្ត្រ និងជាអនុប្រធានក្រុមការងារគណៈកម្មា ធិការកណ្តាលចុះជួយខេត្ត ឯកឧត្តម **កៅ សុភ័ណ្ឌ** សមាជិកអចិន្ត្រៃយ៍ គណបក្សខេត្តសៀមរាប បានរៀបចំពិធីប្រជុំជាមួយយុវជនគណបក្សខេត្ត ស្រុក-ក្រុង និងវិនិច្ឆ័យខេត្ត ស្ថាប័នបាលាករណ៍ការងារយុវជនគណបក្ស

និងពិសោធន៍របស់ក្រុមការងារយុវជនគណបក្សខេត្តចំនួន ៥ ក្រុម ដែលគណបក្សចុះពង្រឹងឃុំខ្សោយចំនួន៥ ដើម្បីជំនួសប្រៀបធៀបការ បោះឆ្នោតឆ្នាំ ២០១៧-២០១៨ ខាងមុខនេះ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម **យូន វ៉ានីន** ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរជ្រៅ ឯកឧត្តម **ឡី វាត្រី** អនុប្រធានក្រុមការងារយុវជនបក្សខេត្តនិងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកអូរជ្រៅបានសំណេះសំណាលជាមួយសមាជិកបក្សមូលដ្ឋានភូមិ-ឃុំទាំង៧ ក្នុងស្រុកអូរជ្រៅ ដើម្បីបូកសរុបត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពសមាជិកបក្សតាមខ្នងផ្ទះ និងជំរុញការងារចុះឈ្មោះបោះបោះឆ្នោត។

ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តម **កែ ម៉ីនឡុង** បានចូលរួមជាមួយឯកឧត្តម **ឈឹម ម៉ា** អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប និងជាអ្នកតំណាងរាស្ត្រខេត្ត ឯកឧត្តម **កេរ សុភ័ណ** ជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានចូលរួមជាអធិបតី និងខ្វេសនាមក្នុងវគ្គអប់រំនយោបាយសម្រាប់យោស-



និកភូមិ ឃុំទូទាំងស្រុកប្រាសាទបាគង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានសិក្ខាកាមចូលរួម ៣៥០នាក់។ ថ្ងៃទី២៦ វិច្ឆិកា ស្រុកប្រាសាទបាគង នៅថ្ងៃទី២៦ វិច្ឆិកា ស្រុកស្រូវនិគម មានសិក្ខាកាមចំនួន ៥០០នាក់ មានការចូលរួមពីឯកឧត្តម **ម៉ឺ ផាន់រី** ប្រធានកិត្តិយសក្រុមការងារចុះជួយស្រុក និងថ្ងៃទី២៧ ខែវិច្ឆិកា នៅស្រុកអង្ករជុំ សិក្ខាកាម ៣២០នាក់ មានការចូលរួមពីឯកឧត្តម **កែ គុយសាន** ប្រធានកិត្តិយសក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក។ ខ្លឹមសារវគ្គ គឺ ប្រវត្តិ និងស្នាដៃរបស់គណបក្ស សភាពការណ៍ការកិច្ច ពិសេសគឺបច្ចុប្បន្នភាពនៃសភាពការណ៍។ បន្ទាប់ពីបញ្ចប់ការសិក្សា សិក្ខាកាមម្នាក់ៗទទួលបានអាវម្ជក់ និងមានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា។



រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប មានពិធីប្រកាសបញ្ចូលយុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជាបស់ភូមិកែបចំនួន ២៣២ នាក់ ក្រោមអធិបតីភាពឯកឧត្តម **កែ ឈន់** និងឯកឧត្តមបណ្ឌិត **សាត សាមី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកែបផងដែរ។

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម **ចិន បាណាវ** ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានចូលរួមជាអធិបតីភាព ក្នុងកម្មវិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលក្រុមការងារយុវជនបក្សស្រុកពាមរ និងបានផ្តល់ជូនកុំព្យូទ័រមួយគ្រឿងដល់ក្រុមលេខាធិការដ្ឋាន។ ក្រុមការងារបានបន្តចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាព ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង និងឃុំទូទាំងស្រុក ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ១៤៧នាក់។



ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម **ហាក់ សុខមករា** ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានដឹកនាំសកម្មជនយុវជនគណបក្សប្រជាជនខេត្តចុះជួបសំណេះសំណាល និងជួយចុះជួយត្រួតស្រូវប្រជាកសិករ។

ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម **អ៊ុន គឹមលាង** អនុប្រធានក្រុមការងារចុះជួយ ក្រុងពោធិ៍សាត់ និងជាប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់បានអញ្ជើញជួបប្រជុំជាមួយលោកចៅសង្កាត់ក្រុមប្រឹក្សាសង្កាត់មេភូមិទាំង ៨ នៃក្រុងពោធិ៍សាត់ ប្រជុំស្តីអំពីការពិនិត្យស្ថិតិប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតរួច និងមិនទាន់រួច។



ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារយុវជនបានដឹកនាំកម្លាំងយុវជនខេត្ត ឯកឧត្តម **គុន សារពេន** ឯកឧត្តម **នៃ គង់** លោក **ឡុង វិធី** និងសហការីសហការជាមួយឯកឧត្តម **ដឹង ឆន្ទា** ប្រធានក្រុមវេជ្ជបណ្ឌិតក្នុងក្រុមការងារយុវជនចុះជួយពិនិត្យមើលសុខភាពជូនប្រជាពលរដ្ឋចំនួន ៦៥នាក់ ស្រី ៤២នាក់ បានចែកជូនគ្រួសារខ្វះខាតជីវភាព ៦ គ្រួសារនៅភូមិ ខ្ពុបុន ឃុំស្រែចង្វែង។ បន្ទាប់មកក្រុមការងារបានបន្តទៅភូមិស្វាយអញ្ជិត ឃុំស្វាយអញ្ជិត ស្រុកជំរំចំនួន ៥ គ្រួសារទៀត ក្នុងនោះមានមេឃុំដែលគាត់ឈឺក៏ទទួលបានការលើកទឹកចិត្តដែរ។

សមិទ្ធផលសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងរយៈពេលកន្លងមក

- ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ២០១៦ នេះ ចំណូលថវិកាជាតិអនុវត្តបាន ៩៥៨,៩ ប៊ីលានរៀល និងចំណាយថវិកាជាតិអនុវត្តបាន ១.១៣៨,៩ ប៊ីលានរៀល។ គុណភាពនៃថវិកាជាតិមានឱនភាព ១៨០ ប៊ីលានរៀល។ ការនាំចេញមានតម្លៃប្រមាណ ២.៧៨៤,៦ ប៊ីលានរៀល ចំណែកការនាំចូលមានតម្លៃប្រមាណ ៤.២៣៨,២ប៊ីលាន រៀល ធ្វើឲ្យជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាព ១.៤៥៣,៦ ប៊ីលានរៀល។

- គិតត្រឹមដំណាច់ខែតុលានេះ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មមាន ១.៥៦០ និងប្រើប្រាស់ពលករសរុប ៩១៤.៤៦៧នាក់ ក្នុងនោះផ្នែកឧស្សាហកម្មតម្លាញចាក់កាត់ដេរស្បែកជើងនិងកាបូបមាន ១.០៦៧ រោងចក្រ (រោងចក្រកាត់ដេរ និងចាក់ មាន ៨១៦ និងមានពលករបម្រើការងារ ៧៩២.១០៩នាក់)។ មូលដ្ឋានឧស្សាហកម្មតូចនិងសិប្បកម្មនៅទូទាំងប្រទេសមាន៣៩.១០៥ មូលដ្ឋាន និងមានពលករបម្រើការងារ ១៩៦.៥៦៨នាក់។

- នៅក្នុងខែតុលា ឆ្នាំ២០១៦ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេស ១៨១ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៧៧៨.៥៤៦ ម៉ែត្រការ៉េ មានទុនវិនិយោគ ៣០២.៧៨៧.៧៣៥ ដុល្លារអាមេរិក។ បើគិតពីឆ្នាំ២០០០ មកដល់ខែតុលា ឆ្នាំ២០១៦ ក្រសួងបានផ្តល់ លិខិតអនុញ្ញាតសាងសង់ ៣៦.៤០៦ គម្រោងមានផ្ទៃក្រឡាសំណង់សរុប ៩២.៣៧៨.២៣២ម៉ែត្រការ៉េ និង មានទុនវិនិយោគ ៣៣.៦២៥.៨៥៣.២៨៤ ដុល្លារអាមេរិក។

- រយៈពេល១០ ខែ ដើមឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមាន ៣.៦៤៤.៦៩៩ នាក់ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនកើនឡើង ១២០.៤០២នាក់ស្មើនឹង ៣,៤១%។ ចំណូលទិដ្ឋាការនៅតាមច្រកទ្វារអន្តរជាតិនិងច្រកទ្វារព្រំដែនអន្តរជាតិមាន ៤១.៤៣០.០៤៤ ដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ៣៧.៤៣៦.៣២៩ ដុល្លារអាមេរិកកើនឡើង ៣.៩៩៣.៧១៥ដុល្លារអាមេរិកស្មើនឹង ១០,៦៦%។

- ការងារបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ ២០១៦ សម្រេចបានផ្ទៃដីសន្លែ និងពង្រោះ ២.៥៩៧.៤១២ ហិកតា ស្មើនឹង ១០៤,៨៨% នៃផែនការ ២.៤៧៦.៤៤៦ ហិកតា លើសឆ្នាំមុន ៤៥.៨៩៨ ហិកតា។ ការងារប្រមូលផលស្រូវដើមរដូវវស្សាមកដល់ពេលនេះ សម្រេចបាន ៣១៤.១៧៣ ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៦៣២.៥០៨ ហិកតា ដោយទទួលបានបរិមាណផល ១.២២៧.៥៦៦ តោន លើសឆ្នាំមុន

៤៣៩.៤៧៣តោន។ ទិន្នផលគិតជាមធ្យម ៣,៩០៧ តោន/ហិកតា លើសឆ្នាំមុន ៤៥១ គ.ក្រ/ហិ.តា។

- ការនាំចេញអង្ករមានបរិមាណ ៤២១.៥២១ តោនកើនឡើង ១៣.៣៥២ តោន ស្មើនឹង ៣,៣% ទៅ ទីផ្សារ ៦៣ ប្រទេស បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានបរិមាណនាំចេញ ៤០៨.១៦៩ តោន (ប្រទេសចិនឈរលំដាប់លេខ១ មាន ៨៩.៩៤៦តោន ប្រទេសបារាំង លំដាប់លេខ២មាន៦១.១៧៣តោននិងប្រទេសប៊ូឡូញឈរលំដាប់លេខ៣ មាន ៥៦.១៥១តោន)។

- រយៈពេល ១១ ខែ ឆ្នាំ២០១៦ ចំណូលពន្ធ-អាករគ្រប់ប្រភេទប្រមូលបានសរុបចំនួន ៥.៦៣៤ ពាន់លានរៀល ឬប្រមាណ ១.៤០៨,៥៩ លានដុល្លារ ស្មើនឹង ៩៩,០៩ % នៃផែនការ។ ចំនួននេះ បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា កើនឡើងចំនួន ៩០០,៨១៥ ពាន់លានរៀល ឬប្រមាណ ២២៥,២០ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ១៩,០៣%។

- ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កម្ពុជាបានទទួលចំណូលពីសេវាកម្មរ៉ែជាង ៨,៥ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ បើធៀបនឹងចំណូលកាលពីឆ្នាំ២០១៥ មានចំនួនជាង ៩,៧ លានដុល្លារ។ ក្រុមហ៊ុនកំពុងរុករករ៉ែនៅកម្ពុជាមានចន្លោះ ៦០ ទៅ ៧០ និងក្រុមហ៊ុនធ្វើអាជីវកម្មមានចំនួន ៤ ទៅ ៥ ក្រុមហ៊ុន ដែលពួកគេធ្វើអាជីវកម្មលើរ៉ែផ្សេងៗ រ៉ែមាស។

ចំនួនយានយន្តទាំងប្រទេស

ក្នុងរយៈពេល១១ខែឆ្នាំនេះ យានយន្តដែលបានចុះបញ្ជីត្រឹមត្រូវនៅទូទាំងប្រទេសមានចំនួន ៤៨៩.៨០២ គ្រឿងក្នុងនេះម៉ូតូមានរហូតដល់ចំនួន ៤៣២.៧៦០ គ្រឿង។

ចំនួនយានយន្តដែលបានចុះបញ្ជីនេះ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៥ឃើញមានការកើនឡើងរហូតជាង១៣ ម៉ឺនគ្រឿង គឺស្មើប្រមាណ ៣៦,៧១%។ ការកើនឡើងភាគច្រើនម៉ូតូ។

យានយន្តសរុបមកដល់ពេលនេះ (ខែវិច្ឆិកា) មានចំនួន ៣.៦៩០.១២២គ្រឿង(មិនគិតយានយន្តចុះបញ្ជីនៅក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ)ក្នុងនេះមានម៉ូតូ៣.១៤៦.៨៥៣ គ្រឿង។ រីឯរថយន្តមានចំនួន ៥៤៣.២៦៩ គ្រឿង។ នៅក្នុងចំនួនរថយន្តជាង៥០ម៉ឺនគ្រឿង នេះ មានរថយន្តដឹកជញ្ជូនអ្នកដំណើរចាប់២៤កៅអីឡើង៥.៣៩៩គ្រឿង, រថយន្តដឹកទំនិញមានចំណុះចាប់ពី៣ តោនឡើងមានចំនួន ៥៧.៣២១ គ្រឿង។

ថវិកាឆ្នាំ២០១៧ គឺជាថវិកានៃការពូតផ្គុំកម្លាំង និងធនធានដើម្បីអនុវត្ត២ៗ បានជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល



រដ្ឋសភាប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។ សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានរដ្ឋសភាពិភាក្សានិងអនុម័តនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ និងត្រូវបានព្រឹទ្ធសភាពិនិត្យ និងអនុម័តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលប្រទេសជាតិយើងបាននិងកំពុងទទួលបានជោគជ័យស្ថិតភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដែលកើតចេញពីនយោបាយ ឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ។ បច្ចុប្បន្ននេះប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យពិសេសគឺ បានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥ កន្លងទៅហើយដែលបានជំរុញ លើកទឹកចិត្តឲ្យ ប្រជាជនយើងកាន់តែមានការខិតខំប្រឹងប្រែងខ្លាំងឡើងទៀត ដើម្បីឈានទៅសម្រេចបង្គោលចម្លើយ គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឆ្នាំ២០១៧ នេះ ក៏ជាឆ្នាំដែលត្រូវពូតផ្គុំកម្លាំង និងធនធាន និងសម្រេចវិធានការគោលនយោបាយ ដើម្បីសម្រេចឲ្យខាងតែបាននូវសមិទ្ធផលសំខាន់ៗ ដែលត្រូវបានកំណត់នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់នូវដំណើរផ្លាស់ប្តូរមូលប្រកបដោយភាពប្រាកដនិយមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព។ ដោយហេតុនេះហើយរាជរដ្ឋាភិបាលបានកំណត់ថា ក្របខណ្ឌថវិកាឆ្នាំ២០១៧ គឺត្រូវបានរៀបចំឡើងតាម គោលនយោបាយវិវត្តកម្មថវិកាដោយប្រយ័ត្នប្រយោជន៍ ដោយផ្ដោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្សតាមរយៈការផ្តល់ការឆ្លើយតបជា សារវន្តទៅនឹងតម្រូវការ ចាំបាច់នានា ការបន្តធានាចលនការនៃ ការកែទម្រង់ព្រមទាំងតម្រង់ និងតម្រឹមគោលដៅនៃការកែទម្រង់ស្របទៅតាមបំណងប្រាថ្នា និងការរំពឹងទុករបស់ប្រជាជន ក៏ដូចជាការត្រៀមខ្លួនក្នុងការទប់ទល់នឹងវិបត្តិព្រមទាំងការផ្តល់ការឆ្លើយតបទៅនឹងបរិការណ៍ថ្មីនៃសង្គមសេដ្ឋកិច្ចកម្ពុជា ទាំងក្នុង

ក្របខណ្ឌផ្ទៃក្នុងប្រទេសទាំងក្នុងខណ្ឌតំបន់ និងពិភពលោក។ ច្បាប់នេះបានផ្ដោតការយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺទី១-ការអភិវឌ្ឍធនធានមនុស្សនិងការ បណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈដោយផ្ដោតជាពិសេសលើយុវជន ទី២-បន្តវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងការកែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា ទី៣-ការបន្តអភិវឌ្ឍវិស័យកសិកម្មក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទតាមរយៈការបង្កើនផលិតភាពទំនើបកម្ម កសិកម្ម ការអភិវឌ្ឍវិស័យកសិឧស្សាហកម្មនិងការលើកកម្ពស់ពាណិជ្ជបរិយាកាស និងទី៤-ការពង្រឹងអភិបាលកិច្ចនិងសមត្ថភាពនៃស្ថាប័នរដ្ឋសំដៅបង្កើនប្រសិទ្ធភាព និងគុណភាព នៃសេវាសាធារណៈភាព ប្រកួតប្រជែងរបស់កម្ពុជា និងការកែលម្អបរិយាកាសវិនិយោគ។

គួររំលឹកថា ការអនុវត្តថវិកាឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ បង្ហាញឲ្យឃើញនូវលទ្ធផលគួរជាទី លើកទឹកចិត្តទាំងខាងផ្នែកចំណូល និងទាំងខាងផ្នែកចំណាយដែលជាការបោះជំហានឆ្ពោះទៅកាន់ជោគជ័យនៅលើវិថីនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ខាងផ្នែកចំណូល គឺយើងសម្រេចបាននូវកំណើនដ៏ខ្ពស់មិនធ្លាប់មានជាពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ខាងផ្នែកចំណាយវិញ យើងបាន ខិតខំបង្កើនគុណភាព នៃចំណាយតាមរយៈការបន្តបង្កើនប្រសិទ្ធភាពនៃការវិភាគថវិកា និងការលើកកម្ពស់ ប្រសិទ្ធភាពប្រតិបត្តិការ និងបច្ចេកទេស។ ដោយឡែកនៅឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចកម្ពុជាតាមការប៉ាន់ស្មានបឋមអាច សម្រេចបានក្នុងរង្វង់ ៧,០% ដោយក្នុងនោះវិស័យឧស្សាហកម្មទទួលបានកំណើន ប្រមាណ ១១,៤% ហើយវិស័យនេះនៅតែបន្តដើរតួនាទីជាម្ខាងចលករអូសកំណើនសេដ្ឋកិច្ចនាំមុខទី១.៨ដែលដោយសារការនាំចេញផលិតផលកាត់ដេរមានសន្ទុះកើនឡើង ជាពិសេសការនាំចេញទៅទីផ្សារ អឺរ៉ុប ទោះបីវិស័យសំណង់មានកំណើនថយចុះបន្តិចក្តី។ វិស័យសេវាកម្មអាចថយចុះកំណើនមកត្រឹមប្រមាណ ៦,៧% ដោយសារ

ការថយចុះនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។ វិស័យកសិកម្មអាចនឹងសម្រេចបានកំណើនល្អជាងឆ្នាំមុនបន្តិចពេលគឺ ក្នុងអត្រា ០,៥% ដោយសារអាកាសធាតុមាន លក្ខណៈល្អប្រសើរជាង ឆ្នាំមុន ព្រមទាំងការកើនឡើងនៃពិពិធកម្មនៃការដាំដុះដំណាំនិងការចិញ្ចឹមសត្វ។

សម្រាប់ឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា អាចនឹងសម្រេចបានក្នុងរង្វង់ ៧,០% ដែលធ្វើឲ្យ ផ.ស.ស តាមថ្លៃបច្ចុប្បន្នមានចំនួន ៨៩.០៣៣ ប៊ីលានរៀល ប្រមាណជា ២១.៩៨៣ លានដុល្លារអាមេរិក ។ ប្រការនេះធ្វើឲ្យ ផ.ស.ស សម្រាប់ មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១.៤២២ ដុល្លារអាមេរិក។ កំណើននឹងត្រូវបានទ្រទ្រង់ដោយកំណើននៃវិស័យឧស្សាហកម្មក្នុងអត្រា ១០,៥% កំណើនក្នុងវិស័យសេវាកម្មចំនួន ៦,៨% និងកំណើនក្នុងវិស័យកសិកម្មចំនួន ០,៨%។ អតិផរណាមធ្យមប្រចាំ ឆ្នាំនឹងត្រូវ បានគ្រប់គ្រងឲ្យស្ថិតនៅក្រោមកម្រិត ៥% ពេលគឺនៅក្នុងរង្វង់ ២,៨% ក្នុងឆ្នាំ២០១៦ និង ៣,៧% ក្នុងឆ្នាំ២០១៧ ដោយសារការងើបឡើងវិញបន្តិចនៃថ្លៃប្រេង និងថ្លៃទំនិញមួយចំនួននៅលើទីផ្សារអន្តរជាតិ។ អត្រាប្តូរប្រាក់រៀលគឺស្ថិតនៅក្នុងរង្វង់ ៤.០៥០ រៀលក្នុង១ដុល្លារអាមេរិក នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ឱនភាព គណនីបរទេសនៃជញ្ជីងទូទាត់ក្រៅប្រទេសត្រូវបានព្យាករណ៍ថា អាចនឹងថយចុះមកត្រឹម -៨,៥% នៃ ផ.ស.ស នៅឆ្នាំ២០១៧ ធៀបនឹង -៩,១% នៃផ.ស.ស នៅឆ្នាំ២០១៦ (ឱនភាពពាណិជ្ជកម្មបានធ្លាក់ចុះពី -១៧,៩% នៃ ផ.ស.ស ក្នុងឆ្នាំ២០១៦ មកត្រឹម -១៦,៨% នៃ ផ.ស.ស ក្នុងឆ្នាំ២០១៧) ដោយសារសមត្ថភាពនាំចេញរបស់កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ និងការកើនឡើងនៃមូលដ្ឋានផលិតកម្មជំនួសឲ្យការនាំចូល។ ឱនភាពនេះនឹងត្រូវបានបំពេញទាំងស្រុងដោយការវិនិយោគផ្ទាល់ពីបរទេស ការខ្ចីជំនួយផ្លូវការ និងការបង្វែរប្រាក់ឯកជន។ ទុនបម្រុងអន្តរជាតិត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ៥.៤៥៩ លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ និងព្យាករណ៍ថា នឹងបន្តកើនឡើងដល់ ៥.៩០៥ លានដុល្លារអាមេរិកនៅឆ្នាំ២០១៧ ដែលធានាបាននូវការនាំចូលប្រមាណ ៤,៥ ខែ នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧។

ក្របខ័ណ្ឌថវិកាឆ្នាំ២០១៧ មានគោលដៅបង្កើនចំណូលក្នុងប្រទេសថ្នាក់ជាតិឲ្យស្មើនឹង ១៧,៥៨% នៃ ផ.ស.ស គឺស្មើនឹង ១៥.៦៤៩.៩០០ លានរៀល ដែលមានកំណើន ១៥,៦% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ចំណូលចរន្តថ្នាក់ជាតិ ត្រូវសម្រេចបានចំនួន ១៥.៥០១.៤៦៩ លានរៀល ត្រូវជា ១៧,៤១% នៃ ផ.ស.ស គឺមានកំណើន ១៥,៦% ធៀបនឹងច្បាប់ឆ្នាំ២០១៦, ដែលក្នុងនោះចំណូលសារពើពន្ធត្រូវសម្រេចបានចំនួន ១៣.២០៩.១០០ លានរៀល ត្រូវជា ១៤,៨៤% នៃ ផ.ស.ស គឺមានកំណើន ១៥,៦% ធៀបនឹងច្បាប់ឆ្នាំ២០១៦ ចំណូលមិនមែនសារពើពន្ធត្រូវបានគ្រោងចំនួន ២.២៩២.៣៦៩ លានរៀល ត្រូវជា ២,៥៧% នៃ ផ.ស.ស គឺមានកំណើន ២៣,៨% ធៀបនឹងច្បាប់ឆ្នាំ២០១៦, ចំណូលមូលធនត្រូវបានគ្រោងចំនួន ៤.៦៨២.៩៨៨ លានរៀល ត្រូវជា ៥,២៦% នៃ ផ.ស.ស គឺមានកំណើន ១១,៤% ធៀប នឹងច្បាប់ឆ្នាំ២០១៦ ដែលក្នុងនោះ ចំណូលមូលធនក្នុងប្រទេសដែលជាចំណូលមានប្រភពពី ការសងត្រឡប់មកវិញនូវប្រាក់ដើមពីសហគ្រាសសាធារណៈរបស់រដ្ឋ ត្រូវសម្រេច

បានចំនួន ១៤៨.៤៣១ លានរៀល ត្រូវជា ០,១៧% នៃ ផ.ស.ស គឺមានកំណើន ១៣,៤% ធៀបនឹងច្បាប់ឆ្នាំ២០១៦ និងចំណូលមូលធនក្រៅប្រទេសត្រូវសម្រេចបានចំនួន ៤.៥៣៤.៥៥៧ លានរៀល ត្រូវជា ៥,០៩% នៃ ផ.ស.ស គឺមានកំណើន ១១,៣% ធៀបនឹងច្បាប់ឆ្នាំ២០១៦។

ចំណាយសរុបថវិកាថ្នាក់ជាតិឆ្នាំ២០១៧ ត្រូវបានគ្រោងក្នុងទឹកប្រាក់ចំនួន ២០.១៨៤.៤៥៧ លានរៀល ស្មើនឹង ២២,៦៧% នៃ ផ.ស.ស គឺមានកំណើន ១៥,៦% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ចំណាយលើបន្ទុកបុគ្គលិករួមមាន បៀវត្សមូលដ្ឋាន ប្រាក់បំណាច់ មុខងារ ប្រាក់ឧបត្ថម្ភនិងវត្ថុធនលាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៦.៨០៤.០៥៩ លានរៀល មានសមាមាត្រ ៥២,១៤% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧,៦៤% នៃ ផ.ស.ស គឺមានកំណើន ២០,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ក្នុងនោះបានគ្រោង ១-ការដំឡើងបៀវត្សមូលដ្ឋានក្នុងអត្រា ១២,០% ដោយគិតចាប់ពីខែមករា ឆ្នាំ២០១៧ តទៅ ២-ការដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធកូនមន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ដោយឲ្យកូនម្នាក់ចំនួន ១០.០០០ រៀល ក្នុងមួយខែ និងប្រពន្ធចំនួន ១៥.០០០ រៀល ក្នុងមួយខែ គិតចាប់ពីខែមករា ឆ្នាំ២០១៧ និងទី៣-ការដំឡើងប្រាក់បំណាច់មុខងារដែលនឹងត្រូវអនុវត្ត ចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅតាមកម្រិតនៃប្រាក់បំណាច់មុខងារឆ្នាំ២០១៦។ បៀវត្សអប្បបរមារបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងឆ្នាំ២០១៧ នឹងត្រូវបានដំឡើងដូចខាងក្រោម៖

- បៀវត្សមន្ត្រីរាជការស៊ីវិល នឹងត្រូវដំឡើងពីចំនួន ៧០០ ៥០០ រៀល នៅឆ្នាំ២០១៦ ដល់ប្រមាណ ៧៥៣ ៥០០ រៀល នៅខែ មករា ឆ្នាំ២០១៧ ហើយចាប់ពីខែមេសា ឆ្នាំ២០១៧ នឹងត្រូវដំឡើងដល់ប្រមាណ ៨៥៣ ៥០០ រៀល។
- បៀវត្សគ្រូបង្រៀន នឹងត្រូវដំឡើងពីចំនួន ៨០០ ៥០០ រៀល នៅឆ្នាំ២០១៦ ដល់ប្រមាណ ៨៥៣ ៥០០ រៀល នៅខែមករា ឆ្នាំ ២០១៧ ហើយចាប់ពីខែមេសា ឆ្នាំ២០១៧ នឹងត្រូវដំឡើងដល់ប្រមាណ ៩៥៣ ៥០០ រៀល។
- បៀវត្សគ្រូពេទ្យនឹងដំឡើងពីចំនួន ៨០០ ៥០០ រៀលនៅឆ្នាំ២០១៦ ដល់ប្រមាណ ៨៥៣ ៥០០ រៀល នៅខែមករា ឆ្នាំ ២០១៧ ហើយចាប់ពីខែមេសា ឆ្នាំ២០១៧ នឹងត្រូវដំឡើងដល់ប្រមាណ ៩៥៣ ៥០០ រៀល។
- បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវដំឡើងចំនួន ៧៨៤ ៧៣០ រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០១៦ ដល់ ប្រមាណ ៨៣៧ ៩៧៧ រៀល (គិតបញ្ចូលទាំងរបបអង្ករ) នៅខែមករា ឆ្នាំ២០១៧ ហើយចាប់ពីខែមេសា ឆ្នាំ២០១៧ នឹងត្រូវដំឡើងដល់ប្រមាណ ៩៣៧ ៩៧៧ រៀល (គិតបញ្ចូល ទាំងរបបអង្ករ)។
- បៀវត្សយោធិន (ពលទោ) នឹងត្រូវដំឡើងពីចំនួន ៦៧៥ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៦ ដល់ប្រមាណ ៧២២ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០១៧ ហើយចាប់ពីខែមេសា ឆ្នាំ២០១៧ នឹងត្រូវដំឡើងដល់ ៨២២ ៥០០ រៀល ហើយគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ៨៨០ ៩៧៧ រៀល។

ប្រាក់សោធននិវត្តន៍ត្រូវបានគ្រោងថវិកាចំនួន ៤៤ ពាន់លានរៀល

ផងដែរ សម្រាប់ផ្តល់ជូនបន្ថែមដល់និវត្តន៍ដែលជាមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់បឋមសោធនប្រចាំខែទាបឡើង ដល់ ៤២០.០០០ រៀល ក្នុងមួយខែ។ ចំពោះនិវត្តន៍ដែលមានប្រាក់បឋម សោធនប្រចាំខែចាប់ពី ៤០០.០០០រៀល ទៅ៦០០.០០០រៀល បន្ថែម ចំនួន ២០.០០០រៀល និងចាប់ពី ៦០០.០០០ រៀលឡើងទៅបន្ថែមចំនួន ១០.០០០រៀល។ ក្រៅពីការដំឡើងប្រាក់សោធននិវត្តន៍ជូននិវត្តន៍ប្រាក់ បំណាច់របស់មន្ត្រី ជាប់កិច្ចសន្យា ក៏នឹងត្រូវបានដំឡើងពីចំនួន ៤០០.០០០ រៀល នៅឆ្នាំ២០១៦ ដល់ចំនួន ៥០០.០០០រៀល នៅឆ្នាំ២០១៧ ផងដែរ ។ ចំណាយក្រៅបន្ទុកបុគ្គលិកត្រូវបានគ្រោងចំនួន ៦.២៤៦.៦២៧លានរៀល មានសមាមាត្រ ៤៧,៨៦% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧,០២%នៃផ.ស.សគឺមានកំណើន១៣,២%ធៀបនឹងច្បាប់ឆ្នាំ២០១៦។

ចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវបានវិភាគតាមវិស័យ ដោយផ្អែកលើ តម្រូវការ និងអាទិភាពចាំបាច់ដូចតទៅ៖ (១)- វិស័យរដ្ឋបាលទូទៅ ត្រូវ បានគ្រោងចំនួន ១.៩៨៦.៩៤២ លានរៀល មានសមាមាត្រស្មើនឹង ១៥,២% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ២,២៣% នៃ ផ.ស.ស មានកំណើន២៤,៤%ធៀបនឹង ច្បាប់ឆ្នាំ២០១៦ (២)-វិស័យការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈត្រូវបានគ្រោងចំនួន៣.៣៣៨.៤០០ លានរៀល មានសមាមាត្រស្មើនឹង ២៥,៦% នៃចំណាយចរន្តថវិកា ថ្នាក់ជាតិ ត្រូវជា ៣,៧៥% នៃ ផ.ស.ស គឺមានកំណើន ២០,៤% ធៀបនឹងច្បាប់ ឆ្នាំ២០១៦ (៣)- វិស័យសង្គមកិច្ច ត្រូវបានគ្រោងចំនួន ៤.៨៣៦.៤៩៨ លានរៀល មានសមាមាត្រស្មើនឹង ៣៧,១% នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា៥,៤៣%នៃផ.ស.សគឺមានកំណើន ១២,៧% ធៀបនឹង ច្បាប់ឆ្នាំ២០១៦ (៤)- វិស័យសេដ្ឋកិច្ចត្រូវបានគ្រោង ចំនួន ១.៣០៦.៣៦៧ លានរៀល មានសមាមាត្រស្មើនឹង ១០,០% នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា១,៤៧%នៃផ.ស.សគឺមានកំណើន ១៣,១%ធៀបនឹង ច្បាប់ឆ្នាំ២០១៦ (៥)- ចំណាយមិនទាន់បែងចែកមាន មុខសញ្ញាត្រូវបានគ្រោងចំនួន១.៩៨២.៤៧៩លានរៀលមានសមាមាត្រ ស្មើនឹង ១២,១% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ហើយត្រូវជា ១,៧៨% នៃ ផ.ស.ស។ ចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ៧.១៣៣.៧៧១ លាន រៀល មានសមាមាត្រស្មើ នឹង ៣៥,៣%នៃចំណា យថវិកាថ្នាក់ជាតិសរុបត្រូវជា៨,០%នៃផ.ស.សគឺមានកំណើន ១៣,១% ធៀបនឹងច្បាប់ ឆ្នាំ២០១៦។ គម្រោងចំណូលចំណាយថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនៅឆ្នាំ២០១៧នេះ គឺចំណូលចរន្តថវិការបស់រដ្ឋបាលរាជ ធានី-ខេត្ត ក្រុង ស្រុក ត្រូវបានគ្រោងចំនួន ៩៦៧.៥២៨ លានរៀល មានសមាមាត្រស្មើនឹង ៥,៩% នៃចំណូលចរន្តថវិការដ្ឋ ត្រូវជា ១,០៩% នៃ ផ.ស.ស គឺមានកំណើន ១៧,៨% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ចំណាយថវិការាជធានី-ខេត្តក្រុងស្រុកនិងឃុំ-សង្កាត់ត្រូវបានគ្រោងចំនួន ១.៦០៥.៧១៤លានរៀល មានសមាមាត្រស្មើនឹង ៧,៦% នៃចំណាយ ថវិការដ្ឋសរុប ត្រូវជា ១,៨០% នៃ ផ.ស.ស គឺមានកំណើន ២០,៣% ធៀបនឹងច្បាប់ឆ្នាំ២០១៦។

នៅក្នុងក្របខ័ណ្ឌថវិកាខាងលើនេះរាជរដ្ឋាភិបាលនឹងអាចរក្សាអតិរេក

ថវិកាចរន្តបានក្នុងកម្រិត ប្រមាណ ៣,០% នៃ ផ.ស.ស នៅឆ្នាំ២០១៧ ប្រហាក់ប្រហែលនឹង ២,៩៩% នៃ ផ.ស.ស គ្រោងក្នុងច្បាប់ ឆ្នាំ២០១៦។ ជាលទ្ធផលឱនភាពថវិកាជាតិសរុបនឹងមាន ទំហំស្មើនឹង -៥,០៩% នៃ ផ.ស.ស គឺកើនឡើង ពីកម្រិតនៃឱនភាពដែលបានគ្រោងក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុឆ្នាំ២០១៦ ស្មើនឹង-៤,៨៨%នៃផ.ស.ស។ ឱនភាពនេះ ត្រូវបាន បំពេញបន្ថែមដោយ ហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៨១% នៃ ផ.ស.ស និង មូលនិធិទ្រទ្រង់ ថវិកាប្រមាណជា ០,២៨% នៃ ផ.ស.ស។

ការអនុវត្តក្របខ័ណ្ឌថវិកានេះ តម្រូវឲ្យរាជរដ្ឋាភិបាលខិតខំជម្រុញរាល់ ការលំបាកនិងបញ្ហាប្រឈមមួយចំនួនទាំងផ្នែកចំណូលទាំងផ្នែកចំណាយ។ ចំណូលនៅមិនទាន់អាចឆ្លើយតប នឹងទំហំនៃសេចក្តីត្រូវការផ្នែកចំណាយ នៅឡើយ ទោះបីលទ្ធផលនៃការរៀបចំ ចំណូលមានការកើនឡើងយ៉ាង ខ្លាំងគួរឲ្យកត់សម្គាល់ក្តី។ ចំណូលពន្ធគយកាន់តែមានការធ្លាក់ចុះច្រើន ដោយសារកាតព្វកិច្ចនៅក្នុង ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយការទប់ស្កាត់អំពើរំលោភ និងការគេចវេសពន្ធគ្រប់រូបភាពនៅជួប ប្រទះការលំបាកច្រើន។ ផ្ទុយមកវិញ សម្ពាធនៃចំណាយទាំងចំណាយ បន្ទុកបុគ្គលិក ទាំងចំណាយក្រៅបន្ទុកបុគ្គលិកបានកើនឡើងឥតឈប់ឈរ ដោយសារម្ខាងការផ្តល់ អាទិភាពចាំបាច់បំផុតដល់ការដំឡើងបៀវត្សជូន មន្ត្រីរាជការក្នុងគោលដៅឆ្ពោះទៅ រកបៀវត្សអប្បបរមាជាង ១ លានរៀល នៅឆ្នាំ២០១៨ និងម្ខាងទៀតគឺការបង្កើនចំណាយមួយចំនួន ដែលមាន ភាពចាំបាច់ខ្លាំង ដើម្បីសម្រេចបាននូវអាទិភាពគោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តសកម្មភាពកែទម្រង់គ្រប់វិស័យនិង ការលើកកម្ពស់គុណភាពសេវាសាធារណៈ ព្រមទាំងការវិនិយោគទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ។

ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ សម្រេចឲ្យបាននូវគោលដៅ និងវិធានការទាំងឡាយដែលបានដាក់ចេញ ដោយខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការរៀបចំចំណូលគ្រប់ ប្រភេទ ប្រកបដោយមហិច្ឆតាតាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់និងមុត ស្រួចទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយដែលមានចែង នៅក្នុងយុទ្ធសាស្ត្ររៀបចំចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ។ ខិតខំបន្តជំរុញការអនុវត្ត ការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យឲ្យកាន់តែ មានល្បឿនលឿនជាងមុនឲ្យកាន់តែស្រុះដៃគ្នាជាងមុន ដើម្បីជំរុញការ បញ្ចេញលទ្ធផលជាក់ស្តែងឲ្យបានកាន់តែច្រើនថែមទៀតជូនដល់ប្រជាជន ក៏ដូចជាប្រទេសជាតិទាំងមូល ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ៤ យ៉ាងគឺ "ឆ្លុះកញ្ចក់ ងូតទឹក ដុះក្តែល និងព្យាបាល "។ ដើម្បីឲ្យកិច្ចការ ទាំងអស់ នេះទទួលបានជោគជ័យ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យពួកអង្គពាក់ព័ន្ធទាំងអស់ ផ្តល់ការគាំទ្រ និងចូលរួមអនុវត្តដោយ សកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគ វាសនារបស់ប្រទេសជាតិ និងឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ ជាតិ និងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈមនិងឧបសគ្គទាំង ឡាយនៅលើមាត់ឆ្ពោះ ទៅកាន់វឌ្ឍនភាពវិបុលភាព និងភាពចម្រើន រុងរឿងរបស់កម្ពុជា។

បរិយាកាសវិនិយោគនៅកម្ពុជាមានលក្ខណៈកាន់តែល្អ ទុនវិនិយោគពីក្រៅប្រទេសកាន់តែច្រើន



សំណង់អាគារធំៗកំពុងត្រូវបានកសាងនៅរាជធានីភ្នំពេញ

ក្នុងដំណើរឆ្ពោះទៅកាន់សករាជថ្មីមួយ និងការផ្លាស់ប្តូរមុខមាត់របស់ខ្លួនពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ប្រទេសកម្ពុជាបាននិងកំពុងក្លាយជាប៉ូលទាក់ទាញថ្មីបន្ថែមទៀត ដើម្បីស្រូបយកអ្នកវិនិយោគអន្តរជាតិ ។ ជាក់ស្តែងគិតត្រឹមដំណាច់ ខែតុលា ឆ្នាំ២០១៦ កន្លងមកនេះ កម្ពុជាទទួលបានទុនវិនិយោគពីក្រៅប្រទេសក្នុងទំហំទឹកប្រាក់ជាង ២ ៧៦៥ លានដុល្លារអាមេរិក។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលទើបទទួលបានកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុបឆ្នាំនេះ មានគម្រោងវិនិយោគក្នុងស្រុកសរុប ៣២ គម្រោង, គម្រោងវិនិយោគមកពីប្រទេសចិនចំនួន៣៦គម្រោង, ហុងកុង១២គម្រោង, តៃវ៉ាន់១២គម្រោង, ជប៉ុន៦គម្រោង, អង់គ្លេស៥គម្រោង, កូរ៉េខាងត្បូង៤គម្រោង, ថៃ៣គម្រោង, ម៉ាឡេស៊ី២ គម្រោង, វៀតណាម១គម្រោង, សាំងហ្គាពួរ ២ គម្រោង, ម៉ុងហ្គោលី១ គម្រោង, កាណាដា១ គម្រោង និងប្រទេសព្រុយណេដារូសាឡីម១ គម្រោង។

ឯកឧត្តម **ជា ឌុន្ទី** អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា នីតិវិធីនៃការចុះបញ្ជី និងរយៈពេលនៃការវិនិយោគកាន់តែមានភាពប្រសើរឡើង ដែលរហូតមកទល់ពេលនេះ រយៈពេលនៃការអនុវត្តនីតិវិធី និងតារាងផ្តល់សេវាមានភាពត្រឹមត្រូវ ហើយរយៈពេលនៃការអនុម័តគម្រោងត្រូវបានកាត់បន្ថយមកនៅត្រឹមរយៈពេល២៨ថ្ងៃប៉ុណ្ណោះ។

ឯកឧត្តមបន្តថា “ប្រសិនបើមន្ត្រីមិនអនុវត្តនីតិវិធី និងពេលវេលាកំណត់ ពួកគេនឹងត្រូវប្រឈមនឹងវិវាទការ។”

ទាក់ទងនឹងទុនវិនិយោគចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានភាពខុសគ្នាឆ្ងាយពីតួលេខវិនិយោគ ដែលអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលមានទំហំរហូតដល់ជាង ៧.០០០ លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែឆ្នាំនេះ ឯកឧត្តម **ជា ឌុន្ទី** បានពន្យល់ថា តួលេខវិនិយោគដែលចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាទុនវិនិយោគដែលចុះបញ្ជីរបស់អ្នកវិនិយោគបរទេស។ ចំណែកទុនវិនិយោគលើវិស័យសំណង់ និងអចលនវត្ថុត្រូវបានចាត់ទុកជាសេវាកម្មដែលមិនត្រូវបានចុះបញ្ជីក្នុងបញ្ជី នៃទុនវិនិយោគរួមរបស់ស្ថាប័នរបស់យើងនោះទេ។

បរិយាកាសវិនិយោគកាន់តែមានភាពប្រសើរឡើង

សេដ្ឋកិច្ចនានា និងអ្នកពាក់ព័ន្ធក្នុងការធ្វើធុរកិច្ចនៅកម្ពុជាបាននិយាយ

ស្រដៀងគ្នាថា បរិយាកាសវិនិយោគនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរដោយសារកត្តាមួយចំនួន។

លោក **អ៊ិន ចាន់នី** អគ្គនាយកធនាគារអេស៊ីលីដាភីអិលស៊ី ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគជប៉ុន និងដៃគូវិនិយោគជាច្រើនទៀតបាននិយាយថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អមែនទែន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានអ្នកវិនិយោគធំៗមកពីប្រទេសចិន ជប៉ុន សហរដ្ឋអាមេរិកចូលមកកាន់តែច្រើន។

លោកពន្យល់ទៀតថា ប្រសិនបើវិនិយោគិនចង់មកវិនិយោគនៅកម្ពុជា ពួកគេសម្លឹងមើលកត្តាសំខាន់ចំនួនបីគឺ **ទី១**. ស្ថិរភាពសេដ្ឋកិច្ចកម្ពុជាដែលប្រទេសនេះសម្រេចបានកំណើន៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ ដែលធ្វើឲ្យកម្ពុជាឆ្លាស់ជា ប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេលំដាប់ទី៣ លើពិភពលោក **ទី២**. ស្ថិរភាពសង្គមកិច្ច ដែលប្រជាពលរដ្ឋកម្ពុជាអាចរស់នៅក្នុងជីវភាពកាន់តែប្រសើរ និងមានភាពសុខដុម និង**ទី៣**. ស្ថិរភាពនយោបាយ ដែលកម្ពុជាសម្រេចបានហើយធ្វើឲ្យអ្នកវិនិយោគមានភាពកក់ក្តៅ ។

លោកបន្តថា ជាក់ស្តែងក្រុមហ៊ុនអាមេរិកជំនួយឈ្មោះស្តារបាក់ (Star-buck) បានពង្រីកសាខា និងទុនវិនិយោគកើនឡើងដល់ទៅបីកន្លែងនៅរាជធានីភ្នំពេញ, ក្រុមហ៊ុន កូកាកូឡា បានពង្រីកទុនវិនិយោគ និងបានសាងសង់រោងចក្រថ្មីនៅកម្ពុជាដោយបោះទុន១០០លានដុល្លារ, ក្រុមហ៊ុនជប៉ុនអ៊ីអេន (AEON) បានពង្រីកសាខាធំចំនួនពីរនៅទីក្រុងភ្នំពេញ និងក្រុមហ៊ុនចិនធំៗជាច្រើនបានចូលមកកម្ពុជា និងគ្រោងបោះទុន ១ ៥០០ លានដុល្លារ ដើម្បីសាងសង់ ឆាយណា ចោន (CHINA TOWN) នៅក្នុងទីក្រុងរណបតេជោមរកត ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលគម្រោងនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់នាពេលអនាគត ។

អ្វីដែលជាភាពទាក់ទាញរបស់កម្ពុជា លើក្របខណ្ឌច្បាប់គតិយុត្តិលោក **អ៊ិន ចាន់នី** បានបញ្ជាក់ថា “នៅកម្ពុជាអ្នកវិនិយោគបរទេសអាចបោះទុន ១០០% ដោយខ្លួនឯង កម្ពុជាប្រើប្រាស់រូបិយប័ណ្ណជាប្រាក់ដុល្លារទូលំទូលាយអតិផរណាទាប។ ជនបរទេសអាចកាន់កាប់លំនៅដ្ឋានចាប់ពីជាន់ទី១ឡើងទៅ និងអាចយកប្រាក់ចំណេញត្រឡប់ទៅប្រទេសវិញសុទ្ធតែជាភាពទាក់ទាញរបស់កម្ពុជា” ។ លោកបន្តថា “ការភ្ជាប់ប្រព័ន្ធដឹកជញ្ជូនដោយផ្ទាល់ទៅកាន់កំពង់ផែ និងការហោះហើរត្រង់ដោយផ្ទាល់ទៅបរទេសកាន់តែច្រើន សុទ្ធតែជាការភ្ជាប់នូវប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្មកាន់តែប្រសើរថែមទៀត” ។

បញ្ហាប្រឈម និងអនុសាសន៍

សេដ្ឋកិច្ចជាតិខ្ពស់កម្ពុជា ឯកឧត្តមបណ្ឌិត **ឌី ភល្យាណា** ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិមានប្រសាសន៍ថា ស្ថានភាព និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែជឿនលឿននិងមានភាពល្អគួរសម រីឯនីតិវិធីនៃការអនុវត្តន៍ការងារកាន់តែមានភាពល្អប្រសើរឡើង ប៉ុន្តែក៏នៅមានបញ្ហាជាច្រើនទៀត ដែលកម្ពុជាត្រូវដោះស្រាយ ព្រោះជឿបជាមួយបណ្តាប្រទេសក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទាបនៅឡើយ ។ នៅមានការងារច្រើនដែលត្រូវពិចារណានិងពន្លឿន



ប្រមូលស្ថាសន្ត្រៈពិភពលោកឱ្យ រួចផុតពីគ្រោះមហន្តរាយនុយក្លេអ៊ែរ



គ្រាប់បែកបរមាណូដែលអាមេរិចបានទម្លាក់ជាលើកដំបូងបំផុតនៅ
ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥

ព្រឹត្តិការណ៍នេះ បានកើតមានឡើងរួចមកហើយ ប៉ុន្តែយើងក៏គួររំលឹក
ដើម្បីជាការចងចាំ និងឲ្យបានដឹងថា តើថាមពលនុយក្លេអ៊ែរបាននាំមកនូវ
ក្តីអន្តរាយប៉ុណ្ណាសម្រាប់មនុស្សជាតិ។ នៅឆ្នាំ២០១១ គ្រោះរញ្ជួយដី
កម្លាំង ៩ នៃរង្វាស់រីចទ័របានវាយប្រហារប្រទេសជប៉ុនបណ្តាលឲ្យខូចខាត
រោងចក្រនៅ Fukushima ដែលដើរដោយថាមពលនុយក្លេអ៊ែរ ហើយដែល
គេបានស្មានថា ខាតបង់អស់ប្រមាណ ១៨៨ លានដុល្លារ ។

គេមិនឆ្លើយនូវគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកនៅក្នុង
ប្រទេសជប៉ុនដែលបានបង្កមហន្តរាយ នៅជុំវិញតំបន់នោះទាំងមូល។ ការ
សាយភាយវិទ្យុសកម្មពីម៉ាស៊ីនអ៊ីរ៉ាដ័រនុយក្លេអ៊ែរ បានធ្វើឲ្យតំបន់នោះ
រងគ្រោះធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ទៅដល់ម្ហូបអាហារ និងទឹក ហើយត្រូវបាន
រដ្ឋាភិបាលជប៉ុនចេញប្រមាណទប់ស្កាត់ មិនឲ្យមានការនាំចេញផលិតផល
ណាមួយពីតំបន់នេះឡើយ។ វិបត្តិនេះ ជះឥទ្ធិពលធ្ងន់ធ្ងរណាស់ទៅដល់
សុខភាពរបស់មនុស្ស និងបរិស្ថាននៅជុំវិញតំបន់នោះទាំងមូល និងទូទាំង
ប្រទេសជប៉ុន ព្រមទាំងភពផែនដី។ បើទោះបីជាបានទទួល ជោគជ័យនៅ
ក្នុងការទប់ស្កាត់គ្រោះមហន្តរាយនុយក្លេអ៊ែរនៅតំបន់ Fukushima យ៉ាង
ណាក៏ប៉ុន្មាននៃការសាយភាយវិទ្យុសកម្មនៅក្នុងម៉ាស៊ីនអ៊ីរ៉ាដ័រទាំង ៦
បានផ្តល់នូវសារមួយយ៉ាងច្បាស់លាស់គឺ គ្រោះមហន្តរាយធម្មជាតិ ឬក៏
គ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីថាមពលនុយក្លេអ៊ែរដែល នឹងកើត
ឡើង គឺជាពិភពផ្តល់នូវភាពអន្តរាយដល់មនុស្សជាតិ។

នៅក្នុងប្រទេសជប៉ុន ការភ័យព្រួយចំពោះការសាយភាយវិទ្យុសកម្ម
គឺមានការទាក់ទងគ្នាយ៉ាងពិតប្រាកដ ទៅនឹងអនុស្សាវរីយ៍នៃការទម្លាក់
គ្រាប់បែកនៅលើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី នាពេលកន្លង
ទៅ។ ប្រជាជនប្រមាណ១០ ម៉ឺននាក់ បានស្លាប់ដោយសារកំស្លុល និងពន្លឺ
នៃវិទ្យុសកម្ម និងបានបន្ទុះទុកនូវផលប៉ះពាល់ខាងតំណពូជដល់មនុស្ស
ជាច្រើនជំនាន់ក្រោយមកទៀត។ វិបត្តិនុយក្លេអ៊ែរនេះ បាននាំឲ្យយើងនឹក
ឃើញឡើងវិញ ហើយមានមូលដ្ឋានបញ្ជាក់ពីការពិតជាចំខាតថា ផលប៉ះ
ពាល់នៃគ្រោះមហន្តរាយនេះមិនថា តែជាថាមពលនុយក្លេអ៊ែរ ឬក៏អាវុធ
នុយក្លេអ៊ែរនោះទេ គឺយើងមិនអាចត្រួតត្រាវាបានឡើយទោះជាក្នុងពេល
ណា ឬក៏ទីកន្លែងណាក៏ដោយ ។

ព្រឹត្តិការណ៍នៅ Fukushima ក៏បានរំលឹកឲ្យអ្នករៀបចំផែនការស្ថាបនា
រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ មិនត្រូវធ្វេសប្រហែសក្នុងការ
កសាងរោងចក្ររបស់ខ្លួន នៅលើខ្សែបន្ទាត់នៃផែនដីដែលងាយកើតគ្រោះ
រញ្ជួយដី។ ប៉ុន្តែវាក៏បានរំលឹកយើងទាំងអស់គ្នាឲ្យបានយល់ដឹងថា តើមហន្តរាយ

នៃពិភពលោកនឹងមានទំហំប៉ុណ្ណា ប្រសិនបើការធ្វេសប្រហែសណាមួយ
កើតឡើងសម្រាប់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ហើយដែលបច្ចុប្បន្ននេះ
ឃ្លាំងអាវុធនុយក្លេអ៊ែរលើភពផែនដីមានជាង២ ម៉ឺន ហើយដែលកម្លាំងផ្ទុះ
របស់វាមានទំហំធំជាង និងខ្លាំងជាង ១០០ដង លើសពីកម្លាំងផ្ទុះនៅទីក្រុង
ហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី ទៅទៀតនោះ? វាអាចបំផ្លាញផែនដី
យើងតែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ការផ្ទុះឡើងនូវថាមពលនុយក្លេអ៊ែរ
ឬអាវុធនុយក្លេអ៊ែរ ទោះដោយចៃដន្យក្តី ដោយចេតនា ក្តីហើយទោះ បីវា
កើតឡើងនៅថ្ងៃនេះ ឬថ្ងៃស្អែកក៏ដោយវានឹងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ
បង្កឡើងនូវ ផលប៉ះពាល់ដែលគ្មាននរណាអាចប៉ាន់ប្រមាណបានឡើយ
ទៅលើបរិស្ថាន និងមនុស្សជាតិលើពិភពលោកយើងនេះ។

សេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកជំនាញការច្បាប់អន្តរជាតិ ជុំវិញ
ពិភពលោកដែលរួមមានទាំងតុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាក់ថា អាវុធ
នុយក្លេអ៊ែរដែលមានបច្ចុប្បន្ននេះ ឬក៏ការត្រៀមខ្លួនរួចជាស្រេចដើម្បី ប្រើ-
ប្រាស់វាយណាមួយនោះ គឺមិនត្រូវធ្វេសប្រហែសសោះឡើយ ព្រោះវាអាច
ផ្តល់ផលវិបាកធ្ងន់ធ្ងរណាស់ ហើយថែម ទាំងផ្ទុយទៅនឹងច្បាប់ទៀតផង។
សេចក្តីថ្លែងការណ៍ទីក្រុង Vancouver ស្តីអំពីការកំណត់ដើម្បីធ្វើឲ្យសម្រេច
ជាបន្ទាន់ ពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរបានកំណត់ច្បាស់ថា
ការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជា "ការធ្វើផ្ទុយ ទៅនឹងមូលដ្ឋានគ្រឹះនៃ
ច្បាប់អន្តរជាតិសម្រាប់មនុស្សជាតិ" ។

នៅឆ្នាំ១៩៩៦ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ការគំរាម
ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជា អំពើមិនស្របច្បាប់ហើយគ្រប់ប្រទេស
ទាំងអស់ត្រូវបំពេញកាតព្វកិច្ចដោយគ្មានលក្ខខណ្ឌចំពោះការហាមឃាត់
ឬការរំសាយចោលអាវុធនុយក្លេអ៊ែរតាមរយៈការពិភាក្សាគ្នាដោយសុដន្ទៈ
និងភាពស្មោះត្រង់ ។ ប៉ុន្តែចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្នភាពបរាជ័យ
របស់បណ្តាអង្គ ដែលមានអាវុធនុយក្លេអ៊ែរដែលមិនបានឆ្លើយតបទៅនឹង
ច្បាប់នោះអាចឲ្យគេធ្វើការទស្សន៍ទាយបាន នូវលទ្ធផលប្រកបដោយ
ហានិភ័យមួយអំពីគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ។ មានប្រទេសខ្លះបាន
បដិសេធដាច់ខាតហើយប្រសិនបើពិភពលោកមិនអាចបញ្ចុះបញ្ចូលប្រទេស
ទាំងនោះបានទេ វាប្រហែលជាធ្វើឲ្យពួកគេក្លាយទៅជាភ្នំបំផុសនៃប្រទេស
នុយក្លេអ៊ែរបស់ពិភពលោកមិនខានឡើយ។ នៅពេលនោះអ្វីៗ ទាំងអស់
អាចនឹងកើតឡើងបាន ហើយយើងក៏មិនអាចទស្សន៍ទាយបានថាគ្រោះ
មហន្តរាយពិភពលោកនឹងមានទំហំធំធេងប៉ុណ្ណានោះដែរ ។



មហាវិនាសកម្មក្រោយការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា



ប្រវត្តិទាន ពិធីពូជស្រូវ



ពិធីពូជស្រូវជាទំនៀមប្រពៃណីមួយដែលដូនតាខ្មែរពីបុរាណប្រារព្ធនាដើមខែបុស្ស ឬបន្តទៅដល់ខែមាឃ អាស្រ័យទៅតាមស្ថានភាពនៃការប្រមូលផលស្រូវស្រូវចាស់។

រៀងរាល់មួយឆ្នាំម្តង អ្នកស្រុករៀបចំពិធីនេះឡើងក្នុងបំណង ដើម្បីឯកភាពគ្នាបរិច្ចាគផលស្រូវ ម្នាក់បន្តិចៗប្រមូលគ្នាយកទៅជាក្រៀងផ្គត់ផ្គង់បម្រុងចតុប្បវ្វ័យសម្រាប់ព្រះសង្ឃ ។

នៅតាមតំបន់ខ្លះពិធីនេះ គេប្រារព្ធធ្វើជួបជាមួយបុណ្យដារលានតែម្តង។ តែតំបន់ខ្លះពិធីនេះ គេធ្វើផ្សេងដោយឡែកពីពិធីដារលាន ពីព្រោះថាពិធីពូជស្រូវនេះមានប្រវត្តិទានពីបុរាណកាលផ្សេងគ្នា ។

ពិធីពូជស្រូវនេះ អ្នកស្រុកនិយមធ្វើនៅក្នុងវត្តផ្នែកខាងមុខព្រះវិហារ គេយកកន្ទេលស្លឹកត្នោត មកក្រាលផ្ទាល់ដី ហើយនាំគ្នាយកស្រូវមកចាក់ពូនឲ្យទៅជាភ្នំតាមសទ្ធារៀងខ្លួន រួចហើយអុជធូបបួងសួងសុំភោគផលសម្បូរបូកហៀរនាឆ្នាំខាងមុខទៀត។ លុះចប់ពិធីហើយអាចារ្យជាអធិបតីក៏បង្គាប់ឲ្យឧបាសកឧបាសិកាជាម្ចាស់ទាននាំគ្នាត្រឡប់ទៅពូជស្រូវនេះ ទៅដាក់តំកល់ទុកក្នុងឃ្លាំងវត្តនោះសម្រាប់ព្រះសង្ឃចាត់ចែងតាមតម្រូវការ។

ខាងក្រោមនេះ ជាប្រវត្តិទាន ដែលទាក់ទិននឹងជំនឿពូជស្រូវដកស្រង់ពីសាស្ត្រាវល្លៈ **“ស្លឹករឹត”** មកដំណាលដូចតទៅ ៖

កាលដែលកន្លងទៅហើយ មានបុរសម្នាក់ឈ្មោះ **កឡុក បណ្ឌិត** និងស្រ្តីម្នាក់ឈ្មោះ **នាង នង់** រស់នៅភូមិជាមួយគ្នា ។

កាលនៅជាកុមារភាព អ្នកទាំងពីរតែងលេងជាមួយគ្នាជាដាច់ខាត ។ សម័យថ្ងៃមួយអ្នកទាំងពីរក៏នឹកគ្នាខំនិយាយលេងពីអនាគត និងបំណងរបស់ខ្លួន។ កុមារកឡុកនិយាយថា នែ នាង នង់ កាលបើធំឡើង អញនឹងយកប្រពន្ធ លុះត្រាតែស្រីនោះចេះគោរពអញស្តាប់បង្គាប់អញ បើអញទៅដូតទឹកនៅកំពង់ស្រីនោះកាន់សំពត់ដូតយកទៅឲ្យអញដល់កំពង់ទឹកទើបអញព្រមយកជាប្រពន្ធ ។ នាង នង់ ក៏ឆ្លើយតបវិញថា ៖

បង កឡុក អើយ ខ្ញុំក៏មានគំនិតដូចបងដែរ បើបុរសណាហ៊ានបម្រើខ្ញុំគ្រប់បែបយ៉ាង ពេលខ្ញុំទៅដូតទឹក ត្រូវកាន់សំពត់ដូតឲ្យខ្ញុំរហូតដល់កំពង់ទឹកទើបខ្ញុំព្រមយកធ្វើជាប្តី ។

កន្លងមក កឡុក បណ្ឌិត ក៏ដល់វ័យសាងផ្ទះក្នុងព្រះពុទ្ធសាសនា។ លុះចាត់សិក្សាបទមកវិញ ម្តាយ ឪពុក ក៏តម្រូវឲ្យ កឡុក បណ្ឌិត មានប្រពន្ធក៏ចាប់ចិត្តស្រឡាញ់នាង នង់ ដែលមានរូបសម្រស់ស្រស់សោភា ផ្កាចក្រ ក្នុងភូមិស្រុកនោះ រួចហើយក៏ចូលស្នើសុំឲ្យប្រកាសទៅតាមច្បាប់

ប្រពៃណី ។ បន្ទាប់មកអ្នកទាំងពីរក៏រួមរស់ជាប្តីតាមករណីកិច្ចជាតិរិយានិងធ្វើដូចបំណងដែលកឡុកធ្លាប់បានសន្យាកាលពីកុមារភាព ។

ថ្ងៃមួយទាំងពីរនាក់ប្តីប្រពន្ធនាំគ្នាទៅដូតទឹក នាង នង់ នឹកឃើញរឿងដើមកំណើតដើមដើរទៅផ្ទះមុខប្តីហើយធ្វើជាភ្លេចក្រមា។ កឡុកបណ្ឌិតក៏ស្រែកហៅ ប្រពន្ធ ឲ្យមកយកក្រមាវិញ នាង នង់ ក៏ត្រឡប់ មកយកវិញហើយពោលលេងសើចទៅប្តីថា ៖ បើប្រពន្ធភ្លេចហើយ គ្រាន់តែជួយយកទៅឲ្យផងក៏មិនបានដែរ បងភ្លេចហើយមែនទេ កាលពីក្មេងអូនធ្លាប់និយាយថា បើខ្ញុំយកប្តីទាល់តែបុរសនោះ ចេះបម្រើខ្ញុំកាន់សំពត់ក្រមាខ្ញុំទៅដល់កំពង់ទឹកទើបខ្ញុំព្រមទទួល។ ឮសម្តីដូច្នេះ កឡុក បណ្ឌិត នឹករៀនខ្មាសប្រពន្ធយ៉ាងខ្លាំង តែមិនធ្វើឲ្យប្រពន្ធដឹងថា ខ្លួនអន់ចិត្តនោះឡើយ ។ នៅត្រីនោះ កឡុក បណ្ឌិត ក៏លបយកសំពៅមួយចាកចេញពីផ្ទះទៅចោលនាង នង់។ លុះព្រឹកឡើង សំពៅក៏បានទៅដល់នគរជិតខាងមួយក៏ចូលចតសម្រាកកាយ។ ស្តេចនៃនគរនោះ កាលបើបានដឹងថាមានសំពៅទៅសំចតនៅកំពង់របស់ខ្លួន ក៏បញ្ជាឲ្យអាមាត្យទៅហៅ កឡុក បណ្ឌិត មកស្នាក់អាស្រ័យពីរបីថ្ងៃ។ ឱកាសស្នាក់នៅនោះ ស្តេចក៏បញ្ជាឲ្យអាមាត្យយកអណ្តើកមាសមួយទៅលាក់ទុកនៅបាតសំពៅកឡុក បណ្ឌិត ។ បីថ្ងៃក្រោយមកស្តេចក៏ធ្វើកលហង់អណ្តើកមាសជាមរតកដ៏មានតម្លៃ ទើបចោទប្រកាន់ទៅកឡុកបណ្ឌិតជាអ្នកលួចរបស់ខ្លួន។ កឡុក បណ្ឌិត បដិសេធមិនឈ្នះក៏ឲ្យ អាមាត្យផែកន្លែងក្នុងសំពៅដោយសន្យាថា បើរកឃើញមែននោះនឹងប្រគល់ទ្រព្យសម្បត្តិឲ្យទាំងអស់ព្រមទាំងសំពៅនោះផង ហើយនិងដាក់ខ្លួនថ្វាយជាអ្នកបម្រើទៀតផង។ លុះពេលផែកន្លែងហើយកស្មកាងឃើញពិត កឡុក បណ្ឌិត ក៏ធ្វើតាមកិច្ចសន្យានោះដោយឥតប្រកែកបានឡើយ ។

និយាយពីនាង នង់ កាលបើដឹងថា បាត់ប្តីរកមិនឃើញ ហើយក៏រៀបចំអីវ៉ាន់ដាក់សំពៅមួយទៀត ចាកចេញមកតាមរកប្តី។ លុះមកដល់នគរនោះ នាងស្គាល់ច្បាស់ថា ជាសំពៅរបស់ស្វាមី ក៏ចូលទៅសុំចត និងខិតខំគយគន់រកប្តីរបស់ខ្លួនតែមិនឃើញសោះ ព្រោះត្រូវស្តេចឲ្យទៅធ្វើកិច្ចការផ្សេងពីទីនោះ ។

កាលបើឃើញសំពៅនោះចុះចតហើយ ស្តេចក៏ចាត់នាងបម្រើឲ្យទៅអញ្ជើញ នាង នង់ ឲ្យមកស្នាក់អាស្រ័យ និងធ្វើកលហង់លើកមុនទៀត ប៉ុន្តែអ្វីៗមិនអាចលាក់បាំងនឹងភ្នែកសាវិកាដែល នាង នង់ យកមកជាមួយតាមសំពៅនោះឡើយ។ ពីរថ្ងៃបន្ទាប់មកពេល នាង នង់ លាស្តេចត្រឡប់មកវិញ ស្តេចក៏ធ្វើកលហង់លើស្នេហាឲ្យបាត់អណ្តើកមាស ហើយក៏ចោទប្រកាន់ទៅនាង នង់ ក៏ប្រញាប់យកខ្សែចងអណ្តើកមាសនោះពន្លិចទៅក្នុងទឹកបាត់រួចក៏ឲ្យគេផែកក្នុងសំពៅ ។ បើឃើញរបស់នោះដូចការចោទមែន នាងសុខចិត្តថ្វាយជីវិត និងទ្រព្យសម្បត្តិជាមួយសំពៅនោះផងឯស្តេច ក៏សន្យាថា បើរកមិនឃើញទ្រព្យនោះទេ សុខចិត្តផ្ទេររាជសម្បត្តិ និងខ្ញុំក៏ជរឲ្យមក នាង នង់ ទាំងអស់ ។ លុះដឹងរកហើយមិនឃើញស្តេចក៏ព្រមចុះចាញ់ និងប្រគល់រាជសម្បត្តិឲ្យទៅនាង ប៉ុន្តែនាងមិនព្រមយកទាំងអស់ទេគឺសុំតែសំពៅ៥ដែលមានផ្ទុកទំនិញពេញនិងអ្នកបម្រើតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែសុំជ្រើសរើសដោយខ្លួនឯង។ ស្តេចក៏ហៅអ្នកបម្រើមកទាំងអស់ ដើម្បីឲ្យនាងជ្រើស។ នាង នង់ ក៏ឃើញស្វាមីរបស់ខ្លួនស្លៀកពាក់ដាច់រំហែកមើល សឹងមិនស្គាល់នាង ក៏ប្រាប់ស្តេចសុំយកអ្នកបម្រើម្នាក់គឺ កឡុក បណ្ឌិត ទៅជាមួយខ្លួនវិញ ។ កាលបើបានដឹងថា ហេតុដែលធ្វើឲ្យ

បែកការនោះ ព្រោះសត្វសាវិកា ស្តេចក៏បញ្ជាឲ្យពួកអាមាត្យនោះទៅលួច ចាប់សាវិកានោះមកបោចរោមហើយសម្លាប់ចោល។ លុះដកស្លាបអស់ ហើយ ដោយនឹកស្មានថា សាវិកាស្លាប់ក៏ដាក់ចោល ដើម្បីយកអំបិលមក ប្រឡាក់សាវិកាក៏លោតចូលទៅលួចក្នុងរន្ធលើមួយក្បែរនោះបាត់ទៅ ។ នាង នក់ នឹងស្វាមីខំរកសាវិកាយ៉ាងណាក៏មិនឃើញក៏គិតថា ប្រហែល គេហោះហើរទៅមុនហើយ ដោយព្រោះតែភ័យខ្លាចគេចាប់ សួរចម្លើយ នាងក៏នាំស្វាមីចាកចេញពីទីនោះសំដៅទៅនគរវិញ ។

និទានពីសាវិកានោះ ពេលយប់បានជួបនឹងស្តេចកណ្តុរសមួយក៏បាន ពឹងឲ្យជួយកាយរន្ធឲ្យបានជ្រៅ ដើម្បីសម្លាប់ខ្លួនទម្រាំនឹងបានដុះរោម ឡើងវិញ ដោយសន្យានឹងសងគុណជាទីគាប់ ចិត្ត មិនឲ្យពិបាកចេញលួច លបរកចំណីពេលយប់ដូចនេះទៀតទេ ។ ពីរ បី ខែកន្លងទៅរោមស្លាបក៏ ដុះពេញសាវិកា ក៏ប្រាប់ទៅស្តេចកណ្តុរសឲ្យកាយរន្ធឲ្យធំល្មម ដៃដៃអាច ខ្លួនចូលទៅសម្លាប់ក្រោមព្រះជីបដីមាត់ក្នុងព្រះវិហារ ដើម្បីនឹងរកស្បៀង មកសងគុណលោកវិញ។ កណ្តុរក៏ព្រមធ្វើតាមដោយខំកាយរន្ធពីទីនោះ ទៅដល់វត្តមួយដែលនៅក្បែរនោះ។ លុះកាយរន្ធបានសម្រេច ហើយ

តមកពីនិទាន ២៨

បន្ថែមទៀត។

បញ្ហាដែលត្រូវការកែលម្អ គឺស្ថានភាពនៃការដឹកជញ្ជូនប្រព័ន្ធឡូជីស្ទិក មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ។ តម្លៃអគ្គិសនីមានការកែលម្អ តិចតួចប៉ុណ្ណោះ ។ បរិស្ថានវិនិយោគទាមទារការកែលម្អបន្ថែម។ ធនធាន មនុស្សរបស់កម្ពុជានៅមានកម្រិតនៅឡើយ ហើយការបណ្តុះបណ្តាល ធនធានមនុស្សត្រូវការរយៈពេលវែង ដើម្បីធ្វើកិច្ចការនេះ ។

ឯកឧត្តមបណ្ឌិត **ឌី កង្វាលា** បានបន្តថា “មានទាំងរឿងវិជ្ជមាន តែក៏មានរឿងអវិជ្ជមាន ដែលកម្ពុជាត្រូវធ្វើផ្លូវថ្នង និងពិចារណាឲ្យបានច្រើន ព្រោះកម្ពុជាត្រូវតែបន្តនឹងខ្សែក្រវាត់របស់ខ្លួនបន្ថែមទៀត ដើម្បីដោះស្រាយ បញ្ហាប្រឈម និងរុញកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀត។”

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា កាលពី ខែតុលា ឆ្នាំ២០១៥ ក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែល បានប្រកាសដាក់ឲ្យប្រើប្រាស់ ដោយ**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយនេះ មានបំណងជំរុញកម្ពុជាឲ្យឈានទៅកាន់ការ អភិវឌ្ឍថ្មីមួយទៀត តាមរយៈការដាក់ចេញនូវផែនការស្នូលមួយចំនួន ដូចជា ទី១ ផ្លាស់ប្តូរទីផ្សារការងារពីប្រភេទការងារបែបអតិថិជនកម្ម (ប្រើ- ប្រាស់កំលាំងពលកម្មច្រើននិងគ្មានជំនាញ) ទៅជាការងារជំនាញ និង បច្ចេកទេសច្រើន ទី២ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដើម្បី សម្រួលប្រព័ន្ធនៃការដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង និងចំណាយទាប។ ទី៣ រៀបចំធ្វើការបណ្តុះបណ្តាលធនធានមនុស្សឲ្យ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលត្រូវការធនធានមនុស្សផ្នែកបច្ចេក ទេសកាន់តែច្រើន និងទី៤ រៀបចំខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស បែបពហុបំណង និងរៀបចំទីក្រុងប៉ោយប៉ែត និងក្រុង បារិតជាតំបន់សេដ្ឋកិច្ច ពិសេសផងដែរ សម្រាប់ជាទីតាំងស្តុកទំនិញ។

ឯកឧត្តមបណ្ឌិត **ឌី កង្វាលា** បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុន ជប៉ុនធំៗមិនសូវមកកាន់កម្ពុជានោះទេគឺមានតែក្រុមហ៊ុនតូចៗមកច្រើន។ ប៉ុន្តែយើងក៏ត្រូវតែស្វាគមន៍ចំពោះការមកដល់របស់ក្រុមហ៊ុនទាំងនោះ ដែល ទាមទារឲ្យមានការផ្សព្វផ្សាយ ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា បន្ថែមទៀត ជំរុញការបង្កើនល្បឿនលើគោលនយោបាយអភិវឌ្ឍន៍ឧស្សាហ-

សាវិកាក៏សម្លាប់ចំណីសាមណេរមកទន្ទេញធម៌ក្នុងព្រះវិហារ សាវិកាក៏បញ្ចេញ សម្លេងធំធ្វើជាព្រះចេះនិយាយ ដោយពោលថា ៖ នែសាមណេរឆាប់ទៅ ប្រាប់អាចារ្យឲ្យនាំអ្នកស្រុកមកធ្វើបុណ្យពូជស្រូវ នៅថ្ងៃពេញបូណ៌មី ស្តែកនេះកុំខានទាន់អញតថាគតទៅ! សាវិកាពោល ហើយពោលទៀត សាមណេរក៏ទៅនិមន្តចៅអធិការ និងអាចារ្យមកជួយស្តាប់និងរកមើល ដោយក្តីរំជួលចិត្តយ៉ាងខ្លាំង ក៏តាំងអនុមោទនាទទួលធ្វើតាមបណ្តាំតថា- គត ។ មិនបង្អង់ឲ្យហួសពេល លោកអាចារ្យក៏បាននាំដំណឹងទៅប្រាប់អ្នក ស្រុកឲ្យនាំគ្នាយកស្រូវតាមសម្ភាមកចាក់គរពូជធ្វើជាភ្នំស្រូវ នៅមុខ ព្រះវិហារ ដើម្បីឧទ្ទិសដល់តថាគត ។

សាវិកាក៏ប្រាប់ទៅស្តេចកណ្តុរសថា នេះជាសគុណរបស់យើង សូម អ្នកដឹកនាំកូនចៅដៅសន្តានអ្នកមកជញ្ជូនយកទៅទុកចុះ ខ្ញុំនឹងសុំលាអ្នក ទៅរកម្ចាស់ខ្ញុំវិញហើយ ។

ចំណេរកាលតរៀងមក ក៏ក្លាយជាទំនៀមពូជភ្នំស្រូវលុះមកដល់ សព្វថ្ងៃនេះ ។

កម្ម ប៉ុន្តែទោះជាយ៉ាងណាលោកឃើញមានក្រុមហ៊ុន ចិនធំៗបានចូលមក កម្ពុជាកាន់តែច្រើនហើយ។

អនុសាសន៍ពីក្រសួងសេដ្ឋកិច្ច

យោងតាមសៀវភៅស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ការកែសម្រួល ដើម្បីបន្តភាពប្រកួតប្រជែង” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ផ្តល់សារគន្លឹះ និងអនុសាសន៍មួយចំនួនដល់រាជរដ្ឋាភិបាល ដើម្បីពង្រឹង ការប្រកួតប្រជែងក្រៅប្រទេសរបស់កម្ពុជា ដែលនៅក្នុងបរិបទនៃការកើន ឡើងតំលៃប្រាក់ដុល្លារអាមេរិក ធៀបនឹងប្រាក់អឺរ៉ូនិងប្រាក់នៅប្រទេសជិត ខាង និងកំណើននៃការប្រកួតប្រជែងកម្ពុជាត្រូវដោះស្រាយបញ្ហាប្រឈម សំខាន់ៗ ដែលប៉ះពាល់ដល់កំណើនផលិតភាព និងការចំណាយលើ ការនាំចេញ។

កម្លាំងពលកម្មដែលមានការបណ្តុះបណ្តាល និងជំនាញល្អប្រាកដជា អាចជួយដល់ការប្រកួតប្រជែងក្នុងរយៈពេលខ្លី។ ការផ្តួចផ្តើមនាពេលថ្មីៗ នេះ ក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលទ្រង់ទ្រាយធំ ផ្នែកកាត់ដេរ សម្លៀកបំពាក់ គឺជាការងារដ៏ល្អ។ លើសពីនេះការកែលម្អអប្បបរមាចំពោះ បរិយាកាសធុរកិច្ច តាមរយៈការធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មដំណើរ ការចុះបញ្ជីអាជីវកម្ម ការសម្របសម្រួលពាណិជ្ជកម្ម នឹងការពង្រឹងច្បាប់ វិនិយោគ និងជួយសម្រួលការប្រកួតប្រជែងរបស់កម្ពុជាលើគ្រប់វិស័យ។ ត្រូវបន្តការគាំទ្រការធ្វើពិពិធកម្ម ក្នុងវិស័យកម្មន្តសាល ដូចកំណត់នៅក្នុង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ នៅពេលជាមួយគ្នានេះរាជ រដ្ឋាភិបាលត្រូវរៀបចំធ្វើយ៉ាងណាឲ្យប្រទេស កម្ពុជាទទួលបានផល ប្រយោជន៍ពីឱកាសនានា ដែលលេចឡើងក្នុងរយៈពេលមធ្យមនៃ ទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដែលត្រូវបានកំណត់ក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន។

ក្នុងរយៈពេលមធ្យម រហូតដល់រយៈពេលវែង ការដោះស្រាយបញ្ហានៃ ការមិនអាចទុកចិត្តបាន និងការចំណាយខ្ពស់លើអគ្គិសនី ដោយត្រូវមាន ការផ្គត់ផ្គង់អគ្គិសនីបន្ថែមពីរោងចក្រវារីអគ្គិសនី និងរោងចក្រដើរដោយ ថាមពលជ្រូងថ្មគឺជាចំណុចអាទិភាព ។

សរុបមកវិញ ការជំរុញការវិនិយោគសាធារណៈ និងការទទួលបាន ហិរញ្ញវត្ថុពីក្នុងស្រុកជាកិច្ចការសំខាន់ចាំបាច់ ការបន្តពង្រឹងការត្រួតពិនិត្យ និងសម្របសម្រួល ដើម្បីស្ថិរភាព វិស័យធនាគារ និងសំណង់ដែលកំពុង តែមានកំណើនលឿនក៏ជាកត្តាសំខាន់ផងដែរ។

ប្រសិទ្ធភាព ខ្ញុំនៅតែដឹងគុណថ្ងៃជីវិតម្តងៗ មករា ជាតិច្ច

៣៨ឆ្នាំ បានកន្លងផុតទៅហើយ ប៉ុន្តែអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅក្នុងដំណើរជីវិតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គឺថ្ងៃដែលមាតុភូមិយើងត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៥។ អ្នកជំនាន់ក្រោយ ក៏បានដឹងបានឮតាមរយៈការរៀនសូត្រដែលធ្វើឲ្យគេមានមោទនភាព និងចូលរួមសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែរ។ ពេលនេះទស្សនាវដ្តីប្រជាជនបានដកស្រង់នូវការចាប់អារម្មណ៍របស់បងប្អូនប្រជាជនកម្ពុជា យើងចំពោះថ្ងៃមហាជ័យជម្នះ ៧ មករា ដែលមានខ្លឹមសារដូចខាងក្រោម៖

ព្រះតេជគុណ គឹម សំបូរ ព្រះចៅអធិការវត្តស្នំប្រាំពីរ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពតបានមានសង្ឃដឹកថា៖ «ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា បរិស័ទគ្រប់រូបមិនត្រូវបំភ្លេចគុណចំពោះអ្នកសាងអំពើល្អ អ្នកផ្តល់កំណើតសម្រាប់ខ្លួនឡើយ។ ថ្ងៃ៧ មករា ជាថ្ងៃបានផ្តល់ឱ្យមានការរស់រានឡើងវិញសម្រាប់ប្រទេស និងប្រជាជនកម្ពុជាដោយបានរួចចាកផុតពីរបបព្រៃផ្សៃដែលដឹកនាំដោយ ប៉ុល ពត។ មានតែគោលការណ៍ដឹកនាំនៃបន ប៉ុល ពត នេះទេដែលមិនផ្តល់តម្លៃចំពោះជីវិតមនុស្ស និងលុបបំបាត់រាល់ជំនឿនៃសាសនាផ្សេងៗ។ ដូច្នេះថ្ងៃ៧ មករា ជាថ្ងៃដ៏រស់រវើកដែលជនកម្ពុជាទាំងអស់ត្រូវចងចាំ និងបន្តបញ្ញាបសម្រាប់កូនចៅគ្រប់ជំនាន់ដើម្បីកុំឲ្យ កើតឡើងសាជាថ្មីនៃលំអានដ៏មហាសែនអាក្រក់នេះ»។



អ្នកស្រី ជូ គឹមអូន ប្រជាជនរស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប បានមានប្រសាសន៍ថា៖ «នាងខ្ញុំសូមចូលរួមគាំទ្របន្តទៀត ដោយមិនមានការងាករេ និងស្ម័គ្រចិត្តរស់នៅក្រោមម្លប់ដ៏ត្រជាក់របស់គណបក្ស ប្រជាជនកម្ពុជាដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ដោយបានជួយសង្គ្រោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៥។ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវលើការបញ្ជាទាំងអស់ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ខ្ញុំបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះទៀត»។



លោក ឃិន គន្ធា មានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានរស់នៅប្រកបដោយជីវភាពសមរម្យក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន សែន សំរិទ្ធ និងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ល្អៗ។ មានមនុស្សខ្លះចេះតែចោទផ្តួសផ្តាស់ថា គណបក្សប្រជាជនដឹកនាំប្រទេសឲ្យកាន់តែក្រទៅៗ។ មិនត្រូវចោទប្រកាន់ដោយទស្សនៈដឹកនាំដល់បែបនេះទេ សូមបើកទស្សនៈឲ្យទូលាយផង។ ត្រូវប្រើក្រសែភ្នែក សច្ចៈធម៌ ហើយត្រូវផ្តល់យុត្តិធម៌ពិតប្រាកដដល់គណបក្សប្រជាជនកម្ពុជានោះទើបយើងសក្តិសមជាមនុស្សដែល មានសុភវិនិច្ឆ័យ និងទទួលបានការគោរពស្រឡាញ់ពីសំណាក់មនុស្សទូទៅ»។



លោក ហែម សុភិន អាយុ ៥៧ ឆ្នាំ មេភូមិជបំ ឃុំជបំ ស្រុក-ខេត្ត ត្បូងឃ្មុំ បានឲ្យដឹងថា៖ «ខ្ញុំយល់ឃើញយ៉ាងច្បាស់លាស់ក្នុងមួយជីវិតរបស់ខ្ញុំនេះថា បើគ្មានថ្ងៃដោះ ៧ មករា ទេជីវិតខ្ញុំប្រាកដជាគ្មានទេ ហើយអាយុជីវិតប្រជាជនរាប់លាននាក់ ក៏គ្មាននៅសេសសល់លើទឹកដីកម្ពុជាយើងនេះដែរ។ ពេលនោះបនប្រល័យពូជសាសន៍បានបង្ខូរឈាមប្រជាជនឲ្យឆ្ងាយទៅជា សមុទ្រព្រៃប្រទេសជាតិឲ្យធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរណាស់។ ថ្ងៃ ៧ មករា បានជួយសង្គ្រោះជាតិមាតុភូមិឲ្យរួចផុតពីឋាននរកលោកិយនេះ និងបានផ្តល់អ្វីៗសព្វបែបយ៉ាងដល់ប្រជាជន ដូចសព្វថ្ងៃនេះ»។



យុវជន ហ៊ឹម ពន្លឺ អាយុ ២៤ ឆ្នាំ រស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ខ្ញុំជាយុវជនជំនាន់ក្រោយ ប៉ុន្តែខ្ញុំបានតាមដានតាមរយៈការសិក្សាស្រាវជ្រាវនិងតាមការរៀបរាប់ពី ចាស់ៗជំនាន់មុនបានដឹងច្បាស់ណាស់អំពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលកើតមាននៅលើទឹកដីកម្ពុជា។ បើគ្មានការសង្គ្រោះទាន់ពេលវេលានៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៥ ទេជាតិសាសន៍យើងនឹងរលាយបាត់ទៅហើយ។ ឥឡូវនេះពេលដែលប្រទេសមានការរីកចម្រើនហើយ បែរជាមានមនុស្សខ្លះមកអួតថាជួយសង្គ្រោះជាតិទៀត។ តើសង្គ្រោះយកទៅណា? សង្គ្រោះយកទៅបំផ្លាញចោលម្តងទៀតដូចជំនាន់ខ្មែរក្រហមឬ? យើងខ្ញុំជាយុវជនមិនគាំទ្រដាច់ខាត»។



លោក គឹម សុវណ្ណារិទ្ធ ប្រជាជនរស់នៅ ក្រុងបានលុង ខេត្តរតនគិរី បានបញ្ជាក់ថា៖ «ខ្ញុំសូមសម្តែងការស្ងប់ស្ងែងដល់វិវឌ្ឍន៍ ៧មករា ដែលមានសម្តេចទាំង៣ ជាប្រមុខដឹកនាំ ដែលបានខំព្រះពរស្តីដោះប្រជាជនអោយរួចផុតពីគ្រោះមហន្តរាយនៃរបបខ្មែរក្រហម។ ក្រោយថ្ងៃដោះ ខ្ញុំមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ខ្ញុំតែងតែដើរពាសពេញប្រទេសកម្ពុជា។ ក្នុងពេលធ្វើដំណើរខ្ញុំបានសង្កេតឃើញជីវភាពពលរដ្ឋមានកម្រិតល្អប្រសើរ ផ្លូវថ្នល់ ប្រៀបបាននឹងសរសៃឈាម។ ខ្ញុំគ្រាន់តែ សូមបញ្ជាក់យ៉ាងខ្លីថាអ្វីៗដែលមាននៅពេលនេះ គឺជាលទ្ធផលដែលបានមកដោយសារគុណបុណ្យថ្ងៃដោះជាតិ ៧មករា ឆ្នាំ១៩៧៥ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា»។



លោក ពៅ រី ប្រជាជនរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «បើយើងឃើញការខ្ទេចខ្ទាំនៃមាតុភូមិយើងដោយផ្ទាល់ភ្នែក ដែលរបបប្រល័យពូជសាសន៍ យើងបន្ទូលទុក យើងពិតជាមិននឹកស្មានថា គ្រាន់តែក្នុងរយៈពេល ៣៨ឆ្នាំសោះ ប្រទេសជាតិយើងមាន ការរីកចម្រើន ប្រែប្រួលខ្លាំងដល់ម្លឹងទេ។ សមិទ្ធផលទាំងនេះ គឺពិតជាបានមកក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន កម្ពុជា គ្មានអ្នកណាផ្សេងក្រៅពីនេះទេ។ អ្នកផ្សេងក្រៅពីនេះ គ្រាន់តែជាពួកសន្យាខ្យល់ ពួកបោកប្រាស់ ភូតកុហកប្រជាជន និងអុចអាល ញុះញង់ បំផ្លិចបំផ្លាញប្រទេសជាតិតែប៉ុណ្ណោះ»។

អ្នកស្រី ឡុក សាខន រស់នៅភូមិដីថ្មី ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា៖ «ថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា។ មាន ៧ មករា ទើបមានថ្ងៃនេះ ហេតុនេះខ្ញុំមិនអាចបំភ្លេចគុណថ្ងៃ ៧មករា គុណអ្នកដែល បានរំដោះយើងខ្ញុំនេះទេ។ ជាការគប្បីនឹងខ្ញុំ សូមគាំទ្រដោយឥតងាករេ វិជន ៧ មករា របស់យើង និងគាំទ្រ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ក្នុងពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រខាងមុខខ្ញុំនៅតែបន្តបោះ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ច»។



យុវជន គក់ កាលីន រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យដឹងថា៖ «យើងជាយុវជនជំនាន់ ក្រោយពិត ជាមានការឈឺចាប់ណាស់ចំពោះប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាក្នុងរបបប្រល័យពូជសាសន៍។ ពេលនេះ ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាហើយ ប្រជាជនមានសុខមង្គលហើយ ដូច្នេះ យើងត្រូវ តែខិតខំនាំគ្នាថែរក្សានូវភាពសុខសាន្តនៃប្រទេសនេះ ដើម្បីនាំគ្នាសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែម ទៀត។ សូមបញ្ឈប់ចោលទៅ ការឃោសនាបំបែកបំបាក់សាមគ្គីជាតិ ហើយងាកមកសហការគ្នាក្រោមការដឹក នាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាថែរក្សាសមិទ្ធផល ៧ មករា របស់រៀបចំជំនាន់មុនឲ្យបានគង់វង្ស»។

លោក ជីក វិទ្យាវិ អាយុ ៥៨ឆ្នាំ ជាបណ្ឌិតស្ម័គ្រចិត្ត អាជ្ញាធរមិនកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់បានឆ្លងកាត់របបពាស្ម័ន ២០ ថ្ងៃ និង២០ ថ្ងៃ សាច់ញាតិរបស់ខ្ញុំត្រូវរបបខ្មែរក្រហមសម្លាប់ស្ទើរ អស់ទាំងគ្រួសារ។ ឪពុក និងបងរបស់ខ្ញុំក៏ត្រូវគេសម្លាប់ចោល ដែលនេះសបញ្ជាក់ឱ្យយើងឃើញថា របបប៉ុលពតបាន បង្កការឈឺចាប់បំផុត សម្រាប់រូបខ្ញុំដែលមិនអាចបំភ្លេចបានក្នុងមួយជីវិត។ ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៥មក មិន នឹកស្មានថាប្រទេសជាតិ មានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងនេះទេ ។ ជាក់ស្តែងសមិទ្ធផលធំៗដូច ដែលយើងបានឃើញទាំងអស់គ្នាហើយ យើងត្រូវទទួលស្គាល់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជាគឺ ប្រទេសយើងមានការអភិវឌ្ឍ និងរីកចម្រើនដូចសព្វថ្ងៃនេះឯង»។



លោក វ៉ាន់ ទិត្យ ជាប្រជាជនរស់នៅ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីបានរៀបរាប់ថា៖ « ក្រោយឆ្នាំ១៩៧៥ ខ្ញុំបានសង្កេត ឃើញគណបក្សប្រជាជនកម្ពុជាដឹកនាំការសាងសង់ប្រទេសលើគ្រប់វិស័យរហូតមានការរីកចម្រើនដល់សព្វថ្ងៃ។ នៅឆ្នាំ១៩៨០ ខ្ញុំ និងគ្រួសារបានជិះសម្បែងពីខេត្តស្វាយរៀង មករស់នៅលើទឹកដីខេត្តមណ្ឌលគីរី ទាំងដែលគ្មានផ្លូវធ្វើដំណើរ។ កាលមករស់ នៅមណ្ឌលគីរីដំបូងស្ថានភាពនៃការរស់នៅគឺពិបាកក្រៃលែងមិនខុសពីអ្វីដែលគេហៅថាស្រុកឆ្ងាយដាច់ស្រយាល។ ប៉ុន្តែបច្ចុប្បន្ន មណ្ឌលគីរី លែងមានអ្វីលំបាកទៀតហើយ ក្នុងនោះផ្លូវជាតិលេខ៧៦ ដ៏ស្អាត សាលារៀន មន្ទីរពេទ្យ វត្តអារាម សំណង់ភូមិគ្រឹះ ជាច្រើនបានរីកសុះសាយដូចផ្សិត។ អ្វីៗទាំងនោះ តើមិនមែនមានដោយសារតែថ្ងៃរំដោះជាតិ ៧មករា ១៩៧៥ ទេឬ? ពិតណាស់ អ្វីៗទាំងអស់ គឺកើតចេញពីគំនិតដ៏ប្រសើរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាស្ថាបនិកនេះឯង»។

អ៊ីស្រី ស៊ី វណ្ណយ៉ា អាយុជាង៧០ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាមរស់នៅភូមិម៉ាក់ប្រាង ឃុំកំពង់ត្រែង ស្រុក ទឹកល្អ ខេត្តកំពត បានរៀបរាប់ថា៖ «ទោះបីពេលវេលាបានកន្លងផុត៣៨ ឆ្នាំ ទៅហើយក្តីខ្ញុំនៅតែចងចាំមិនភ្លេច រាល់អំពើ សាហាវឃោរឃៅ កាប់សម្លាប់មនុស្ស ជាន់ល្បីសេរីភាព បំបិទសិទ្ធិមិនឱ្យមានការគោរពបូជា និងប្រតិបត្តិ តាមគន្លង នៃសាសនាឆ្មារ ពិសេសការធ្វើទុក្ខបុកម្នេញចំពោះអ្នកកាន់សាសនាអ៊ីស្លាមបង្កឡើងដោយរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ថ្ងៃប្រវត្តិសាស្ត្រ៧ មករាជាថ្ងៃរំដោះប្រទេសជាតិ និងប្រជាជនឱ្យឆ្លងផុតពីជ្រោះមរណៈ នេះ។ នេះ ជារឿងសំខាន់ ដើម្បីកូនចៅជំនាន់ក្រោយបានយល់នូវសេចក្តីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ដែលមានវ័យ ចាប់ពី៤០ឆ្នាំឡើង»។



លោក បិនវិមាន ជាងកាត់សក់រស់នៅ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានឲ្យដឹងថា៖ «ថ្ងៃ៧ មករា ជាថ្ងៃដែល ប្រជាជនខ្មែររួចជីវិតពីការកាប់សំលាប់ពីរបបប៉ុលពត។ មានថ្ងៃ ៧ មករា គឺមានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើ គ្រប់វិស័យ។ ក្នុងជីវភាពជាជាងកាត់សក់ ខ្ញុំអាចទទួលបានចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបានសមរម្យហើយ។ អ្វីដែលខ្ញុំ និងប្រជាជនយើងត្រូវការបំផុតនោះ គឺសុខសន្តិភាពនិងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យសម្រេច នូវអ្វីដែលជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នាហើយ»។



លោក សុ ខន អាជីវកររស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីបាននិយាយថា៖ «ខ្ញុំមិននឹកស្មានថា មានជីវិតរស់មកដល់សព្វថ្ងៃនោះទេ ព្រោះអំឡុងឆ្នាំ១៩៧៥ ខ្ញុំនៅវ័យកុមារត្រូវបែកបាក់ពីឪពុកម្តាយ បងប្អូន គ្មានការហូបចុកត្រឹមត្រូវ។ កាលនោះហូបតែបបរ ស្បែកដណ្តប់ឆ្អឹង គ្មានគិតថាអាចរស់នៅបានដល់សព្វថ្ងៃនោះទេ។ ប៉ុន្តែដោយសារតែកម្លាំងតស៊ូរំដោះជាតិនៅពេលនោះបានវាយសម្រុកហើយបានរំដោះជាតិមាតុភូមិនិងប្រជាជននៅថ្ងៃ ៧ មករា ១៩៧៥។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរដ្ឋអំណាចប្រជាជន កាលពីពេលនោះបានកសាងគ្រប់សព្វគ្រប់ពីបាតដៃទេ ហើយអ្វីៗដែលយើងទាំងអស់គ្នាមាននៅថ្ងៃនេះ គឺពិតជាដោយសារគុណថ្ងៃ៧ មករា» ។

លោក លី រុន អាយុ៤៨ឆ្នាំអតីតទាហានរបបខ្មែរក្រហមរស់នៅខេត្តស្ទឹងត្រែងដែលពិការជើងម្ខាងបានរៀបរាប់ថា៖ «ក្រោយផ្តាច់ខ្លួនចូលមករួមរស់នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានការសប្បាយចិត្ត ពេលឃើញប្រទេសមានការអភិវឌ្ឍន៍ចំរើនលឿនបែបនេះ ហើយគ្រួសារខ្ញុំក៏មានសុភមង្គលដែរ។ ភាពសុខស្រួលរបស់គ្រួសារខ្ញុំ និងប្រជាជនកម្ពុជាទូទាំងប្រទេសសព្វថ្ងៃនេះ គឺមិនអាចបំភ្លេចគុណរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាយើងបានទេ»។



ក្មួយស្រី វល្លក្ខណ៍ រស់នៅក្រុងសៀមរាប ខេត្តសៀមរាប ជាយុវសិស្សម្នាក់កំពុងសិក្សារៀនសូត្របានចាប់អារម្មណ៍ថា៖ «បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ បង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងនៅលើទឹកដីខេត្តសៀមរាប មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តរាល់ថ្ងៃ រាល់ខែ មិនដែលស្រកស្រុត។ បើប្រទេសយើងជួបអសន្តិសុខ និងសង្គ្រាមវិញ គ្មានអ្នកណាគេហ៊ានមកដាន់ទឹកដីយើងទេ។ ហេតុនេះក្នុងឱកាសបុណ្យខួប ៧ មករា ខ្ញុំសូមប្រកាសប្តេជ្ញាចិត្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាឲ្យបានសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត»។

តមកពីទំព័រទី ១៤

កំណើនជាមធ្យម ៧,៧% ក្នុងរយៈពេលជាង២ ទសវត្សរ៍កន្លងទៅ។ នៅក្នុងឆ្នាំ ២០១៦ នេះអត្រាកំណើននឹងសម្រេចបានក្នុងរង្វង់ ៧% ខណៈដែលអតិផរណាស្ថិតនៅក្រោមភាព ដែលអាចគ្រប់គ្រងបានក្នុងអត្រាមិនលើសពី ៣%។ ទី៣. ភាពបើកចំហសេដ្ឋកិច្ច ដោយមិនរឹតស្វិតស្វាញរវាងអ្នកវិនិយោគកម្ពុជា ឬអ្នកវិនិយោគបរទេស។ កម្ពុជាបានបើកចំហគ្រប់វិស័យរួមទាំងវិស័យធនាគារវិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ដែលជាទូទៅប្រទេសជាច្រើននៅក្នុងពិភពលោក មិនអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសធ្វើការវិនិយោគ ១០០% ដោយគ្មានការចូលរួមពីសំណាក់អ្នកវិនិយោគជាតិនៅលើវិស័យទាំងនោះឡើយ។ ទី៤. ភាពសម្បូរបែបនិងវ័យក្មេងនៃកម្លាំងពលកម្ម ដោយកម្ពុជាមានកម្លាំងពលកម្មប្រមាណ ២/៣ នៃចំនួនប្រជាជនសរុបហើយ ប្រជាជនដែលមានអាយុត្រឹម ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប។ កម្លាំងពលកម្មនេះត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងនៅក្នុងអំឡុងពេល ២-៣ ទសវត្សរ៍ទៅមុខទៀត។ ទី៥. កម្ពុជាមានទីតាំង ស្ថិតនៅក្នុង តំបន់អាស៊ីដែលជាតំបន់មានជីវភាពរុងរឿងនៅលើពិភពលោកហើយកម្ពុជាក៏ស្ថិតនៅតំបន់អាស៊ានដែលតំបន់នេះបាន និងកំពុងក្លាយជារោងចក្រនៅអាស៊ីផងដែរ និងទី៦. ទំនិញផលិតនៅកម្ពុជាបាន ទទួលនូវប្រព្រឹត្តិកម្មអនុគ្រោះក្រោមរបប “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ” គឺពន្ធសូន្យដោយគ្មានកំណត់បរិមាណពីសហភាពអឺរ៉ុប និងការបង់ពន្ធនាំចូលតាមអត្រា ទាបចូលទីផ្សារធំៗដទៃទៀត។ ក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ានទំនិញផលិតនៅកម្ពុជានឹងអាចនាំចូលគ្រប់ទីផ្សារប្រទេសសមាជិកអាស៊ាន ដោយពុំជាប់ពន្ធនាំចូល។ សម្តេចតេជោបានបន្តថា លើសពីនេះទៅទៀតកម្ពុជាបានឆ្លងកាត់ពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបដែលកត្តានេះឆ្លុះបញ្ចាំង ឱ្យឃើញពីវឌ្ឍនភាពមួយចំនួនដូចជា

កំណើននៃសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននៅពឹងផ្អែកនៅឡើយលើវិស័យប្រពៃណីដូចជាវិស័យកាត់ដេរ ទេសចរណ៍សំណង់ និងកសិកម្ម។ ប្រការនេះ ចង្អុលបង្ហាញពីភាពចាំបាច់និងភាពបន្ទាន់ក្នុងការធ្វើពិពិធកម្មទៅកាន់វិស័យថ្មីៗផ្សេងទៀត។ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលចរនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក សភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងសម្រេច គោលដៅនៃការធ្វើពិពិធកម្មនិងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជារាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលគោលនយោបាយនេះមិនត្រឹមតែផ្តល់នូវយុទ្ធសាស្ត្រកំណើនថ្មី ដែលជាចក្ខុវិស័យ និងផែនការចង្អុលទិសសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសដែលជាផ្នែកមួយដ៏សំខាន់និងជាឧបករណ៍គន្លឹះសម្រាប់សម្រេចបានតាម គោលដៅនៃយុទ្ធសាស្ត្រកំណើនថ្មីទៀតផង។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “ការអភិវឌ្ឍទីក្រុងមិត្តភាពកម្ពុជា-ចិន” រវាងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុបនិងក្រុមហ៊ុន CMIG កាលពីល្ងាចថ្ងៃទី១ ខែធ្នូឆ្នាំ២០១៦។ ពិធីចុះហត្ថលេខានេះធ្វើឡើងបន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-ចិន បានបិទបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព។ ក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា **លី យ៉ុងឆាត** ចាប់ដៃគូជាមួយក្រុមហ៊ុនចិន CMIG ដើម្បីអភិវឌ្ឍន៍ទីក្រុងមិត្តភាពកម្ពុជា-ចិន មួយនៅជាយារាជធានីភ្នំពេញមុននឹងឈានទៅសាងសង់ទីក្រុងចិនដែលមានតម្លៃ ១.៥០០ លាន ដុល្លារអាមេរិក គឺជាគម្រោងវិនិយោគដ៏ធំសម្បើមមួយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គម្រោងនេះនឹង ចាប់ផ្តើមនាដើម ឆ្នាំ ២០១៧ ខាងមុខ។



ជំនោរ មករា

បទពាក្យ ៧

- ជំនោរដើមឆ្នាំឆ្លាតវៃក្នុង បងប្អូនឆ្ងាយជិតសន្តានខ្មែរ រដូវប្រមូលផលស្រូវស្រែ កក្កើតចុងខែខ្មែរចុងចាំ ។
- នឹកដល់ទិវារំដោះជាតិ ត្បិតកន្លងឆ្នាំទៅយូរឆ្នាំ តែយើងមិនភ្លេចវិសាសកម្ម បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ។
- មករាដើមខែខ្មែរចាំជាក់ ជំនោរបកធ្លាក់នាំជោគជ័យ នាំសន្តិភាពលុះសព្វថ្ងៃ មករាគុណថ្លៃជានិរន្ត ។
- មករាចារជាប់ជាប្រវត្តិ ខ្មែរផ្លាស់មុខមាត់ផុតអាសន្ន មានសិទ្ធិសេរីគ្រប់តំបន់ ចាកគ្រោះមហន្តរាយប្រការ ។
- ព្រះពាយបក់បោកពពកខ្មៅ រសាត់លឿនស្លោលើវេហាស៍ ព្រះសូរ្យយាត្រាបង្ហើបកាយ ។
- អរុណោទ័យថ្មីសោភ័ណ ចែងចាំងឆ្វេងព្រំពីម្ខាង ជើងមេឃពណ៌មាសពាសអន្លាយ សព្វសត្វប្រញាយត្រាច់យាត្រា ។
- សន្សើមដក់ជាមស្នាមអម្រឹត ដណ្តប់នៃបនិក្សលើបុប្ផា ប្រហើរក្លិនក្លែងសព្វនាសា ឧទ្យានខេមរាមានរស្មី ។
- ចាំងពណ៌សម្បុរយល់សម្ផស្ស បុប្ផាលូតលាស់ស្រស់ខៀវខ្ចី ក្រអូបក្រអូនក្នុងសួនថ្មី អង្គុយលើផ្ទៃបុរីរម្យ ។
- ជំនោរមករាចារប្រក្សក្ស នាំធាតុត្រជាក់បាចប្រោះព្រំ ពង្រាយសាយសព្វក្រអូបង់ ជាតិបានជួបជុំវង្សត្រកូល ។

និពន្ធ សុខ សុផល

ខ្លោចផ្សារចិត្ត



ថ្ងៃមួយនាយ ម៉ៅ បានទៅជួប នាយ ម៉ាំង ដែលជាមិត្តចាស់របស់ ខ្លួនហើយមានសំណាងបានក្លាយ ជាប្រធានក្រុមហ៊ុនធំជាងគេ ក្នុង ខេត្តដើម្បីសុំខ្ចីលុយ។ ពេលជួបគ្នា នាយ ម៉ៅ ថ្ងៃ៖

- ខ្ញុំសព្វថ្ងៃ ស្ទើរតែរកលុយ

មួយរៀលដាក់ហោប៉ៅគ្មាន។ ប៉ុណ្ណឹងហើយថែមទាំងមានកូនដល់ទៅ ៦ នាក់ទៀតពុំដឹងចិញ្ចឹមយ៉ាងម៉េចទេ។ មើលទៅខ្ញុំប្រហែលត្រូវលក់ផ្ទះហើយ។

លោកប្រធានក្រុមហ៊ុនសម្តែងអាការៈក្អកក្អួលនិយាយកាត់៖

- ប៉ុណ្ណឹងបានហើយលោកបង ខ្ញុំខ្លោចផ្សារចិត្តណាស់ ។

ពោលអស់ពាក្យពីរម៉ាត់ភ្លាម គាត់ចុះទូរស័ព្ទហៅនាងលេខា៖

- នាងជួយជូនគាត់ចេញពីបន្ទប់ខ្ញុំផង ខ្ញុំទ្រាំមិនរួចទេ ខ្ញុំខ្លោចផ្សារ ចិត្តណាស់ ។

មនុស្សអាក្រក់ប៉ុន្មាន

នាយ កេង ស្កានាយ កើត របៀបលេងសើច ៖

- តាមបងឯងយល់ នៅសង្គ្រាមផ្លូវនេះចាប់ពីដើមផ្លូវរហូតដល់ចុងផ្លូវ មានមនុស្សអាក្រក់ប៉ុន្មាននាក់ដោយមិនបាច់រាប់បងឯង ?

- ស្តី...មិនបាច់រាប់ខ្ញុំ ? ចង់ជឿលឿនខ្ញុំជាមនុស្សអាក្រក់មែនទេ ?

- បើគិតថា ខ្ញុំជឿលឿនបងឯង ចាំខ្ញុំសួរបងឯងម្តងទៀតក៏បាន។ ផ្លូវនេះពីដើមផ្លូវដល់ចុងផ្លូវ បើរាប់ទាំងបងឯងផង មានមនុស្សអាក្រក់ ប៉ុន្មាននាក់ដែរ ? ។

ជាមិត្ត

ពេលលោកយាយ ម៉ាប់ យូរកន្លែកចេញទៅផ្សារ ក៏បានឃើញកុមារផង និងកុមារ ជាន់ កំពុងវាយគ្នានៅតាមផ្លូវ ក៏ចូលឃាត់ហើយប្រាប់ ៖

- ហ្ន៎...ចៅៗទាំងពីរនាក់ ឈប់វាយគ្នាទៅ។ ព្រះជាម្ចាស់បង្រៀនថា “ត្រូវចាត់ទុកសត្រូវជាបងប្អូនយើង” ដឹងហើយនៅ ?

កុមារ ផង ធ្វើមុខញឹមញីឆ្លើយតបវិញ ៖

- ប៉ុន្តែនេះមិនមែនជាសត្រូវរបស់ខ្ញុំទេលោកយាយ ។ ពីមុនមកវា និងខ្ញុំគឺជាមិត្តនឹងគ្នាតើ ? ។

អ្នកណាគ្រាន់មើលខ្លា ?

នាយ យ៉ាន ដណ្តឹងស្ករមីង យ៉ម ជាម្តាយ ៖

- ម៉ែសម័យនេះ គេត្រូវការស្អាត ឬត្រូវការរៀនពូកែ ?

- អញ... ម៉េចនៅសុខៗកូនស្ករមីងចឹង ?

- ខ្ញុំសួរព្រោះខ្ញុំសំគាល់ឃើញរឿងពីរបានកើតឡើង។ បងស្រីក៏ជា សិស្សរៀនពូកែទូទាំងប្រទេស បានទទួលរង្វាន់ បើគិតជាទឹកប្រាក់ តែ ប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ ចំណែកបងស្រីរៀនអន់ជាងគេ តែប្រឡង ជាប់បរិក្ខារប្រចាំប្រទេស ស្រាប់តែមានមនុស្សចេញមុខជូនរង្វាន់បន្ត គ្នា បើគិតជាទឹកប្រាក់វិញ មិនតិចជាងម៉ឺនដុល្លារទេ ហើយថែមទាំងមាន ឡានថ្មីជិះយ៉ាងឡូយទៀតផង។

ដេញចោល

ព្រឹកមួយ លោក ចំណាប់ ជានាយកក្រុមហ៊ុន បានហៅនាង កុលាប ជាលេខាមកប្រាប់ ៖

- លោក ជ្រួល ប្រធានគណនេយ្យ ចេះតែតូញត្រែប្រាប់ខ្ញុំថា នាងមកធ្វើការស្លៀកតែសំពត់ខ្លី និងពាក់អាវាលកបញ្ចេញគល់ដោះ រាល់ថ្ងៃធ្វើឲ្យគាត់មិនអាចប្រមូលអារម្មណ៍បំពេញការងារបាន។ អង្គភាព យើងមិនអាចទុកឲ្យស្ថានភាពបែបនេះអូសបន្លាយបន្តទៀតបានទេ ។

- ចា...អីចឹង នាងខ្ញុំ លែងបានធ្វើការនៅទីនេះទៀតហើយឬ ?

- មិនមែនទេ... គឺត្រូវដេញលោក ជ្រួល ប្រធានគណនេយ្យចោល ព្រោះគាត់មិនអាចប្រមូលអារម្មណ៍បំពេញការងារបាន។ ចំណែកនាង បំពេញការងារឲ្យខ្ញុំបានល្អណាស់ រឿងអីត្រូវដេញនាង ។

អ្នកឧបត្ថម្ភ ព្យាបាល ប្រជាជន លេខ ១៨៧

១-	លោកជំទាវ	ម៉ែន	សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ	កែ	គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ	អ៊ុក	វ៉ាប៉ូន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ	អូន	ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ	ចេច	សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៦-	ឯ.ឧ	ហ៊ុន	ណេង	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៧-	ឯ.ឧ	មីន	ឃីន	និងលោកជំទាវ ខួន ដូន	១០០ ដុល្លារ
៨-	ឯ.ឧ	ថេង	ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៩-	ឯ.ឧ	អ៊ុក	សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១០-	ឯ.ឧ	គង់	ច័ម្ពល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១១-	ឯ.ឧ	លង់	ឈីមថៃ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១២-	ឯ.ឧ	អូស្វាន	ហាស្វាន់	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ	សរ	ម៉ីរ៉ុង	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ	ធី	សុខាភិបាល	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ	ម៉ែន	ច័ម្ពល	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៦-	ឯ.ឧ	ម៉ីម	ប៊ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ	យូ	គីរម្យ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង				១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប				១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ				១០០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី				៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ				៥០ ដុល្លារ
២៣-	គណៈកម្មាធិការគណបក្សខេត្តកំពត				៥០ ដុល្លារ
២៤-	ឯ.ឧ	ឈីម	គាន់ហេ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៥-	ឯ.ឧ	ម៉ីម	ប៊ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឯ.ឧ	ថា	យ៉ាច	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៧-	ឯ.ឧ	ជូ	យ៉ាស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៨-	ឯ.ឧ	អ៊ុក	ត្រាថ្នា	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៩-	ឯ.ឧ	ឈីម	សារីឡូ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
៣០-	ឯ.ឧ	ធី	ហេមនាង	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣១-	ឯ.ឧ	សុ	ជុំហ្វូរ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣២-	ឯ.ឧ	ចាយ	មុរីន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣៣-	ឯ.ឧ	សុស	យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៤-	ឯ.ឧ	នរ	តេនៈចម្បូនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៥-	ឯ.ឧ	យូន	វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៦-	ឯ.ឧ	កៅ	ខុនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៧-	ឯ.ឧ	មាស	ចិត្ត	អគ្គលេខាធិការនៃអង្គជំនាញព្រឹទ្ធសភា	៥០ ដុល្លារ
៣៨-	ឯ.ឧ	ម៉ៅ	ប៊ុនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៩-	ឯ.ឧ	ឆាយ	ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៤០-	ឯ.ឧ	បូន	ឈីមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៤១-	ឯ.ឧ	សេង	ឡេង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៤២-	ឯ.ឧ	ម៉ែន	ស៊ីដាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤៣-	ឯ.ឧ	ណេង	ដូក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤៤-	ឯ.ឧ	ធី	ប៊ុនឡេង	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៥-	លោកជំទាវ	ស៊ីង	ស៊ីយុត		១០០.០០០ រ
៤៦-	ឯ.ឧ	គឹម	ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៧-	ឯ.ឧបណ្ឌិត	មាស	ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៨-	លោកជំទាវ	ធីត្យ	ប៊ុនតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៩-	ឯ.ឧ	ឡេង	សេរីរ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរីន	១០០.០០០ រ
៥០-	លោក	អោម	ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥១-	លោក	គឹម	ប៊ុនឡា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥២-	ឯ.ឧ. ឧកញ៉ា	សន	កុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ
៥៣-	កញ្ញា	ឆាង	និតឡើង	មន្ត្រីក្រសួងទេសចរណ៍	៦៦.៦៦៦ រ
៥៤-	លោកជំទាវ	ខេង	សំចាវ៉ា	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៥-	ឯ.ឧ	អ៊ុន	ឆាវី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥៦-	ឯ.ឧ	ពត	ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥៧-	ឯ.ឧ	ហេង	ចន្ទា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ឥស្សនាធិ ប្រជាជន លេខ ១៨៧

៥៨-	ឯ.ឧ	ស៊ីវង	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៩-	លោកជំទាវ	សេរី	ចំនួន		៥០.០០០ រ
៦០-	លោក	មូល	ចិប្បិត	ប្រធានគណៈកម្មាធិការគណបក្សក្រុងដូនកែវ ខេត្តតាកែវ	៥០.០០០ រ
៦១-	លោក	ជ័យ	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦២-	លោក	អ៊ុំ	រាត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦៣-	លោក	ចាប	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០ រ
៦៤-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាត្រាម				៤០.០០០ រ
៦៥-	លោក	ថេរ	ជេដ្ឋា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៦៦-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៧-	លោក	គឹម	សុវណ្ណ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៦៨-	ឯ.ឧ	ស៊ុន	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៦៩-	ឯ.ឧ	ឈុំ	ចន្ទនារិទ្ធ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០ រ
៧០-	ឯ.ឧ	ស៊ីវង	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧១-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០ រ
៧២-	លោក	ចាន់	សុណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០ រ
៧៣-	លោក	ឃុ	ពៅ	អភិបាលស្រុកស្វាយចេក	៣០.០០០ រ
៧៤-	លោក	ទេព	ចិន្ទ	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០ រ
៧៥-	កញ្ញា	គែច	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០ រ
៧៦-	លោក	គាត	ឡិល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៧៧-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ប៉ុរវៀង ស្រុកសំរោង ខេត្តតាកែវ	២០.០០០ រ
៧៨-	លោក	ឈា	ប៊ុនរិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៧៩-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨០-	លោក	លីម	ចិត្ត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៨១-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨២-	លោក	ឃ្មុរាត	សំរោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៨៣-	លោក	ម៉ី	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០ រ
៨៤-	លោក	អ៊ុំត	សំរោង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៨៥-	លោក	គុច	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨៦-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០ រ
៨៧-	ឯ.ឧ	ប៊ុញ	សច្ចៈ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៨៨-	លោក	ម៉ី	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០ រ
៨៩-	លោក	ជួន	ចន្ទនារិទ្ធ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩០-	លោក	ជួន	ពៅថ្មី	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩១-	លោក	ម៉ីម	ឃ្មុន	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩២-	លោក	សៅ	សម្បស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៣-	លោក	ធាត	មុយមុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០ រ
៩៤-	លោក	រដ្ឋ	ប៊ុនរដ្ឋ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៥-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៦-	លោក	ស្វាយ	សុគន្ធិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៧-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
៩៨-	លោក	សៅ	សម្បារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៩-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០០-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០១-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០២-	លោក	សុំ	ដំណូ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៣-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ធីម	ចុន្ទីរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	ឈុប	រៀបធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	សរ	ចិប្បិត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៨-	លោក	ឌុច	សុដ្ឋន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៩-	លោក	ជុំ	ឧត្តរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១០-	លោក	ឈ្មោង	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	យស	ធុល	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១២-	លោក	ឡុង	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០ រ
១១៣-	លោក	ឡាប	គីរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០ រ
១១៤-	លោក	ឈាង	សុចន្ទនារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០ រ



អគារថ្មីនៃទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
(សម្ពោធច្រើន ខែធ្នូ ឆ្នាំ២០១៦)



រោងចក្រផលិតកេសឌ័រ ក្នុងក្រុង
(សម្ពោធច្រើន ខែធ្នូ ឆ្នាំ២០១៦)

តែកម្ពុជាយើងជាដំណើរការ